



របាយការណ៍
ប្រចាំឆ្នាំ
២០២៥

តារាង មាតិកា

01	សារពី ប្រធានក្រុមប្រឹក្សាភិបាល	04
	សារពី ប្រធានអគ្គនាយកប្រតិបត្តិ នៃធនាគារ ឈីហ្វ	06

02	អំពីធនាគារ ឈីហ្វ	08
	ចក្ខុវិស័យ បេសសកម្ម និងគុណតម្លៃ	09
	រដ្ឋនភាព នៃធនាគារ	10
	របាយការណ៍សម្រេចបាន ឆ្នាំ២០២៥	12
	បណ្តាញសាខា	13

03	អភិបាលកិច្ចសាជីវកម្ម	
	ក្រុមប្រឹក្សាភិបាល	14
	គណៈគ្រប់គ្រងជាន់ខ្ពស់	17
	រចនាសម្ព័ន្ធធនាគារ	22
	កិច្ចប្រជុំក្រុមប្រឹក្សាភិបាល	23
	កិច្ចប្រជុំប្រចាំឆ្នាំ	24

04	ទំនួលខុសត្រូវសង្គម	26
----	--------------------	----

05	របាយការណ៍ហិរញ្ញវត្ថុ	27
----	----------------------	----



សារពី ប្រធានក្រុមប្រឹក្សាភិបាល



“

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារ ឈីហ្វ បានកើនឡើងដល់ ៤០២ លានដុល្លារអាមេរិក ដែលស្មើនឹង ៤៣% បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះ គណនានិងបុរេប្រទានមានចំនួន ២៧៧ លានដុល្លារ និងប្រាក់បញ្ញើអតិថិជនមានចំនួន ២៩៥ លានដុល្លារ។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃមូលធនរបស់ ធនាគារ ការគ្រប់គ្រងហានិភ័យប្រកបដោយស្មារតី ប្រុងប្រយ័ត្ន និងទំនុកចិត្តឥតអាកររបស់អតិថិជន និង ដៃគូរបស់យើង។

”

ឆ្នាំ២០២៥ ពិភពលោកបានប្រឈមមុខនឹងភាពមិនច្បាស់លាស់ជាសកលដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តអូសបន្លាយ ព្រមទាំងការបែកបាក់ផ្នែកសេដ្ឋកិច្ចដែល កំពុងកើនឡើងជាលំដាប់។ ធម្មោះរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្ងន់ឡើងខ្លាំង រួម ជាមួយអស្ថិរភាពនៅមជ្ឈិមបូព៌ា ជាពិសេសបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន ព្រមទាំងការប្រែប្រួលគោលនយោបាយរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យ បរិយាកាសសកលកាន់តែស្មុគស្មាញ និងផ្ទុយស្រុយបំផុត។ សម្ពាធទាំងនេះត្រូវបានបង្កឡើងបន្ថែមដោយភាពងាយរងគ្រោះនៃខ្សែច្រវាក់ ផ្គត់ផ្គង់ថាមពលសកល ជាពិសេសតាមច្រកសមុទ្រហ៊ីរម្មុស ដែលបាន ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃថាមពល ការដឹកជញ្ជូនតាមសមុទ្រ និងលំហូរ ពាណិជ្ជកម្មទាំងមូល។

ទោះបីស្ថិតក្នុងបរិបទសកលដ៏តានតឹងនេះក្តី សេដ្ឋកិច្ចកម្ពុជាបានបង្ហាញ នូវភាពធន់គួរជាទីមោទនៈ។ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះបន្តិចមកត្រឹម ៤,៨% ទៅ ៤,៩% ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃកម្រៃការពារទីផ្សារ ខាងក្រៅ និងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ នៃវិស័យសំខាន់ៗ។ ទោះជាយ៉ាងណា កម្ពុជានៅតែអាចរក្សាបាននូវល្បឿនកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព ដោយមានការគាំទ្រពីការវិនិយោគបរទេស ក្នុង វិស័យផលិតកម្មដែលបន្តកើនឡើង និងភាពចម្រើនជាបន្តបន្ទាប់ នៃវិស័យ កសិកម្ម។ នេះបង្ហាញយ៉ាងច្បាស់ ពីភាពរឹងមាំនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ច នៅកម្ពុជា។

ក្នុងបរិបទនេះ វិស័យធនាគារកម្ពុជា បានបន្តដើរតួនាទីជាសសរស្តម្ភនៃ ស្ថិរភាព និងកំណើន ដោយមានការពង្រឹង លើបទប្បញ្ញត្តិប្រកបដោយ ភាពប្រុងប្រយ័ត្ន បន្តធ្វើកំណែទម្រង់ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅរកប្រព័ន្ធដីជម្រក។ តួនាទីរបស់វិស័យនេះ ក្នុងការគាំទ្រសកម្មភាព សេដ្ឋកិច្ច និងពង្រីកចីរភាពហិរញ្ញវត្ថុ បានក្លាយជាកត្តាមួយដ៏សំខាន់។

ជាមួយគ្នានេះ ធនាគារ ឈីហ្វ សូមបង្ហាញជូននូវលទ្ធផលដ៏រឹងមាំ តាមរយៈការប្រតិបត្តិ និងទិសដៅយុទ្ធសាស្ត្រច្បាស់លាស់។ គិតត្រឹម ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារ ឈីហ្វ បានកើនឡើង ដល់ ៤០២ លានដុល្លារអាមេរិក ដែលស្មើនឹង ៤៣% បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះគណនានិងបុរេប្រទានមានចំនួន ២៧៧ លានដុល្លារ និងប្រាក់បញ្ញើអតិថិជនមានចំនួន ២៩៥ លានដុល្លារ។ លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃមូលធនរបស់ធនាគារ ការគ្រប់គ្រងហានិភ័យ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទំនុកចិត្តឥតអាកររបស់អតិថិជន និងដៃគូរបស់យើង។ ក្រៅពីកំណើនផ្នែកហិរញ្ញវត្ថុ យើងបានបន្តជំរុញ អាទិភាពយុទ្ធសាស្ត្ររបស់ខ្លួន តាមរយៈការពង្រឹងសមត្ថភាពដីជម្រក ការ លើកកម្ពស់បទពិសោធន៍អតិថិជន និងកសាងស្ថាប័នដែលឆ្ពោះទៅមុខ ប្រកបដោយចក្ខុវិស័យ ស្របតាមការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

នៅក្នុងឆ្នាំដ៏ប្រឈមមួយនេះ ធនាគារ ឈីហ្វ បានបង្ហាញយ៉ាងច្បាស់ថា ភាពធន់ដែលដឹកនាំដោយចក្ខុវិស័យច្បាស់លាស់ និងវិស័យផ្នែកហិរញ្ញវត្ថុ អាចប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសនៃការរីកចម្រើន។ ជាមួយនឹង ទិសដៅឆ្ពោះទៅមុខ ធនាគារ ឈីហ្វ នៅតែប្តេជ្ញាបន្តពង្រីកបណ្តាញសាខា

អភិវឌ្ឍទីស្នាក់ការកណ្តាលថ្មី និងពង្រឹងដំណោះស្រាយអាទិភាព តាមរយៈ ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនរនុវត្តន៍ និងការផ្តោតលើអតិថិជន ជាចំបង។ ធនាគារនឹងបន្តរក្សាស្ថិរភាព និងចូលរួមចំណែកកសាង ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពរឹងមាំ ចីរភាព និងចក្ខុវិស័យវែងឆ្ងាយ។

តាំងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមសម្តែងការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុនទាំងអស់ ដែល តែងតែផ្តល់ទំនុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាភិបាលសម្រាប់ការណែនាំ និងកិច្ចសហការ យ៉ាងសកម្ម លើសមិទ្ធផលផ្សេងៗ នាពេលកន្លងមក។

ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះគណៈកម្មាធិការប្រតិបត្តិ និងបុគ្គលិក ទាំងអស់ ចំពោះការលះបង់ ការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និង ការប្តេជ្ញាចិត្តចំពោះឧត្តមភាពការងារ។ ការរួមចំណែក និងកិច្ចខិតខំ ប្រឹងប្រែងឥតឈប់ឈរក្នុងការលើកកម្ពស់ផលិតផល និងសេវាកម្ម បាន បង្កើតលទ្ធផលប្រកបដោយនិរន្តរភាព និងជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ធនាគារ ឈីហ្វ។

ខ្ញុំសូមថ្លែងអំណរគុណជូនដល់ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំ ដ៏ល្អិតល្អនៃលោកជំទាវ បណ្ឌិត ជា សិរី ទេសភិបាល ព្រមទាំង ថ្នាក់គ្រប់គ្រងទាំងអស់ សម្រាប់ការណែនាំ និងការគាំទ្រជាបន្តបន្ទាប់។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ដៃគូ អាជ្ញាធរ ពាក់ព័ន្ធ និងបុគ្គលិកទាំងអស់ ចំពោះទំនុកចិត្តដែលពួកគេតែងតែផ្តល់ជូន ធនាគារ។ យើងរួមគ្នា បន្តកសាងស្ថាប័នដ៏មានភាពធន់រឹងមាំ និងអនាគត ប្រកបដោយវិបុលភាព។

លោក Chen Yueming
ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ អេស៊ាន ប៊ីហ្ស៊ីនេស គ្រុប ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

សារពី ប្រធានអគ្គនាយកប្រតិបត្តិ



“
**គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ធនាគារ ឈីហ្វ សម្រេចបាន
លទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងកំណើនភាពរឹងមាំក្នុងការ
ដំណើរការស្របច្បាប់។ ទ្រព្យសកម្មសរុបបានកើនឡើងដល់
៤០២ លានដុល្លារអាមេរិក ដែលជាការកើនឡើងគួរឱ្យ
កត់សម្គាល់រហូតដល់ ៤៣% បើធៀបនឹងឆ្នាំ២០២៤។
កំណើននេះ គឺជាភស្តុតាងបញ្ជាក់ពីភាពរឹងមាំនៃគំរូ
អាជីវកម្មរបស់យើង កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក
គ្រប់ជាន់ថ្នាក់ និងការដៀកទុកចិត្តកាន់តែខ្លាំងឡើង
ពីសំណាក់អតិថិជន និងដៃគូអាជីវកម្មរបស់យើង។**
”

ឆ្នាំ២០២៥ បានក្លាយជាសករាជថ្មីមួយសម្រាប់ធនាគារ ឈីហ្វ ដែលត្រូវ
បានទទួលស្គាល់ ដោយការផ្លាស់ប្តូរឆ្ពោះទៅរកភាពជោគជ័យរួមគ្នា និង
សន្ទុះរីកចម្រើនប្រកបដោយចីរភាព សម្រាប់អតិថិជន និងសហគមន៍ដែល
ធនាគារ មានមោទនភាពក្នុងការផ្តល់ជូនប្រតិបត្តិការ។

ទោះបីជាប្រឈមនឹងបញ្ហាប្រែប្រួល នៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ ភាព
ផ្ទុយស្រុយខាងសេដ្ឋកិច្ច និងបរិយាកាសគោលនយោបាយសកលដែល
កំពុងផ្លាស់ប្តូរយ៉ាងណាក្តី ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥
នៅតែឆ្លុះបញ្ចាំងពីសុទិដ្ឋនិយម ប្រកបដោយការប្រុងប្រយ័ត្ន ទោះបីត្រូវបាន
បង្អាក់ដោយបរិយាកាសសកលក៏ដោយ។ អត្រាកំណើនត្រូវបានព្យាករណ៍
នៅប្រមាណពី ៤.៨% ទៅ ៤.៩% ដោយស្ថាប័នអន្តរជាតិដូចជា មូលនិធិ
រូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបាន
បង្ហាញពីការថយចុះបន្តិចបន្តួច បើធៀបនឹងការងើបឡើងវិញខ្លាំង ក្នុង
ឆ្នាំ២០២៤។

ការធ្លាក់ចុះនេះ បណ្តាលមកពីកត្តាសំខាន់ៗដូចជា ការធ្លាក់ចុះនៃតម្រូវការ
ពីទីផ្សារក្រៅប្រទេស ភាពមិនច្បាស់លាស់ខាងពាណិជ្ជកម្មសកល និង
ការរំលត់ទ្រព្យទៅរកភាពប្រក្រតីវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ និង

ការប្រើប្រាស់ផលិតផលក្នុងស្រុក។ ទោះជាយ៉ាងណា សសរស្តម្ភសំខាន់ៗ
នៃសេដ្ឋកិច្ច ជាពិសេសវិស័យកម្មនុសាស ដែលទទួលបានការគាំទ្រពីការ
វិនិយោគពីបរទេសជាបន្តបន្ទាប់ និងវិស័យកសិកម្ម ត្រូវបានគេរំពឹងថានឹង
បន្តរក្សាសន្ទុះកំណើន។ ទន្ទឹមនឹងនេះ អតិថិជនត្រូវបានព្យាករណ៍ថានឹង
ស្ថិតក្នុងកម្រិតទាបប្រមាណ ២%-២.៥% ដែលរួមចំណែក ដល់ស្ថិរភាព
សេដ្ឋកិច្ចជាមួយ។

ចំពោះធនាគារ ឈីហ្វ យើងបានសម្របខ្លួនទៅនឹងបរិយាកាស
ប្រកបដោយភាពប្រែប្រួលនេះ យ៉ាងឆាប់រហ័ស និងមានទំនុកចិត្ត
ជាមួយគោលបំណងដ៏ច្បាស់លាស់។ ខ្ញុំបាទ មានសេចក្តីសោមនស្ស
រីករាយ ដោយជូនដំណឹង គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ធនាគារ ឈីហ្វ សម្រេច
បានលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងកំណើនភាពរឹងមាំដ៏ល្អប្រសើរ។
ទ្រព្យសកម្មសរុបបានកើនឡើងដល់ ៤០២ លានដុល្លារអាមេរិក ដែលជា
ការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ៤៣% បើធៀបនឹងឆ្នាំ២០២៤។
កំណើននេះ គឺជាភស្តុតាងបញ្ជាក់ពីភាពរឹងមាំនៃគំរូអាជីវកម្មរបស់យើង
កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងការដៀកទុកចិត្តកាន់តែ
ខ្លាំងឡើងពីសំណាក់អតិថិជន និងដៃគូអាជីវកម្មរបស់យើង។

ការផ្តល់ឥណទាន នៃធនាគារ បានបន្តកើនឡើង ដោយឥណទាន និង
បុរេប្រទានកើនឡើង ៣៣% ដល់ ២៧៧ លានដុល្លារ។ កំណើននេះបង្ហាញ
ពីការប្តេជ្ញាចិត្តភាពរឹងមាំរបស់ធនាគារ ក្នុងការគាំទ្របុគ្គល អាជីវកម្ម និង
សហគ្រិន ដើម្បីជំរុញការរីកចម្រើនរបស់ពួកគេ និងចូលរួមចំណែកដល់
សេដ្ឋកិច្ចជាតិទាំងមូល។ ដូចគ្នានេះដែរ ប្រាក់បញ្ញើអតិថិជន បានកើនឡើង
៥៦% ដល់ ២៩៥ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អតិថិជន
មកកាន់ធនាគារ។

មូលធនសរុប បានឈានដល់ ៨៦ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការ
ពង្រឹងដើមទុនជាបន្តបន្ទាប់ និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ផ្នែកហិរញ្ញវត្ថុ។
លទ្ធផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា ធនាគារមានជំហរគ្រប់គ្រាន់
ដើម្បីទ្រទ្រង់កំណើន គ្រប់គ្រងភាពមិនច្បាស់លាស់ និងចាប់យកឱកាសថ្មី
ៗ នាពេលអនាគត។

ទោះបីជាលទ្ធផលប្រតិបត្តិការរបស់យើង បានបង្ហាញពីកំណើនមូលដ្ឋានដ៏
រឹងមាំក៏ដោយ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីពន្ធបានថយចុះបន្តិចចំនួន ៥%
មកត្រឹម ២.៥ លានដុល្លារ។ កត្តាដែលនាំឱ្យមានការថយចុះនេះរួមមាន៖
ការវិនិយោគ និងធនៈក្នុងការពង្រីកអាជីវកម្ម ការអភិវឌ្ឍបច្ចេកវិទ្យា និង
ការបង្កើនសមត្ថភាពប្រតិបត្តិការ ព្រមទាំងផលប៉ះពាល់ពីការកើនឡើងនៃ
ការចំណាយប្រតិបត្តិការក្នុងបរិយាកាសដែលពេញទៅដោយបញ្ហា
ប្រឈម។ យើងចាត់ទុកការវិនិយោគទាំងនេះ ជាកត្តាដ៏សំខាន់ ដើម្បីរកសាង
ភាពធន់របស់ស្ថាប័ន ទប់ទល់នឹងការប្រែប្រួលប្រកបដោយប្រសិទ្ធភាព និង
ត្រៀមខ្លួនជាថ្មីសម្រាប់ការផ្លាស់ប្តូរ។

ក្រៅពីសមិទ្ធផលហិរញ្ញវត្ថុ ឆ្នាំ២០២៥ ក៏ជាឆ្នាំនៃការផ្លាស់ប្តូរដ៏សំខាន់ផង
ដែរ។ យើងបានពង្រឹងវត្តមានឌីជីថល លើកកម្ពស់បទពិសោធន៍អតិថិជន
និងពង្រឹងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងអតិថិជនកិច្ច។ កិច្ចខិតខំ
ប្រឹងប្រែងទាំងនេះ ធានាថាធនាគារឈីហ្វ នៅតែមានជំហររឹងមាំ សម្រប
ខ្លួនទៅនឹងសក្តានុពលទីផ្សារដែលកំពុងរីករាលដាល និងបន្តផ្តល់តម្លៃដល់ភាគី
ពាក់ព័ន្ធទាំងអស់។

សម្លឹងឆ្ពោះទៅមុខ យើងនៅតែមានសុទិដ្ឋនិយម ចំពោះលទ្ធភាពសេដ្ឋកិច្ច
រយៈពេលវែងរបស់កម្ពុជា និងមានទំនុកចិត្តលើទិសដៅយុទ្ធសាស្ត្រ
របស់យើង។ យើងនឹងបន្តផ្តោតលើកំណើនប្រកបដោយនិរន្តរភាព ការ
ច្នៃប្រឌិតដែលផ្តោតលើអតិថិជន និងឧត្តមភាពប្រតិបត្តិការ ដោយមាន
ការគាំទ្រ ពីការពង្រីកបណ្តាញសាខារបស់យើង។ ការប្តេជ្ញាចិត្តរបស់យើង
គឺច្បាស់លាស់៖ បន្តធ្វើជាដៃគូហិរញ្ញវត្ថុដែលអាចទុកចិត្តបាន គាំទ្រការ
អភិវឌ្ឍសេដ្ឋកិច្ច និងចូលរួមចំណែកប្រកបដោយអត្ថន័យដល់សហគមន៍
ដែលយើងបាន និងកំពុងបម្រើ។

កំណាងឱ្យក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង ខ្ញុំសូមសម្តែងនូវការ
កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន
ដ៏មានតម្លៃ ម្ចាស់ភាគហ៊ុន ដៃគូពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា
ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់សេចក្តីជឿទុកចិត្ត និងការ
គាំទ្រជាបន្តបន្ទាប់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ
ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលរបស់យើង ចំពោះការណែនាំជា
យុទ្ធសាស្ត្រ និងការលើកទឹកចិត្តគង្វារ ដែលបានផ្តល់សិទ្ធិអំណាចដល់
ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការរួមចំណែកប្រកបដោយការ
លះបង់ និងទំនួលខុសត្រូវ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះបុគ្គលិក
ទាំងអស់ ដែលបានប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈ កិច្ចសហការ និងការ
ខិតខំប្រឹងប្រែងឥតឈប់ឈរ។ គុណសម្បត្តិទាំងនេះជាកត្តាសំខាន់ក្នុងការ
ផ្តល់លទ្ធផលដ៏រឹងមាំ និងជំរុញកំណើនអាជីវកម្មរបស់ធនាគារប្រកបដោយ
និរន្តរភាព។ រួមជាមួយគ្នានេះ យើងនឹងបន្តរកសាងធនាគារឈីហ្វ ឱ្យកាន់តែ
ប្រសើរឡើង និងធន់នឹងការប្រែប្រួលនាពេលអនាគត។

លោកបណ្ឌិត ស៊ីម អូន
ប្រធានអគ្គនាយកប្រតិបត្តិ

អំពី ធនាគារ ឈីហ្វ



វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ ការជំរុញការវិនិយោគ បង្កើតការងារ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។ នៅប្រទេសកម្ពុជា វិស័យធនាគារ ត្រូវបានចាត់ទុកជាគ្រឹះស្ថានមួយនៃប្រព័ន្ធសេដ្ឋកិច្ច ដែលមានតួនាទីសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន សេវាកម្មហិរញ្ញវត្ថុ និងការគាំទ្រដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងប្រជាពលរដ្ឋគ្រប់ស្រទាប់។ ក្នុងបរិបទនេះ ធនាគារ ឈីហ្វ ត្រូវបានបង្កើតឡើង ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត បត់បែន និងឆ្លើយតបតាមតម្រូវការអតិថិជន ទាំងបុគ្គល និងអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។

ធនាគារ ឈីហ្វ បានទទួលនូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ជាធនាគារឯកទេស នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ និងទទួលបានអាជ្ញាប័ណ្ណផ្លូវការ ជាធនាគារពាណិជ្ជ ពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤។

វត្តមានរបស់ធនាគារ ឈីហ្វ នៅក្នុងប្រទេសកម្ពុជានាពេលជិត១០ឆ្នាំ កន្លងមកនេះ ធនាគារ បានដើរតួនាទីជាអន្តរការីហិរញ្ញវត្ថុសំខាន់ ក្នុងការទទួលប្រាក់បញ្ញើសន្សំពីសាធារណជន និងផ្តល់កម្ចីតណាទានដល់បុគ្គល ឬសហគ្រាសសម្រាប់វិនិយោគ សម្រួលដល់ប្រតិបត្តិការទូទាត់សាច់ប្រាក់ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យមានការរីកចម្រើន។

ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ



ចក្ខុវិស័យ

យើងប្តេជ្ញាបំពេញ នូវតម្រូវការអតិថិជន និងជួយជ្រោមជ្រែងពួកគេអោយទទួលបានជោគជ័យខាងផ្នែកហិរញ្ញវត្ថុ។



បេសកកម្មរបស់យើង

- ក្លាយជាធនាគារដ៏ធំ ដែលផ្តល់នូវសេវាកម្មសម្រាប់បែប ជាមួយនឹងបណ្តាញសាខាធំ ជាងគេ
- ជាធនាគារដែល ជាជម្រើសរបស់អតិថិជនទី១ ដែរផ្តល់នូវបទពិសោធន៍ដ៏គួរអោយទាក់ទាញ
- ជាធនាគារបរទេស ដែរប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់ ដែរមានការធានា និងការផ្តល់សេវាកម្មប្រកបដោយភាពល្អឥតខ្ចោះ
- ធានានូវការគ្រប់គ្រងប្រកបដោយអតិថិជនភាព និងគោរពប្រតិបត្តិទៅតាមច្បាប់ទាំងឡាយ ដែលយើងបានធ្វើ


គុណតម្លៃ ធនាគារ ឈីហ្វ



គោលដៅរបស់យើង

គឺគឺសាងនូវទំនាក់ទំនងជាមួយអតិថិជនរបស់យើង អោយកាន់តែទូលំទូលាយ ស្និតស្នាល និងយូរអង្វែង ហើយយើងរង់ចាំ ជួយពួកគេគ្រប់ជំហាន ដើម្បីអោយមុខជំនួញរបស់ពួកគេ ឆ្ពោះទៅរកភាពមានបាន និងផ្តល់អោយនូវគុណតម្លៃដែរមានរយៈពេលវែងសម្រាប់ម្ចាស់ ភាគហ៊ុន។

រដ្ឋបាលនៃធនាគារ



ឆ្នាំ២០១៣

ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានបង្កើតឡើងក្នុងឆ្នាំ២០១៣ នៅក្នុងរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជាដែលមានក្រុមហ៊ុនវិនិយោគមេ របស់ខ្លួនឈ្មោះ Chief Cambodia Holdings Ltd. ដោយវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។

ឆ្នាំ២០១៥

ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានតម្កើងដើមទុន រហូតដល់១៧លាន ដុល្លារអាមេរិក គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៥ និងមានបុគ្គលិកសរុបចំនួន ៣១នាក់។

ឆ្នាំ២០១៧

- ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជ ជាមួយនឹងការតម្កើងដើមទុនរហូតដល់ ៣៨.៨លាន ដុល្លារអាមេរិក គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៧ និងមានបុគ្គលិកសរុបចំនួន ៥២នាក់។
- ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការសាខាថ្មី សាខាខណ្ឌច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ដែលមានទីតាំងស្ថិតនៅអគារលេខ ៣១០០៤៦ ផ្លូវជាតិលេខ១ ភូមិដើមស្វែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឆ្នាំ២០១៤

ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានតម្កើងដើមទុន រហូតដល់១៧លាន ដុល្លារអាមេរិក គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៤ និងមានបុគ្គលិកសរុបចំនួន ២០នាក់។

ឆ្នាំ២០១៦

- ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានបើកសម្ពោធការិយាល័យកណ្តាល ផ្ទះលេខ៧០១ ផ្លូវអ៊ែវ១កែងនិងផ្លូវ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- ធនាគារ ក៏បានតម្កើងដើមទុន រហូតដល់៣៨លាន ដុល្លារអាមេរិក គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៦ និង មានបុគ្គលិកសរុបចំនួន ៤៣នាក់។

ឆ្នាំ២០២១

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានបុគ្គលិកសរុបចំនួន ១៧០នាក់។

ឆ្នាំ២០១៩

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានបុគ្គលិកសរុបចំនួន ១៣៥នាក់។

ឆ្នាំ២០២៥

នៅខែធ្នូ ធនាគារពាណិជ្ជកម្ពុជា ឆៃហ្វ (កម្ពុជា) ភីអិលស៊ី បានក្លាយជាបុត្រសម្ព័ន្ធផ្លូវការ របស់សម្ព័ន្ធ ប៊ីហ្ស័នស គ្រុប (Asian Business Group)។

ឆ្នាំ២០២០

- ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការសាខាថ្មីមួយទៀត សាខា ព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅ អគារលេខ ៣២ មហាវិថីព្រះនរោត្តម (លេខ៤១) កែងផ្លូវលេខ១៣៦ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានបុគ្គលិកសរុបចំនួន ១៤៣នាក់។

ឆ្នាំ២០១៨

- ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការសាខាថ្មីមួយទៀត សាខាផ្សារអូឡាំពិក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២០២១ និង២១សេ ផ្លូវជាតិលេខ២៧៤ សង្កាត់វាលវែង ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។
- គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៨ ធនាគារ មានបុគ្គលិកសរុបចំនួន ៩៤នាក់។

របាយការណ៍សម្រេចបាន ឆ្នាំ២០២៥

បណ្តាញសាខា



ទ្រព្យសកម្មសរុប

402

លានដុល្លារអាមេរិក

(ធៀបនឹងឆ្នាំ 2024 ↑+43%)



ឥណទាន និងបុរេប្រទាន

277

លានដុល្លារអាមេរិក

(ធៀបនឹងឆ្នាំ 2024 ↑+33%)



ប្រាក់បញ្ញើអតិថិជនសរុប

295

លានដុល្លារអាមេរិក

(ធៀបនឹងឆ្នាំ 2024 ↑+56%)



ទ្រព្យមូលធនសរុប

86

លានដុល្លារអាមេរិក

(ធៀបនឹងឆ្នាំ 2024 ↑+3%)



ប្រាក់ចំណេញសុទ្ធសរុប

2.5

លានដុល្លារអាមេរិក

(ធៀបនឹងឆ្នាំ 2024 ↓-5%)



ការិយាល័យកណ្តាល

មហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។



សាខាខណ្ឌដូនពេញ

ផ្ទះលេខសេ០១ ផ្លូវ អ៊ែ១១កែងនឹងផ្លូវ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២

អគារលេខ ៣១០០៤៦ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។




សាខាខណ្ឌ ល មករា - សង្កាត់រាលរង

ផ្ទះលេខ ២០ ២១ និង ២១សេ ផ្លូវលេខ ២៧៤ សង្កាត់រាលរង ខណ្ឌលមករា រាជធានីភ្នំពេញ។



សាខាអ៊ីអនមានជ័យ

ផ្សារទំនើបអ៊ីអនមានជ័យ បន្ទប់លេខអេហ្វ០៣៣ ជាន់ទី០១ មហាវិថីសម្តេច ហ៊ុនសែន ភូមិព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។





លោក Chen Yueming

ប្រធានក្រុមប្រឹក្សាភិបាល

ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ានប៊ីហ្ស៊ីណេស្យែស

លោក Chen Yueming ជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ អេស៊ាន ប៊ីហ្ស៊ីណេស្យែស ក្រុម (Asian Business Group) ជាក្រុមហ៊ុនវិនិយោគ លើពហុវិស័យរួមមាន៖ សេវាកម្មហិរញ្ញវត្ថុ ធនាគារ អចលនទ្រព្យ និងការវិនិយោគយុទ្ធសាស្ត្រទានា នៅក្នុងតំបន់។

ជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយក្នុងការដឹកនាំអាជីវកម្ម និងការគ្រប់គ្រងសាធារណៈ លោក Yueming បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំចក្ខុវិស័យរយៈពេលវែង និងកំណើនយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។ ក្រោមការដឹកនាំរបស់លោក សម្ព័ន្ធ ABG បានពង្រីកផលប្រយោជន៍របស់ខ្លួន តាមរយៈការបង្កើតកុលសម្ព័ន្ធផ្សេងៗ និងភាពជាដៃគូយុទ្ធសាស្ត្រ រួមទាំងការវិនិយោគលើស្ថាប័នហិរញ្ញវត្ថុដូចជា ធនាគារ ឈីហ្វ និងសាធារណៈផ្សេងទៀត ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិនិយោគវិនិយោគ ផ្នែកហិរញ្ញវត្ថុ ក្នុងតំបន់។

លោក Yueming ត្រូវបានគេទទួលស្គាល់ថាមានគំនិតអាជីវកម្មប្រកបដោយភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ លោកជាអ្នកដឹកនាំសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអាជីវកម្មប្រកបដោយភាពចម្រុះ និងធន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងរក្សាបាននូវស្ថេរភាពនៃអភិបាលកិច្ចសាធារណៈ។

លោកស្រី Yang Boli

អភិបាល

សមាជិកគណៈកម្មាធិការគណនេយ្យ
សមាជិកគណៈកម្មាធិការព័ត៌មាន វិទ្យា
សមាជិកគណៈកម្មាធិការតែងតាំង និងផ្តល់គំនិត
សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង ប្រតិបត្តិការ
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Yang Boli បំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ហើយការិយាល័យលោកស្រីរួមមាន៖ អភិបាលកិច្ច ការត្រួតពិនិត្យហានិភ័យ និងផែនការយុទ្ធសាស្ត្រ ដែលរួមចំណែកដល់កំណើន និងភាពធន់រយៈពេលវែងរបស់ក្រុមហ៊ុន។

លោកស្រី បានទទួលសញ្ញាបត្រ CFA (Chartered Financial Analyst) និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Xi'an University of Finance and Economics ។ លោកស្រី Yang មានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងការគ្រប់គ្រងការវិនិយោគ។ តួនាទីពីមុនរបស់លោកស្រីរួមមាន៖ អ្នកគ្រប់គ្រងនាយកដ្ឋានអាជីវកម្មនៅក្រុមហ៊ុន Shaanxi Zhongding Financing Guarantee, នាយកប្រតិបត្តិនៅក្រុមហ៊ុន Shaanxi Hengtong Juli Private Equity Fund និងអ្នកគ្រប់គ្រងការវិនិយោគ នៅក្រុមហ៊ុន Xi'an Qujiang Cultural Financial Holdings។

នៅធនាគារ ឈីហ្វ លោកស្រី Yang ប្រើប្រាស់ជំនាញវិជ្ជាជីវៈរបស់លោកស្រីដើម្បីពង្រឹងផលប្រយោជន៍របស់សម្ព័ន្ធ និងគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។



លោកស្រី Tian Yanhua

អភិបាល

សមាជិកគណៈកម្មាធិការគណនេយ្យ
សមាជិកគណៈកម្មាធិការព័ត៌មាន វិទ្យា
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Tian Yanhua បំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ហើយមានបទពិសោធន៍ យ៉ាងទូលំទូលាយផ្នែកផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងសាធារណៈ។ លោកស្រី ធ្លាប់បានកាន់តួនាទីជាខ្ពស់នៅតាមស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនវិនិយោគឈានមុខគេ ដែលបានរួមចំណែកដល់អភិបាលកិច្ចរឹងមាំ និងកំណើនយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។

លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកច្បាប់ និងជាអ្នកទទួលបញ្ចាំផែនការហិរញ្ញវត្ថុ AFP ។ បទពិសោធន៍ពីមុនរបស់លោកស្រីរួមមាន៖ តួនាទីធានាយកផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Shaanxi Zhongding Financing Guarantee, នាយកត្រួតពិនិត្យហានិភ័យនៅក្រុមហ៊ុន Huize Yuntian Private Fund Management, អ្នកគ្រប់គ្រងអតិថិជន សាធារណៈនៅធនាគារ Bank of Beijing និងអ្នកគ្រប់គ្រងការវិនិយោគ និងគ្រប់គ្រងទ្រព្យសម្បត្តិ នៅក្រុមហ៊ុន Zhongrong International Trust។

នៅធនាគារ ឈីហ្វ លោកស្រី Yanhua អនុវត្តនូវចំណេះដឹងស៊ីជម្រៅផ្នែកហិរញ្ញវត្ថុ និងការត្រួតពិនិត្យហានិភ័យ ដើម្បីពង្រឹងយុទ្ធសាស្ត្រវិនិយោគរបស់សម្ព័ន្ធ និងគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។

លោកស្រី Xin Wenjing

អភិបាលឯករាជ្យ

ប្រធានគណៈកម្មាធិការសវនកម្ម
សមាជិកគណៈកម្មាធិការព័ត៌មាន វិទ្យា
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Xin Wenjing បំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ហើយរួមចំណែកនូវបទពិសោធន៍ របស់លោកស្រី ក្នុងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិ (trust management) ការផ្តល់ប្រាក់កម្ចីដល់សាធារណៈ និងហិរញ្ញប្បទានប្រាក់កម្ចីខ្នាតតូច។ លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Xi'an University of Finance and Economics ។

ការងារអាជីវកម្មរបស់លោកស្រី រួមមាន៖តួនាទីជាខ្ពស់ដូចជា អនុប្រធានក្រុមហ៊ុន Xi'an Digital China Network Small Loan, ប្រធានផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិ នៅក្រុមហ៊ុន Changan International Trust, និងអ្នកគ្រប់គ្រងគណនីនៅធនាគារ Agriculture Bank of China។

នៅធនាគារ ឈីហ្វ លោកស្រី បានប្រើប្រាស់បទពិសោធន៍ដ៏រឹងមាំ របស់លោកស្រីក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រវិនិយោគចម្រុះ និងកំណើនប្រកបដោយចីរភាពរបស់សម្ព័ន្ធ។



លោក Wang Wenbo

អភិបាលឯករាជ្យ

ប្រធាន គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង ប្រតិបត្តិកម្ម
ប្រធាន គណៈកម្មាធិការតែងតាំង និងផ្តល់សម្ភារ

លោក Wang Wenbo ជាសមាជិកក្រុមប្រឹក្សាភិបាល ហើយមានបទពិសោធន៍ យ៉ាងទូលំទូលាយ ក្នុងវិស័យធនាគារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោក បានបញ្ចប់ការសិក្សាអនុបណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) ពីសាកល វិទ្យាល័យ Northwest University ហើយត្រូវបានទទួលស្គាល់ថាជា សេដ្ឋវិទូជាន់ខ្ពស់។

លោកបានលះបង់ ក្នុងការបំពេញកិច្ចការងារអស់រយៈពេល ៤៤ឆ្នាំ ក្នុងវិស័យ ធនាគារ ទៅធនាគារ Agriculture Bank of China ដែលលោកទទួលបាន ទូរ ជំនាញ និងបទពិសោធន៍ យ៉ាងជ្រាលជ្រៅ ក្នុងវិស័យធនាគារ សាជីវកម្ម ប្រតិបត្តិការហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំប្រកបដោយយុទ្ធសាស្ត្រ។

នៅធនាគារ ឈីហ្វ លោក Wenbo បានប្រើប្រាស់ចំណេះដឹង ក្នុងវិស័យរបស់ លោក ដើម្បីពង្រឹងអភិបាលកិច្ច និងដឹកនាំក្រុមវិស័យរយៈពេលវែងរបស់សម្ព័ន្ធ។

គណៈគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ



គណៈគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ



លោកបណ្ឌិត លីម អូន
CEO

លោកបណ្ឌិត លីម អូន គឺជាអ្នកដឹកនាំដ៏លេចធ្លោមួយរូប ក្នុងវិស័យធនាគារ ដែលមានបទពិសោធន៍ដឹកនាំជាង ២៥ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លោកបានបម្រើការងារអន្តរជាតិ នៃធនាគារ លីម អូន តាំងពីខែតុលា ឆ្នាំ២០២៥ ដោយដឹកនាំផ្នែកយុទ្ធសាស្ត្រ ជំរុញការអភិវឌ្ឍ ខ្ពស់ភាពប្រតិបត្តិការ និងគម្រោងផ្លាស់ប្តូរតាមបែបឌីជីថលរបស់ធនាគារ។

មុនពេលចូលរួមបំពេញការងារនៅធនាគារ លីម អូន លោកបណ្ឌិត លីម អូន ធ្លាប់បានបំពេញតួនាទី ជាថ្នាក់ដឹកនាំតាមមុខតំណែងសំខាន់ៗ ជាច្រើន រួមមាន៖ អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank of Cambodia) និងអគ្គនាយក នៃធនាគារ ស្ថាបនា (Sathapana Bank) ដែលជាធនាគារពាណិជ្ជដ៏ធំ និងល្បីល្បាញមួយនៅកម្ពុជា។

នៅដំណាក់កាលដំបូងនៃអាជីពរបស់លោក លោកធ្លាប់បម្រើការងារអនុប្រធានគ្រប់គ្រងទូទៅ នៃធនាគារ វត្សនៈ (Vattanac Bank) និងជាសមាជិកជាន់ខ្ពស់ នៅក្រុមហ៊ុន KPMG ដែលលោកក៏ធ្លាប់បំពេញបេសកកម្មជាអន្តរជាតិនៅក្រុមហ៊ុន KPMG ប្រទេសម៉ាឡេស៊ីផងដែរ។

លោកបណ្ឌិត លីម អូន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យអឺរ៉ុបអន្តរជាតិ នៅទីក្រុងប៉ារីស (European International University) ហើយត្រូវបានគេទទួលស្គាល់ពីភាពជាអ្នកដឹកនាំក្នុងការជំរុញការអភិវឌ្ឍបុគ្គលិក តាមរយៈអភិបាលកិច្ចដ៏មានប្រសិទ្ធភាព ភាពច្នៃប្រឌិត និងការអភិវឌ្ឍបុគ្គលិក។ លោកប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការអនុវត្តធនាគារប្រកបដោយចីរភាព និងការជំរុញវិបាកវិបាកវិញ្ញាណ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។



លោក ឆៀវ សុគន្ធ
DCEO

លោក ឆៀវ សុគន្ធ មានបទពិសោធន៍ជាង ២៣ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ អាជីពការងាររបស់លោកទទួលបានការរីកចម្រើនចាប់ពីថ្នាក់បុគ្គលិករហូតដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ដោយមានចំណេះដឹង វិជ្ជាជីវៈ និងបទពិសោធន៍ដឹកនាំជាក់ស្តែងគ្រប់មុខតំណែង នៅក្នុងវិស័យធនាគារ។

លោកបានដើរតួនាទីសំខាន់ក្នុងការជំរុញយុទ្ធសាស្ត្រពង្រីកអាជីវកម្ម នៅតាមផ្នែកផ្សេងៗដូចជា៖ សេវាបុគ្គល (Retail), សហគ្រាសធុនតូច និងមធ្យម (SMEs), ធនាគារពាណិជ្ជ ព្រមទាំងការពង្រឹងបណ្តាញសាខា បង្កើនប្រសិទ្ធភាពចែកចាយអភិបាលកិច្ចឥណទាន និងផ្តោតលើបទពិសោធន៍អតិថិជន។ បច្ចុប្បន្ន លោកនៅតែបន្តផ្តោតលើការជំរុញកំណើន នៃការអភិវឌ្ឍប្រកបដោយចីរភាព បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រឹងសមត្ថភាពស្ថាប័នរយៈពេលវែង។

បច្ចុប្បន្ន លោក សុគន្ធ បម្រើការងារអគ្គនាយករង នៃធនាគារ លីម អូន ដោយទទួលបន្ទុកផ្នែកធនាគារសេវាបុគ្គល (Retail) ធនាគារពាណិជ្ជ និងសាជីវកម្ម និងការគ្រប់គ្រងឥណទាន។ មុនពេលចូលបម្រើការងារ ជាមួយធនាគារ លីម អូន លោកធ្លាប់បានកាន់តួនាទីនាយកគ្រប់គ្រង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាដូចជា៖ ធនាគារ ស្ថាបនា (Sathapana Bank) ធនាគារ កាណាឌីយ៉ា (Canadia Bank) ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank of Cambodia) និងធនាគារ ហត្តា (Hattha Bank)។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) ពីសាកលវិទ្យាល័យនីយ៉ូន និងថ្នាក់បរិញ្ញាបត្របង្រៀនភាសាអង់គ្លេស ជាភាសាបរទេស (TEFL) ពីសាកលវិទ្យាល័យបៀលប្រាយ ហើយបានបញ្ចប់កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ ក្នុងស្រុក និងអន្តរជាតិជាច្រើន ក្នុងវិស័យគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ



លោក ហ៊ឹម វិបុល
CFO

លោក ហ៊ឹម វិបុល គឺជាអ្នកជំនាញធនាគារជាន់ខ្ពស់ មានបទពិសោធន៍ជាង ២២ឆ្នាំ ក្នុងវិស័យសេវាកម្ម គណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងសាច់ប្រាក់ ដែលក្នុងនោះ គឺ ១៥ឆ្នាំមកហើយ ដែលលោកបានបំពេញ តួនាទី ជាអាយកប្រតិបត្តិហិរញ្ញវត្ថុ ក្នុងវិស័យធនាគារ។

បច្ចុប្បន្ន លោកកំពុងបម្រើការងារនាយកប្រតិបត្តិហិរញ្ញវត្ថុ នៃធនាគារ លីម អូន ដោយដឹកនាំលើការគ្រប់គ្រងហិរញ្ញវត្ថុទាំងស្រុងរបស់ធនាគារ រួមមាន៖ គណនេយ្យ ការគ្រប់គ្រងសាច់ប្រាក់ ផែនការ និងការវិភាគហិរញ្ញវត្ថុ ក៏ដូចជាផ្នែករដ្ឋបាលទូទៅ។

មុនចូលបម្រើការងារ នៅធនាគារ លីម អូន លោកបានកាន់តួនាទីនាយករង និងនាយកប្រតិបត្តិហិរញ្ញវត្ថុ នៅធនាគារ ហត្តា ដែលលោកបានធ្វើជាប្រធានគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) និងជាសមាជិកគណៈកម្មការប្រតិបត្តិ និងគណៈកម្មការគ្រប់គ្រងហានិភ័យ។ ក្នុងរយៈពេល នៃការដឹកនាំរបស់លោក លោកបានដឹកនាំការធ្វើយុទ្ធសាស្ត្រហិរញ្ញវត្ថុ ការគ្រប់គ្រងសាច់ប្រាក់ ការរៀបចំប្រភពទុន ក៏ដូចជាការអនុលោមតាមបទបញ្ញត្តិ និងពង្រឹងប្រព័ន្ធបាយការណ៍ហិរញ្ញវត្ថុ ការធ្វើផែនការថវិកា និងការត្រួតពិនិត្យសមត្ថភាពហិរញ្ញវត្ថុ របស់ធនាគារ។

មុននេះ លោកធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត(KREDIT) រួមទាំងតួនាទីនាយកប្រតិបត្តិហិរញ្ញវត្ថុ ប្រធានផ្នែកហិរញ្ញវត្ថុ និងមន្ត្រីហិរញ្ញវត្ថុ។ លោកបានចាប់ផ្តើមអាជីព ជាសមាជិកផ្នែកផ្តល់ដោយបង្កើតជំនាញដ៏វិជ្ជមានការគ្រប់គ្រងផ្ទៃក្នុង ដំណើរការសេវាកម្ម និងអភិបាលកិច្ចហិរញ្ញវត្ថុ។



លោកស្រី ឆេង សុគន្ធ
CRO

លោកស្រី ឆេង សុគន្ធ បច្ចុប្បន្នកាន់តួនាទីនាយកប្រតិបត្តិហានិភ័យ នៃធនាគារ លីម អូន។ លោកស្រីមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយបានបំពេញតួនាទីនាយកគ្រប់គ្រងនិងថ្នាក់ដឹកនាំជាន់ខ្ពស់ អស់រយៈពេល ១០ឆ្នាំ ក្នុងមុខជំនាញសំខាន់ៗរួមមាន៖ ការគ្រប់គ្រងហានិភ័យសហគ្រាស ការអនុលោមតាមបទបញ្ញត្តិ និងអភិបាលកិច្ចហានិភ័យឥណទាន។

មុនចូលបម្រើការងារនៅធនាគារ លីម អូន លោកស្រីធ្លាប់កាន់តួនាទីនាយកគ្រប់គ្រងហានិភ័យ នៅធនាគារ អេស៊ីលីដា (ACLEDA Bank) និងនាយកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្តា (Hattha Kaksekar Limited)។ ក្រោយពេលគ្រឹះស្ថាននេះ ត្រូវបានផ្លាស់ប្តូរ ទៅជាធនាគារហត្តា លោកស្រីត្រូវបានផ្ទេរដំណែងនាយកប្រតិបត្តិហានិភ័យ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង ការគ្រប់គ្រងអភិបាលកិច្ចហានិភ័យ របស់ធនាគារ។ បន្ទាប់មក លោកស្រីបានចូលបម្រើការ នៅសម្ព័ន្ធ អេស៊ីន ប៊ីហ្ស៊ីនេស ក្រុម (Asian Business Group) ក្នុងតួនាទីនាយកប្រតិបត្តិហានិភ័យ។ ក្រៅពីការងារវិជ្ជាជីវៈ លោកស្រីក៏បានចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យហិរញ្ញវត្ថុ ដោយបានបម្រើការងារជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជាគ្រប់គ្រងហានិភ័យ នៅសាកលវិទ្យាល័យខេមបូឌី (CamTech)។

លោកស្រី បានបញ្ចប់ថ្នាក់អភិវឌ្ឍន៍វិជ្ជាជីវៈជាច្រើន លើផ្នែកសំខាន់ៗ ក្នុងការគ្រប់គ្រងហានិភ័យធនាគារ និងហិរញ្ញវត្ថុរួមមាន៖ ការកំណត់អត្តសញ្ញាណហានិភ័យក្នុងធនាគារ និងមីក្រូហិរញ្ញវត្ថុ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានតេររកម្ម (AML/CFT) ការធ្វើផែនការបន្តប្រតិបត្តិការ (BCP) និងការគ្រប់គ្រងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (DRRM) ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ការវាយតម្លៃហានិភ័យឥណទាន កំរិតឥណទាន ការវាស់វែង និងកាត់បន្ថយហានិភ័យ ការប៉ាន់ប្រមាណការខាតបង់ឥណទានដែលរំពឹងទុក (ECL) និងការវាយតម្លៃការចុះតម្លៃកម្ចី ហិរញ្ញប្បទានពាណិជ្ជកម្ម និងជំនួញហិរញ្ញវត្ថុនិងទីផ្សារធនាគារ។

គណៈគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ



លោក ចាន់ គីមឡុង
CCBO

លោក ចាន់ គីមឡុង គឺជាអ្នកដឹកនាំជាន់ខ្ពស់ ក្នុងវិស័យធនាគារ ដែលមានសមត្ថភាពខ្ពស់ និងផ្ដោតលើការសម្រេចលទ្ធផលជាក់ស្ដែង។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយជាង ១៤ ឆ្នាំ ក្នុងវិស័យធនាគារផ្នែកអាជីវកម្ម និងសាជីវកម្ម សេវាហិរញ្ញវត្ថុបុគ្គល និងវិស័យធានារ៉ាប់រងទូទៅ។ លោកមានសមិទ្ធផលជោគជ័យជាច្រើន ក្នុងការជំរុញផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍផលិតផលធនាគារ សម្រាប់អតិថិជនបុគ្គល ជាសហគ្រាសធុនតូច និងមធ្យម និងការដឹកនាំក្រុមការងារ ដែលពោរពេញទៅដោយ សមត្ថភាពខ្ពស់ សម្រេចបានលទ្ធផលដ៏ល្អលើស។ បច្ចុប្បន្ន លោកកំពុងបម្រើការងារ នាយកប្រតិបត្តិធនាគារសាជីវកម្ម នៃធនាគារ ឈីហ្វ ដែលទទួលខុសត្រូវក្នុងការដឹកនាំយុទ្ធសាស្ត្រធនាគារសាជីវកម្ម ជំរុញការពង្រីកអាជីវកម្ម ពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងសម្រេចនូវកំណើនប្រាក់ចំណូលប្រកបដោយចីរភាព នៅក្នុងផ្នែកការបម្រើអតិថិជនសាជីវកម្ម។ អស់រយៈពេលពេញមួយអាជីវិតការងាររបស់លោក លោកបានបង្ហាញពីសមត្ថភាពដឹកនាំដ៏រឹងមាំ ក្នុងការកសាង និងជំរុញការផ្លាស់ប្តូរក្រុមការងារ ការកែលម្អប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម ដ៏មានប្រសិទ្ធភាពខ្ពស់ នៅរាល់គ្រប់ប្រតិបត្តិការធនាគារ សហគ្រាសធុនតូច និងមធ្យម និងសេវាបុគ្គល (Retail Banking)។ ជាមួយនឹងជំនាញដ៏លេចធ្លោ ក្នុងការគ្រប់គ្រងការចំណេញ និងខាត (P&L Management) ការចូលរួមជាមួយភាគីពាក់ព័ន្ធ និងការបង្កើតនូវទុនដែលផ្ដោតលើអតិថិជន លោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរជោគជ័យរបស់ស្ថាប័នធានី និងត្រូវបានទទួលស្គាល់តាមរយៈការទទួលបានពានរង្វាន់ ដ៏មានកិត្យានុភាពជាច្រើន រួមមាន៖ CEO Star Awards និងពានរង្វាន់សមិទ្ធផលក្រុមការងារឆ្នើមជាច្រើនផ្សេងទៀត។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ហើយមានភាពស្ទាត់ជំនាញ ក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេស ដែលបានឆ្លុះបញ្ចាំង ពីសមត្ថភាពទំនាក់ទំនងដ៏ល្អលើស និងភាពបត់បែន ក្នុងវិជ្ជាជីវៈរបស់លោក។

លោក ម៉ម ចាន់ដារ៉ា គឺជាអ្នកជំនាញឆ្នើម ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយជាង ២៥ ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជសរុប និងការគ្រប់គ្រងហិរញ្ញវត្ថុ រួមទាំងបទពិសោធន៍ការងារនៅក្រុមហ៊ុន PricewaterhouseCoopers (PwC) ផងដែរ។ បច្ចុប្បន្ន លោកបម្រើការងារជា នាយកប្រតិបត្តិប្រតិបត្តិការ នៅធនាគារ ឈីហ្វ ដែលទទួលខុសត្រូវលើការគ្រប់គ្រងប្រតិបត្តិការធនាគារទាំងមូល ការគ្រប់គ្រងហានិភ័យ ការអនុលោមតាមបទប្បញ្ញត្តិ និងការអនុវត្តគម្រោងយុទ្ធសាស្ត្រផ្សេងៗ ស្របតាមស្តង់ដារ និងបទប្បញ្ញត្តិរបស់អាជ្ញាធរពាក់ព័ន្ធ។ លោកបានទទួលនាមជា Chartered Banker (UK) ដែលត្រូវបានទទួលស្គាល់ តាមរយៈបទពិសោធន៍វិជ្ជាជីវៈ ហើយលោកក៏បានសិក្សាគណនេយ្យបន្ថែម ផ្នែក ACCA (Association of Chartered Certified Accountants) ដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់លោក ក្នុងវិស័យគណនេយ្យ សរុបកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ពេញមួយអាជីវិតការងាររបស់លោក លោកបានកាន់តួនាទីដឹកនាំជាន់ខ្ពស់ជាច្រើន ក្នុងមុខដំណែងប្រតិបត្តិការ សរុបកម្មផ្ទៃក្នុង ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចបច្ចេកវិទ្យាព័ត៌មាន។ លោកទទួលបានជោគជ័យជាច្រើន ក្នុងការពង្រឹងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរអាជីវកម្មប្រកបដោយនាវាទុត និងមានប្រសិទ្ធភាព។ ក្រៅអំពីតួនាទី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ លោកក៏ជាសាស្ត្រាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផងដែរ។ លោកបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រជាច្រើន រួមមាន៖ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ និងធានារ៉ាប់រង បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Nantes និង បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ ទ័រតុន ផ្នែកគ្រប់គ្រងអាជីវកម្ម។ លើសពីនេះទៅទៀត លោកក៏បានចូលរួមគ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើន ទាក់ទងនឹងវិស័យធនាគារ សរុបកម្ម ការអនុលោមតាមបទប្បញ្ញត្តិ សរុបកម្មបច្ចេកវិទ្យាព័ត៌មាន និងអភិបាលកិច្ចស្ថាប័ន។

ជាមួយនឹងចំណេះដឹងដ៏ជ្រាលជ្រៅ បទពិសោធន៍ដ៏សម្បូរបែប និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ លោក ម៉ម ចាន់ដារ៉ា ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដ៏មានសមត្ថភាព និងជំនាញ ដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

គណៈគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ




លោក កុយ ចំរើនរិថ្នា
CCO

លោក កុយ ចំរើនរិថ្នា គឺជាអ្នកជំនាញក្នុងវិស័យធនាគារ ដ៏ឆ្នើមមួយរូប ដែលមានបទពិសោធន៍ជាង ១៩ឆ្នាំ ក្នុងការគ្រប់គ្រងហានិភ័យធនាគារ ប្រតិបត្តិការធនាគារ និងការដឹកនាំ។

បច្ចុប្បន្ន លោកកាន់កំណែងជា នាយកប្រតិបត្តិធនាគារ នៃធនាគារ ឈីហ្វ ចាប់តាំងពីខែមីនា ឆ្នាំ ២០២១។ ក្នុងតួនាទីនេះ លោកទទួលខុសត្រូវលើការរៀបចំ និងដឹកនាំយុទ្ធសាស្ត្រធនាគាររបស់ធនាគារ ការគ្រប់គ្រងដំណើរការធនាគារ គ្រប់ជំហានចាប់ពីការរាយការណ៍ ការអនុវត្ត រហូតដល់ការត្រួតពិនិត្យ និងគ្រប់គ្រងគុណភាពធនាគារ ដើម្បីកាត់បន្ថយកំណើនអាជីវកម្មប្រកបដោយចីរភាព។ លោកបានធ្លាប់បម្រើការងារ នាយកប្រតិបត្តិធនាគារ នៅធនាគារ ស្ថាបនា ដែលលោកបានដឹកនាំការកែលម្អគោលនយោបាយធនាគារ ការអភិវឌ្ឍ និងការធ្វើទំនើបកម្មដំណើរការប្រតិបត្តិការ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការរួមបញ្ចូលប្រព័ន្ធលើកម្មស្ថិតិគុណភាពទិន្នន័យ និងទទួលបានពានរង្វាន់ Data Quality Award។ លោកបានចាប់ផ្តើមអាជីវិតការងាររបស់លោក នៅធនាគាររដ្ឋ៖ ដោយបានបំពេញតួនាទីជាច្រើន អស់រយៈពេលជាង ៨ ឆ្នាំ រួមមាន៖ ប្រធានសាខា និងដឹកនាំការងារធនាគារ។ បទពិសោធន៍ទាំងនេះ បានជួយឱ្យលោកកសាងជំនាញយ៉ាងរឹងមាំ ទាំងក្នុងវិស័យធនាគារសេវាបុគ្គល (Retail Banking) និងសាជីវកម្ម ព្រមទាំងជំរុញសមិទ្ធផល និងការអភិវឌ្ឍអាជីវកម្មរបស់សាខា ឱ្យទទួលបានជោគជ័យ។ បន្ថែមលើសមិទ្ធផលវិជ្ជាជីវៈ លោកក៏បានចូលរួមកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជាច្រើនទាំងក្នុងស្រុក និងបរទេស រួមមានប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន អ៊ីតាលី និងថៃ។ កម្មវិធីទាំងនេះ ផ្តោតលើការដឹកនាំក្នុងវិស័យធនាគារ បរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញប្បទានកសិកម្ម និងការរាយការណ៍អចលនទ្រព្យ។ បទពិសោធន៍ជាលក្ខណៈអន្តរជាតិទាំងនេះ បានពង្រីកទស្សនវិស័យជាសកលរបស់លោក និងពង្រឹងសមត្ថភាពក្នុងការអនុវត្តនូវគុណតម្លៃ និងការអនុវត្តល្អៗដើម្បីអាចអនុវត្ត និងប្រើប្រាស់បានសមស្របសម្រាប់បរិបទធនាគារ នៅកម្ពុជា។

លោក ចំរើនរិថ្នា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង និងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យ ទ័រតុន។ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រងហានិភ័យ និងធនាគារ លោក ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដ៏មានសមត្ថភាពមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យធនាគារនៅកម្ពុជា។

រចនាសម្ព័ន្ធធនាគារ



កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“Board of Directors”) មានសមាសភាពសរុបចំនួន ៥ រូប ដែលក្នុងនោះមាននាយកប្រតិបត្តិចំនួន ២ រូប។ កាតព្វកិច្ចចម្បងរបស់ក្រុមប្រឹក្សាភិបាល គឺកំណត់គោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងត្រួតពិនិត្យការគ្រប់គ្រង ព្រមទាំងប្រតិបត្តិការទូទៅរបស់ធនាគារ។

ក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាភិបាលបានរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីពិនិត្យ និងអនុម័តលើបញ្ហាសំខាន់ៗជាច្រើន។ ការងារទាំងនោះរួមមាន ការតាមដាន និងវាយតម្លៃលទ្ធផលប្រតិបត្តិការរបស់ធនាគារ ការត្រួតពិនិត្យការពង្រីកបណ្តាញសាខា ការពិភាក្សា និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ការអនុម័តផែនការអាជីវកម្មប្រចាំឆ្នាំ ២០២៦ និងការអនុម័តលើការកែសម្រួល និងធ្វើបច្ចុប្បន្នភាពគោលនយោបាយសំខាន់ៗរបស់ធនាគារ។

តាមរយៈការបំពេញតួនាទីអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ក្រុមប្រឹក្សាភិបាលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថា ធនាគារបន្តដំណើរការស្របតាមចក្ខុវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្ររយៈពេលវែង ព្រមទាំងរក្សាបាននូវកំណើនប្រកបដោយចីរភាព និងស្ថិរភាព។



កិច្ចប្រជុំប្រចាំឆ្នាំ២០២៦

សករាជ្ជី ជោគជ័យរួមគ្នា

នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦

សម្ព័ន្ធ អេស៊ាន ប៊ីហ្ស៊ីណេស ក្រុប (Asian Business Group) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ (2026 Annual General Meeting) ក្រោមប្រធានបទ «សករាជ្ជី ជោគជ័យរួមគ្នា (New Chapter, Shared Success)» នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកប្រតិបត្តិ នៃសម្ព័ន្ធរូបវារី អគ្គនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់សម្ព័ន្ធ ABG ប្រមាណ២០០នាក់ រួមមានធនាគារ ឈីហ្វ ដែលជាបុគ្គលិកសម្ព័ន្ធមួយ នៃABG ។



កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលរយៈពេល និងសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ នៃសម្ព័ន្ធរូបវារី ព្រមទាំងផ្សព្វផ្សាយនូវផែនការ និងយុទ្ធសាស្ត្រអាជីវកម្មសម្រាប់អនុវត្តន៍បន្តក្នុងឆ្នាំ២០២៦ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលសម្ព័ន្ធ។

កិច្ចប្រជុំនេះ នឹងជួយតម្រង់ទិសដៅ ការងាររបស់បុគ្គលិក ដើម្បីធានាបាននូវការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងសន្តិសុខភាព។

កម្មវិធីទទួលស្គាល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ

ABG Gala Appreciation Night

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦



សម្ព័ន្ធ អេស៊ាន ប៊ីហ្ស៊ីណេស ក្រុប (Asian Business Group) និងបុគ្គលិកសម្ព័ន្ធធនាគារ ឈីហ្វ បានរៀបចំកម្មវិធីដល់ល្បែងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «ABG Gala Appreciation Night» នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកប្រតិបត្តិ នៃABG, លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិ នៃធនាគារ ឈីហ្វ និងមានការចូលរួមពីប្រធានអគ្គនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ របស់សម្ព័ន្ធរូបវារី អគ្គនាយកប្រតិបត្តិ ប្រមាណ២៥០នាក់។

សម្ព័ន្ធរូបវារី អគ្គនាយកប្រតិបត្តិ ក៏ដូចជា លើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវការទទួលស្គាល់សមិទ្ធផលតាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ។

«ABG Gala Appreciation Night» បានក្លាយជាពិធីសម្ពោធនៃសិរីសោភ័ណភាពមួយ ដែលមានកម្មវិធីពិសេសៗជាច្រើនរួមមាន ការប្រកាសពានរង្វាន់បុគ្គលិកឆ្នើមប្រចាំឆ្នាំ, ការសម្តែងទេពកោសល្យរបស់បុគ្គលិក, ការចាប់រង្វាន់ផ្សេងៗសំណាង ក៏ដូចជាការទទួលបានអាហារ និងការរាំកំសាន្ត។





កម្មវិធីរត់ដើម្បីមនុស្សធម៌ “ដើម្បីកុមារ ដើម្បីអនាគតយើង” បានបញ្ចប់ និងប្រមូលបានថវិកាចំនួន ១០៦លានរៀល ដើម្បីជូន មូលនិធិគន្ធបុណ្ណកម្ពុជា

ថ្ងៃទី ៣១ ឧសភា ២០២៦

ធនាគារ ឈីហ្វ បានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធី “រត់ ដើម្បីកុមារ ដើម្បីអនាគតយើង” ដែលរៀបចំសហការដោយក្រសួងព័ត៌មាន និងស្ថាប័នសាវ័ត៌មាន ASEAN Top។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបប្រមាណ ១៧០០នាក់ មាន ១១សញ្ជាតិ ដែលព្រឹត្តិការណ៍នេះបាន ប្រារព្ធឡើងនៅបរិវេណសួនអេកូផាក (Eco Park) ក្នុងប៉ូរី ប៉េង ហ្គត បឹងស្នោ។

ធនាគារ ឈីហ្វ បានប្តេជ្ញាចិត្តបន្តសហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការគាំទ្រ និងជំរុញសុខុមាលភាពសង្គម តាមរយៈសកម្មភាពបរិច្ចាគ និងការចូលរួមដោយសប្បុរសធម៌ ដើម្បីសង្គមជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព និងរីកចម្រើនរួមគ្នា។



ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

**តារាង
មាតិកា**

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	28
របាយការណ៍របស់សវនករឯករាជ្យ	32
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	34
របាយការណ៍លទ្ធផលពេញលេញ	35
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	36
របាយការណ៍លំហូរសាច់ប្រាក់	37
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	38-109

ដំណាក់កាលសង្គ្រោះជីវិត

ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦

បុគ្គលិក នៃធនាគារ ឈីហ្វ បានចូលរួមបរិច្ចាគឈាមក្នុងយុទ្ធនាការ “បរិច្ចាគឈាម សង្គ្រោះជីវិត” ដែលបានរៀបចំឡើង ដោយសមាគមមីត្រាហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។

យុទ្ធនាការនេះ មានគោលបំណងបំពេញនូវតម្រូវការឈាមមានសុវត្ថិភាព ជូនដល់សហគមន៍ និងលើកកម្ពស់ចំណេះដឹងអំពីសារប្រយោជន៍ នៃការបរិច្ចាគឈាម។



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (ហៅកាត់ថា “ធនាគារ”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ព័ត៌មានអំពីធនាគារ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (“ធនាគារ”) ដែលបានចូលជាភ្នាក់ងារ និងចុះបញ្ជី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ បានចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត តាមលិខិតចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៥៧៩៣ (ដែលពីមុន ២២៥៥ E/2013) ចុះ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ធនាគារបានទទួលអាជ្ញាប័ណ្ណធនាគារឯកទេសពី ធនាគារជាតិ នៃកម្ពុជា (NBC)។

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ធនាគារបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ដើម្បីដំណើរការជាធនាគារពាណិជ្ជ។ នៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ធនាគារបានទទួលការអនុម័តពី ក្រសួងពាណិជ្ជកម្មទៅលើការផ្លាស់ប្តូរឈ្មោះពី ធនាគារឯកទេស ឈីហ្វ (ខេមបូ ឌា) ម.ក ទៅជា

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក។ ធនាគារត្រូវបានគ្រប់គ្រងទាំងស្រុងដោយ Asian Business Group Co., Ltd ដែលជា ក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ក្រោមលេខចុះបញ្ជី 1000426502។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅ អគារ ឈីហ្វ ជាន់ផ្ទាល់ដី និងជាន់ទី ២២ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៣២២ ភូមិ២ សង្កាត់ បឹងកេងកង កងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បង

ធនាគារមានសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់នូវសេវាកម្មធនាគារពាណិជ្ជ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបង្ហាញនៅរបាយការណ៍លទ្ធផល ពេញលេញ។

ភាគលាភ

ពុំមានការប្រកាស ឬ បង់ភាគលាភនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ហើយអភិបាលក៏មិនផ្តល់អនុសាសន៍ឱ្យមានការទូទាត់ភាគលាភ នោះដែរ។

ដើមទុន

ពុំមានបម្រែបម្រួលដើមទុនរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនេះទេ។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំបន់ព័រមុន)

ការខាតបង់ឥណទានរំពឹងទុក លើឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតយោងតាមថ្លៃដើម រំលស់

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្របនានា ដើម្បីឈានដល់ការ អះអាងថា សកម្មភាពផ្សេងៗត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងការលុបចោល ឬការទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់ឥណទាន និងបុរេប្រទានអាក្រក់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលកត់ត្រាតាម ថ្លៃដើមរំលស់ អាក្រក់ ត្រូវបានលុបចោល និងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកដែលសមហេតុផលត្រូវបានធ្វើឡើង។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឱ្យចំនួន សំវិធានធនសម្រាប់ការខាតបង់ ឥណទានរំពឹងទុកនៃឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុ កត់ត្រាតាមថ្លៃដើមរំលស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានលុបចេញពីបញ្ជី មានការខ្វះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថាទ្រព្យសកម្ម ទាំងឡាយ លើកលែងឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗកត់ត្រាតាមថ្លៃដើមរំលស់ ដែលទំនងជាមិនអាចប្រមូលបាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា នៅតម្លៃដែលបានបង្ហាញក្នុងកំណត់ត្រាឥណទានរបស់ធនាគារ ត្រូវបានបន្ថយឱ្យនៅ ត្រឹមតម្លៃដែល រំពឹងថាអាចនឹងប្រមូលបានជាក់ស្តែង ឬ វិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកត្រូវបានផ្តល់ដោយភាពសមស្រប។

នាកាលបរិច្ឆេទ នៃរបាយការណ៍នេះអភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុង របាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែល មានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជា សារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលធានាចំពោះលើបំណុលរបស់បុគ្គលណា ម្នាក់ឡើយ ឬ
- (ខ) ពុំមានបំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពីប្រតិបត្តិការ អាជីវកម្មធម្មតារបស់ធនាគារនោះឡើយ។

តាមមតិរបស់អភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញ ក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះដែលនឹងបង្កឱ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការ បំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែល បានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងឡើយ។

ការប្រែប្រួលសភាពការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលរបស់ធនាគារ ពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានរែកបំបែកនៅក្នុង របាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹង បណ្តាលឱ្យមានគុណភាពនៃចំនួនណាមួយនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនបានរងផលប៉ះពាល់ជាសារវន្តពីធាតុសកម្មភាព ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយដែលមានលក្ខណៈសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចបង្កឱ្យមានផលប៉ះពាល់ធំដុំដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរាយការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍សារវន្តផ្សេងណាបានកើតឡើងបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ដែលនឹងតម្រូវឱ្យមាននិយ័តកម្ម ឬការលាតត្រដាងព័ត៌មាន ក្រៅពីអ្វីដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិករបស់ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាកាលរិយបរិច្ឆេទរបាយការណ៍នេះ រួមមាន៖

ឈ្មោះ	មុខតំណែង
លោក Chen Yueming	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
កញ្ញា Yang Boli	អភិបាល (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
កញ្ញា Tian Yanhua	អភិបាល (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Wang Wenbo	អភិបាលឯករាជ្យ (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Xin Wenjing	អភិបាលឯករាជ្យ (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Ye Haiya	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Lam Wai Chuen	អភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
កញ្ញា Ng Siu Mui	អភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Chau Chung Kai Peter	អភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Chan Kwok Cheung	អភិបាលឯករាជ្យ (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Cheung Ka Wai	អភិបាលឯករាជ្យ (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)

ភាគហ៊ុនរបស់អភិបាល

លោក Chen Yueming និង កញ្ញា Yang Boli គឺជាភាគហ៊ុនរបស់ Asian Business Group Co., Ltd, ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ដែលជាក្រុមហ៊ុនមេធំបង្អស់របស់ធនាគារ។ ពុំមានអភិបាលផ្សេងណាដែលកាន់កាប់ ឬទាក់ទិនដោយផ្ទាល់ ទៅលើភាគហ៊ុនរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាតិម្ខាងដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាព ដល់អភិបាលរបស់ធនាគារ ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃទៀតនោះឡើយ។

ពុំមានអភិបាលណាមួយបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះ កិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹងអភិបាល ឬក្រុមហ៊ុន ណាមួយដែលអភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬក៏ធ្វើឡើង

ជាមួយក្រុមហ៊ុនណាមួយ ដែលអភិបាលនោះមានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ ក្រៅពីអ្វីដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវក្នុងការធានាថារបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈគ្រប់គ្រងដែលបានតម្រូវឱ្យ៖

- (ក) អនុម័តនូវគោលការណ៍គណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយត្រូវធ្វើការអនុវត្តនោះជាប់ជាប្រចាំ។
- (ខ) អនុលោមទៅតាម CIFRSs ឬប្រសិនបើមានការប្រាសចាកពីនេះក្នុងគោលបំណងបង្ហាញព័ត៌មានដែលសមស្រប ការប្រាសចាកទាំងនោះគឺត្រូវតែលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ។
- (ឃ) រាយការណ៍លទ្ធភាពរបស់ធនាគារក្នុងការបន្តមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែ រាមិនសមស្របក្នុងការសន្មតថាធនាគារនឹងអាចបន្តប្រតិបត្តិការរបស់ខ្លួននាពេលអនាគត។ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារប្រកបដោយប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសារវន្តទាំងឡាយ ដែលមានឥទ្ធិពលដល់ប្រតិបត្តិការនិងដំណើរការរបស់ធនាគារហើយត្រូវប្រាកដថាកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យត្រឹមត្រូវ ត្រូវបានរក្សាទុក ដែល លាតត្រដាង ជាមួយនឹងភាពមិនលំអៀងគ្រប់ពេល នូវស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ហើយធានាថាបញ្ជីគណនេយ្យអនុលោមទៅតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏ទទួលខុសត្រូវផងដែរក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ និងត្រូវចាត់វិធានការសមស្របដើម្បីទប់ស្កាត់ និងស្វែងរកកំហុសលើការកែតម្រូវ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថាធនាគារបានអនុលោមតាមនូវរាល់លក្ខខណ្ឌតម្រូវចាំបាច់នានាដូចខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ជាមួយថា បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាម CIFRSs។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាលដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក Chen Yueming
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី30 ខែមីនា ឆ្នាំ2026

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានគោលការណ៍ គណនេយ្យជាសារវន្ត។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ផ្តល់នូវភាពទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRSs”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំយោង តាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃ របាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ដោយយោងតាមប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គណនេយ្យករ ជំនាញ និងសវនករព្រឹត្តិស្រុក ដែលសមស្របចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃសហគ្រាសដែលទទួលខុសត្រូវជាសាធារណៈ ចេញ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃកម្ពុជា ជាមួយតម្រូវការផ្នែកសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ ហិរញ្ញវត្ថុនៃសហគ្រាសដែលទទួលខុសត្រូវជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌របស់ យើងខ្ញុំ ដោយស្របទៅតាមតម្រូវការទាំងនេះផងដែរ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងទៀតពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀតដែលទទួលបាន នាកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានរបាយការណ៍របស់ ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រង មានទំនួលខុសត្រូវ ចំពោះព័ត៌មានផ្សេងទៀត។ មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់លើព័ត៌មានផ្សេងទៀតនេះទេ ហើយយើងខ្ញុំក៏មិនបង្ហាញសេចក្តីសន្និដ្ឋានបែបធានាអះអាងក្នុងទម្រង់ណាមួយ ទៅលើព័ត៌មានផ្សេងទៀតនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងទៀត ហើយធ្វើការ ពិចារណា ថាតើព័ត៌មានផ្សេងទៀត មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួល បាននៅក្នុងការធ្វើសវនកម្ម ឬ ថាតើព័ត៌មានផ្សេងទៀត មានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត លើព័ត៌មានផ្សេងទៀតនេះ ដោយផ្អែកលើការងារដែលបានអនុវត្ត យើងខ្ញុំត្រូវតម្រូវឱ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវ រាយការណ៍ចំពោះព័ត៌មានផ្សេងទៀតនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមCIFRS ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យ ជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការកែតម្រូវ ឬការកាត់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានការទទួលខុសត្រូវលើការរាយកម្មនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្ត និរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រង មានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើស សមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ច មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍អំពីព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលចារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការកែតម្រូវ ឬការកាត់ច្រឡំ និងចេញផ្សាយនូវ របាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដែលធ្វើឡើង ដោយអនុលោមទៅតាម CISAs អាចរកឃើញកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសឆ្គង អាចកើតឡើងដោយសារ ការកែតម្រូវ ឬការកាត់ច្រឡំ ហើយត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត នៅពេលដែលការកែតម្រូវ ឬកំហុសឆ្គងដោយឡែក ឬក៏ រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោង លើរបាយការណ៍ហិរញ្ញវត្ថុនេះ។ ជាផ្នែកមួយនៃការងារសវនកម្ម ដោយអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ ប្រកបដោយវិជ្ជាជីវៈ ក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងរាយកម្មហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការកែតម្រូវ ឬការកាត់ច្រឡំ ការបង្កើត និងការអនុវត្តនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុង ការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការកែតម្រូវ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការកែតម្រូវ អាចទាក់ទិន នឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាម នីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញ មតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- រាយកម្មលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៃគណនេយ្យរបស់ គណៈគ្រប់គ្រង ហើយដោយ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើងពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុង របាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាង ព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាង សវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម។
- ធ្វើការរាយកម្មលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំង ការលាតត្រដាងព័ត៌មាន និងរាយកម្មថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការ បង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពី វិសាលភាព និងពេលវេលាដែលបាន គ្រោងទុកនៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ ដែលរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែល យើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។

Emmanuel A. Guelas
Partner

អ៊ែនស្ទ័រ អ៊ែន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករព្រឹត្តិស្រុក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	3	3,631,828	14,574,526	3,176,266	12,784,471
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	4	79,126,572	317,534,933	54,745,878	220,352,159
សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	5	26,446,275	106,128,902	3,000,424	12,076,707
ឥណទាន និងបុរេប្រទាន	6	276,622,316	1,110,085,354	207,376,578	834,690,726
ទ្រព្យ និងបរិក្ខារ	7	2,708,178	10,867,918	2,240,219	9,016,881
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	8	4,701,884	18,868,660	2,676,266	10,771,971
ទ្រព្យសកម្មអរូបី	9	727,014	2,917,507	531,877	2,140,805
ទ្រព្យសកម្មផ្សេងៗ	10	8,214,055	32,963,003	8,162,072	32,852,341
ទ្រព្យសកម្មសរុប		402,178,122	1,613,940,803	281,909,580	1,134,686,061
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	12	294,861,902	1,183,280,813	188,525,501	758,815,142
បំណុលបន្ទាប់បន្សំ	13	14,815,079	59,452,912	6,272,689	25,247,573
បំណុលភតិសន្យា	14	4,896,700	19,650,457	2,789,286	11,226,876
ពន្ធពន្យារជាបំណុល	11.3	1,353,726	5,432,502	636,413	2,561,562
បំណុលផ្សេងៗ	15	188,565	756,711	170,846	687,657
បំណុលសរុប		316,115,972	1,268,573,395	198,394,735	798,538,810
មូលធន					
ដើមទុន	16.1	75,000,000	300,000,000	75,000,000	300,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	16.2	22,015,402	89,327,418	15,844,790	64,577,093
ខាតបង្គរ		(10,953,252)	(44,382,701)	(7,329,945)	(29,849,619)
លម្អៀងបង្គរពីការបកប្រែរូបិយប័ណ្ណ		-	422,691	-	1,419,777
មូលធនសរុប		86,062,150	345,367,408	83,514,845	336,147,251
បំណុល និង មូលធនសរុប		402,178,122	1,613,940,803	281,909,580	1,134,686,061

កំណត់សម្គាល់លេខ 1 ដល់ 30 ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
ចំណូលការប្រាក់	17	24,914,053	99,930,267	22,762,834	92,667,497
ចំណាយការប្រាក់	18	(13,282,848)	(53,277,503)	(11,358,363)	(46,239,896)
ចំណូលការប្រាក់សុទ្ធ		11,631,205	46,652,764	11,404,471	46,427,601
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ	19	32,439	130,113	12,152	49,471
ចំណាយថ្លៃឈ្នួល និងកម្រៃជើងសារ	19	(14,846)	(59,547)	(8,014)	(32,625)
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ	19	17,593	70,566	4,138	16,846
ចំណូលផ្សេងៗ	20	99,523	399,187	362,949	1,477,565
សំវិធានធនសម្រាប់ការខាតបង់រំពឹងទុក	21	(947,636)	(3,800,968)	(880,510)	(3,584,556)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		10,800,685	43,321,549	10,891,048	44,337,456
ចំណាយបុគ្គលិក	22	(3,020,004)	(12,113,236)	(2,691,356)	(10,956,510)
រំលស់	23	(1,524,493)	(6,114,741)	(1,534,864)	(6,248,431)
ចំណាយប្រតិបត្តិការផ្សេងៗ	24	(2,991,570)	(11,999,187)	(3,247,306)	(13,219,783)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		3,264,618	13,094,385	3,417,522	13,912,732
ចំណាយពន្ធលើបុរាណប្រាក់ចំណូល	11.1	(717,313)	(2,877,142)	(741,106)	(3,017,043)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		2,547,305	10,217,243	2,676,416	10,895,689
ចំណេញពេញលេញផ្សេងៗ					
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(997,086)	-	(4,973,420)
ចំណេញពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ		2,547,305	9,220,157	2,676,416	5,922,269

កំណត់សម្គាល់លេខ 1 ដល់ 30 ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្តីពីប្រែប្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		(ខាតបង្គរ)		លម្អៀងបង្គរពីការបកប្រែរូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	75,000,000	300,000,000	15,844,790	64,577,093	(7,329,945)	(29,849,619)	1,419,777	83,514,845	336,147,251	
ចំណេញពេញលេញសរុបសម្រាប់កាលបរិច្ឆេទ	-	-	-	-	2,547,305	10,217,243	(997,086)	2,547,305	9,220,157	
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់លេខ 16.2)	-	-	6,170,612	24,750,325	(6,170,612)	(24,750,325)	-	-	-	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	75,000,000	300,000,000	22,015,402	89,327,418	(10,953,252)	(44,382,701)	422,691	86,062,150	345,367,408	
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	75,000,000	300,000,000	5,210,878	21,286,437	627,551	2,545,348	6,393,197	80,838,429	330,224,982	
ចំណេញពេញលេញសរុបសម្រាប់កាលបរិច្ឆេទ	-	-	-	-	2,676,416	10,895,689	(4,973,420)	2,676,416	5,922,269	
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់លេខ 16.2)	-	-	10,633,912	43,290,656	(10,633,912)	(43,290,656)	-	-	-	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	75,000,000	300,000,000	15,844,790	64,577,093	(7,329,945)	(29,849,619)	1,419,777	83,514,845	336,147,251	

កំណត់សម្គាល់លេខ 1 ដល់ 30 ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)	(កំណត់សម្គាល់លេខ 2.5)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		3,264,618	13,094,385	3,417,522	13,912,732
និយ័តកម្មលើ៖					
រំលស់	23	1,524,493	6,114,741	1,534,864	6,248,431
(ចំណេញ) ខាតពីការប្តូររូបិយប័ណ្ណ មិនទាន់ទទួលស្គាល់		(51,573)	(206,859)	(320,630)	(1,305,285)
សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក	21	947,636	3,800,968	880,510	3,584,556
ខាតលើការលុបចោលទ្រព្យ និងបរិក្ខារ	7	32,460	130,198	-	-
		5,717,634	22,933,433	5,512,266	22,440,435
បម្រែបម្រួលនៃ៖					
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន		106,336,401	426,515,304	28,579,900	116,348,773
ឥណទាន និងបុរេប្រទាន		(70,056,677)	(280,997,331)	(27,855,714)	(113,400,612)
សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ		(7,034,934)	(28,217,120)	(2,027,087)	(8,252,271)
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា		(8,762,266)	(35,145,449)	(1,566,408)	(6,376,847)
បំណុលផ្សេងៗ		(39,891)	(160,003)	87,939	358,000
ទ្រព្យសកម្មផ្សេងៗ		228,314	915,767	(24,424)	(99,430)
		26,388,581	105,844,601	2,706,472	11,018,048
ពន្ធលើប្រាក់ចំណូលបានបង់	11.2	(228,724)	(917,412)	(196,585)	(800,298)
		26,159,857	104,927,189	2,509,887	10,217,750
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញនៃ៖ ទ្រព្យ និងបរិក្ខារ	7	(1,129,976)	(4,532,334)	(466,966)	(1,901,019)
ទ្រព្យសកម្មអរូបី	9	(436,751)	(1,751,808)	(85,911)	(349,744)
		(1,566,727)	(6,284,142)	(552,877)	(2,250,763)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ទទួលបានពីបំណុលបន្ទាប់បន្សំ	13	10,000,000	40,110,000	5,000,000	20,355,000
ការទូទាត់នៃប្រាក់ដើមនៃបំណុលបន្ទាប់បន្សំ	13	(1,400,000)	(5,615,400)	-	-
ការទូទាត់ផ្នែកនៃប្រាក់ដើមនៃបំណុលភតិសន្យា	14	(571,526)	(2,292,391)	(482,451)	(1,964,058)
		8,028,474	32,202,209	4,517,549	18,390,942
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		32,621,604	130,845,256	6,474,559	26,357,929
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី១ ខែមករា		39,050,053	157,176,464	32,575,494	133,070,893
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(403,361)	-	(2,252,358)
		71,671,657	287,618,359	39,050,053	157,176,464
ព័ត៌មានបន្ថែមទៅលើលំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់					
ការប្រាក់បានទទួល		14,629,240	58,677,882	19,172,159	78,049,859
ការប្រាក់បានបង់		(11,137,756)	(44,673,537)	(10,301,618)	(41,937,888)

កំណត់សម្គាល់លេខ 1 ដល់ 30 ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

1. ព័ត៌មានអំពីធនាគារ

ការបង្កើត និងការធ្វើប្រតិបត្តិការ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានបង្កើតឡើង និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានចុះបញ្ជីជាធនាគារមហាជនទទួលខុសត្រូវមានកម្រិត ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០៥៧៩៣ (ពីមុនលេខ Co. 2255 E/2013) ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ពីក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេស។

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ធនាគារបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជពីធនាគារជាតិ នៃកម្ពុជា ដើម្បីដំណើរការជាធនាគារពាណិជ្ជ។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ធនាគារបានទទួលការអនុម័តពីក្រសួងពាណិជ្ជកម្មទៅលើការផ្លាស់ប្តូរឈ្មោះពី ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ម.ក ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក។ ធនាគារត្រូវបានគ្រប់គ្រងទាំងស្រុងដោយ Asian Business Group Co., Ltd ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ក្រោមលេខចុះបញ្ជី 1000426502។

ដើមទុន

នៅក្នុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារមានដើមទុនសរុប 75,000,000 ដុល្លារអាមេរិក ឬ 300 លានរៀល (2024៖ 75,000,000 ដុល្លារអាមេរិក ឬ300 ប៊ីលានរៀល)។

ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលសម្រាប់ការិយបរិច្ឆេទ និងនាកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះ រួមមាន៖

លោក Chen Yueming	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
កញ្ញា Yang Boli	អភិបាល (តែងតាំងនៅថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
កញ្ញា Tian Yanhua	អភិបាល (តែងតាំងនៅថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Wang Wenbo	អភិបាលឯករាជ្យ (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Xin Wenjing	អភិបាលឯករាជ្យ (តែងតាំងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Ye Haiya	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Lam Wai Chuen	អភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
កញ្ញា Ng Siu Mui	អភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Chau Chung Kai Peter	អភិបាល (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Chan Kwok Cheung	អភិបាលឯករាជ្យ (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)
លោក Cheung Ka Wai	អភិបាលឯករាជ្យ (លាលែងថ្ងៃទី 7 ខែតុលា ឆ្នាំ2025)

ទីតាំង

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅ អគារ ឈីហ្វ ជាន់ផ្ទាល់ដី និងជាន់ទី 22 មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ 322 ភូមិ២ សង្កាត់បឹងកេងកងទី 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ ធនាគារមាននិយោជិតចំនួន 208 នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024៖ និយោជិត 175 នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័ត និងផ្តល់សិទ្ធិឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ2026។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. គោលការណ៍គណនេយ្យជាសារវន្ត

គោលការណ៍គណនេយ្យជាសារវន្ត ត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនៅខាងក្រោមនេះ។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

2.1 ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.2 របាយការណ៍ស្តីពីអនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅ កាត់ថា (“CIFRSS”)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័ត និងផ្តល់សិទ្ធិចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ2026។

2.3 មូលដ្ឋានគ្រឹះនៃការប្រមូលផ្តុំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យកណ្តាល និងសាខា។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាត្រូវបានលុបចោលទាំងស្រុង។

2.4 រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងគ្រប់គ្រងបញ្ជីគណនេយ្យរបស់ខ្លួនដោយប្រើប្រាស់រូបិយប័ណ្ណចំនួនពីរគឺប្រាក់រៀល (“KHR”) និងដុល្លារអាមេរិក (“US\$”)។ គណៈគ្រប់គ្រង បានកំណត់ប្រាក់ដុល្លារអាមេរិកជាប្រាក់រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញព្រោះវាឆ្លុះបញ្ចាំងទៅលើខ្លឹមសារសេដ្ឋកិច្ច នៃព្រឹត្តិការណ៍និងកាលៈទេសៈពាក់ព័ន្ធនឹងធនាគារ។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានបង្ហាញជាដុល្លារអាមេរិក ដែលជាប្រាក់រូបិយប័ណ្ណមុខងាររបស់ធនាគារ។ ទឹកប្រាក់ទឹកអស់នឹងត្រូវបង្កប់ទៅចំនួនខិតជិតមួយដុល្លារ លើកលែងតែមានការបញ្ជាក់ផ្សេង។

2.5 ការបកប្រែទឹកប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក ដែលជាប្រាក់រូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការបកប្រែរូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មដោយអនុលោមទៅតាមស្តង់ដារ CIAS 21 - ស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានបកប្រែតាមអត្រាប្តូរប្រាក់ចុងគ្រា នាកាលបរិច្ឆេទនៃ របាយការណ៍។ ភាគហ៊ុន និងធាតុផ្សេងនៃមូលធនត្រូវបានបកប្រែនៅអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលពេញលេញ ក៏ដូចជាលំហូរសាច់ប្រាក់ត្រូវបានបកប្រែទៅប្រាក់រៀលដោយប្រើប្រាស់អត្រាប្តូរប្រាក់ចុងគ្រា ដែលជាអត្រាប្តូរប្រាក់សមរម្យនៅថ្ងៃធ្វើប្រតិបត្តិការដោយសារតែវាមិនមានភាពលំអៀងខ្លាំងនៅក្នុងឆ្នាំ។ ភាពលំអៀងដែលកើតឡើងពីការប្តូរប្រាក់ ត្រូវទទួលស្គាល់ជា “លម្អៀងពីការបកប្រែរូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ធនាគារប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

	2025	2024
អត្រាចុងគ្រា	4,013	4,025
អត្រាមធ្យម	4,011	4,071

ការបកប្រែរូបិយប័ណ្ណមិនគួរត្រូវបានបកស្រាយថា ចំនួនដុល្លារអាមេរិកកំណត់ឱ្យ ឬ អាចត្រូវបានប្តូរទៅជាប្រាក់រៀលក្នុងអត្រាណាមួយផ្សេងពីអត្រាដែលបានកំណត់នោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. គោលការណ៍គណនេយ្យជាសារវន្ត (តំបន់មុន)

2.6 គោលការណ៍គណនេយ្យជាសារវន្ត

គោលការណ៍គណនេយ្យ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយខ្ជាប់ខ្ជួនទៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ធនាគារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គណនេយ្យ ដែលបានបង្ហាញដូចខាងក្រោមនៅគ្រប់ការិយបរិច្ឆេទរាយការណ៍ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លុះត្រាតែមានការបញ្ជាក់ផ្សេងទៀត។

ធនាគារ ក៏អនុវត្តការបង្ហាញនៃគោលការណ៍គណនេយ្យ (វិសោធនកម្មលើ CIAS 1 និងសេចក្តីថ្លែងការណ៍ CIFRS 2) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ទោះបីជាវិសោធនកម្មនេះ មិនមានការផ្លាស់ប្តូរ គោលការណ៍គណនេយ្យក៏ដោយ ក៏ប៉ុន្តែរ៉ាប់រងពេលវេលាដល់ព័ត៌មានគោលការណ៍គណនេយ្យដែល ត្រូវបានលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

វិសោធនកម្មនេះ តម្រូវឱ្យលាតត្រដាងគោលការណ៍គណនេយ្យដែលមានភាពជា “សារវន្ត” ជាជាង “សំខាន់ៗ”។ វិសោធនកម្មនេះ ក៏ណែនាំការប្រើប្រាស់ភាពជាសារវន្ត ក្នុងការលាតត្រដាងគោល ការណ៍គណនេយ្យ ដែលជួយដល់អង្គការឱ្យបង្ហាញនូវព័ត៌មានគោលការណ៍គណនេយ្យដែលមាន ប្រយោជន៍ និងជាក់លាក់របស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដែលត្រូវយល់ពីព័ត៌មានផ្សេងៗក្នុង របាយការណ៍ហិរញ្ញវត្ថុ។

មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើម។

ប្រតិបត្តិការរូបិយប័ណ្ណបរទេស

ប្រតិបត្តិការរូបិយប័ណ្ណបរទេស ត្រូវបានបកប្រែទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការលើកទី១ ដែលបានប្រើប្រាស់នៅថ្ងៃប្រតិបត្តិការនោះ។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងថ្លៃដើមរំលស់ជារូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបចំថ្លៃដើមរំលស់ ជារូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរប្រាក់នាការលើកទី១រាយការណ៍។

ទ្រព្យសកម្មនិងបំណុល ដែលមិនមែនជារូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជា រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រា ប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុនិង អតិថិជន បណ្តុំបំណុលដែលបានចេញផ្សាយ និង បំណុលបន្ទាប់បន្សំ នៅកាលបរិច្ឆេទដែលប្រតិបត្តិការកើតឡើង។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមទាំងការទិញនិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជា ប្រចាំ)ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដុំផ្គុំផ្សេង ដែលជាកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីមួយនៃកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមិនមែនជា FVTPL ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ឬកន្លះថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលមានការទទួលស្គាល់ដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ។

(ii) ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅលើការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានចាត់ថ្នាក់តាមវិធីសាស្ត្រវាស់វែងដូចជា ថ្លៃដើមរំលស់ FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់តាមថ្លៃដើមរំលស់ ប្រសិនបើទ្រព្យនោះបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. គោលការណ៍គណនេយ្យជាសារវន្ត (តំបន់មុន)

2.6.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តំបន់មុន)

- ទ្រព្យសកម្មត្រូវបានអនុវត្តតាមម៉ូដែលអាជីវកម្ម ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្ម ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

ឧបករណ៍បំណុលត្រូវបានវាស់វែងតាម FVOCI លុះត្រាតែឧបករណ៍នោះបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម និងមិនត្រូវបានកំណត់តាម FVTPL៖

- ទ្រព្យសកម្មត្រូវបានអនុវត្តតាមម៉ូដែលអាជីវកម្ម ដែលមានគោលដៅក្នុងការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យា នៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

នៅពេលទទួលស្គាល់ដំបូងនៃការវិនិយោគភាគហ៊ុន ដែលមិនត្រូវបានរក្សាទុកសម្រាប់ការ លក់ដូរ ធនាគារអាចជ្រើសរើសដោយមិនមានការបដិសេធដើម្បីបង្ហាញពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៅក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានទៅតាមការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។

លើសពីនេះ នៅពេលទទួលស្គាល់ដំបូង និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាម FVTPL ប្រសិនបើវាមិនបំពេញលក្ខខណ្ឌវាស់វែងតាមថ្លៃដើមរំលស់ និង FVOCI ប្រសិនបើវាធ្វើដូច្នោះ លុបបំបាត់ ឬកាត់បន្ថយយ៉ាងខ្លាំងនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលអាចនឹងកើតឡើង។

ការវាយតម្លៃម៉ូដែលអាជីវកម្ម

ធនាគារ ធ្វើធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្មដែលទ្រព្យសកម្មត្រូវបានរក្សាទុកជាកម្រិតសំលៀក ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងព័ត៌មានដែលបានផ្តល់ជូនគណៈគ្រប់គ្រង។ ព័ត៌មានដែលបានពិចារណារួមមាន៖

- គោលការណ៍ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំលៀក និងប្រតិបត្តិការនៃគោលការណ៍ទាំងនោះនៅក្នុងការអនុវត្តជាក់ស្តែង។ ជាពិសេសថា តើ យុទ្ធសាស្ត្ររបស់ គណៈគ្រប់គ្រងផ្តោតលើការទទួលបានចំណូលការប្រាក់តាមកិច្ចសន្យា ការរក្សាទុកទ្រង់ទ្រាយអត្រាការប្រាក់ជាក់លាក់មួយ ការធ្វើឱ្យមានភាពស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេល នៃបំណុលដែលជាហិរញ្ញប្បទានរបស់ ទ្រព្យ សកម្មទាំងនោះ ឬការទទួលលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្មនោះ។
- របៀបដែលលទ្ធផលនៃសំលៀកមួយត្រូវបានវាយតម្លៃ និងវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្ររបស់ម៉ូដែលអាជីវកម្មសម្រាប់ការគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបាន អត្ថប្រយោជន៍ (ឧទាហរណ៍ ថា តើ អត្ថប្រយោជន៍ គឺផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងរយៈពេលកន្លងមក ហេតុផលសម្រាប់ការលក់ និងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត។ ទោះយ៉ាងណាព័ត៌មានអំពីសកម្មភាពលក់ គឺមិនត្រូវបានពិចារណាដាច់ដោយឡែកទេ ប៉ុន្តែរួមជាផ្នែកមួយនៃការវាយ តម្លៃទូទៅអំពីវិធីដែលគោលបំណងរបស់ធនាគារមានចែងដើម្បីសម្រេចបានការគ្រប់គ្រងទ្រព្យសកម្ម និងវិធីដែលលំហូរសាច់ប្រាក់ត្រូវទទួលបាន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរក្សាសម្រាប់ការលក់ដូរ ហើយលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុនោះត្រូវបានវាយតម្លៃដោយផ្អែកលើមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថា តើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្ម ហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលដាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងអត្រាប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌអាទិភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌ ដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មដាក់លាក់ (ដូចជា ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិតពីខាងធនាគារក្នុងការទាមទារ សាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងធនៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជាបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរសាច់ប្រាក់ ពីទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយធនាគារមិនរក្សាការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបានដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

(iii) ការឈប់ទទួលស្គាល់ (តពីទំព័រមុន)

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាលកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាព ខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកជាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (មើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។

ថ្លៃសេវាទានដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញ លើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃ ទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេល ដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅគឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែឬទេ (មើល ខាងក្រោមសម្រាប់គោលការណ៍ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់ លទ្ធផលនៃ ការវាយតម្លៃបរិមាណហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យជា ទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀតវាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបាន កែតម្រូវ។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនត្រូវបានកក់ត្រាទុកជាការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមរំលស់នៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បហារលំហូរសាច់ប្រាក់ដែលបានកែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

បំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

ខាត ត្រូវបានទទួល ស្គាល់នៅក្នុងចំណេញ ឬខាត ។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ ថ្លៃដើម ឬកម្រៃដែលបានកើតឡើង ត្រូវបានទទួលបានជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់សម្រាប់រយៈពេលដែលនៅសល់របស់បំណុលហិរញ្ញវត្ថុដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានការគណនាឡើងវិញលើឧបករណ៍នោះ។

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលរាស់វែងតាមថ្លៃដើមរំលស់មានការ ប្រែប្រួល ដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានមុន – ពោលគឺមូលដ្ឋានភ្លាមៗមុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការ ផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះ ធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលការណ៍គណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

ហានិភ័យចម្បងដែលធនាគាររងផលប៉ះពាល់នៃកំណែទម្រង់ IBOR គឺផលប៉ះពាល់លើប្រតិបត្តិការ។ ឧទាហរណ៍ ការចេញឡើងវិញនៃកិច្ចសន្យាប្រាក់កម្ចីតាមរយៈការចេញទ្រព្យគឺជាមួយម្ចាស់កម្ចី ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ កិច្ចសន្យា ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដែលប្រើខ្សែកោង IBOR និងការពិនិត្យឡើងវិញនូវការគ្រប់គ្រងប្រតិបត្តិការដែលទាក់ទងទៅនឹងកំណែទម្រង់នេះ។ ហានិភ័យហិរញ្ញវត្ថុភាគច្រើនត្រូវបានកំណត់ត្រឹមហានិភ័យអត្រាការប្រាក់។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុលុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi) ការរាស់តម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការធ្វើបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការរាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការរាស់វែងនោះ។

តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគាររាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃដាច់ខាត។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសរាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសរាយតម្លៃដែលបានជ្រើសរើសត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុង ទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃប្រតិបត្តិការមួយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មាន ន័យថា ជាតម្លៃសមស្របនៃផលគុណស្នូលបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសរាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការរាស់វែង ត្រូវបានសន្មត់ថាមិនសារមន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវរាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀតភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការរាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានរាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគាររាស់វែងទ្រព្យសកម្ម និងស្ថាន ភាពរវែងតាមតម្លៃលក់ ហើយរាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យចំពោះហានិភ័យ ទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានរាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពរវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវមិនសំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការរាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ នៅក្នុងសំណុំទ្រព្យនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃហានិភ័យក្រុមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) អ៊ុយតែរមិន

ការបង្ហាញសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (“ECLs”) នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ខាតសំវិធានធនសម្រាប់ECLs ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលរាស់វែងតាមថ្លៃដើមរំលស់ ដោយធ្វើការដកចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ខាតសំវិធានធនសម្រាប់ECLs ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលរាស់វែងតាមថ្លៃដើមរំលស់៖ ជាការដកចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម និង
- កិច្ចសន្យាឥណទាន៖ ជាទូទៅជាសំវិធានធន។

សម្រាប់ព័ត៌មានលម្អិតនៃអ៊ុយតែរមិន មើលកំណត់សម្គាល់លេខ 27.1(iii) និង 27.1(vii)។

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចាឡើងវិញ ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យ សកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជននោះ ការរាយតម្លៃត្រូវបានធ្វើឡើង ដើម្បីរាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុគួរតែត្រូវឈប់ទទួលស្គាល់ ឬទេ ហើយECL ត្រូវបានរាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញដែលរំពឹងឡើងវិញ មិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមាន ស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាបានកើតមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃ សមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

(vii) អ៊ីមតែរមិន (តពីទំព័រមុន)

ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុង ការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បហារពីកាលបរិច្ឆេទ រំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅបច្ចុប្បន្ន។

អ៊ីមតែរមិនទ្រព្យសកម្មហិរញ្ញវត្ថុ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ធនាគាររាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានអ៊ីមតែរមិនប្រទេស (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុចំណាត់ថ្នាក់ទី 3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានអ៊ីមតែរមិនគណនានៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានអ៊ីមតែរមិនរួមមានទិន្នន័យ ដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាព្រឹត្តិការណ៍នៃការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃគណនានិងបុរេប្រទានដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្រុយធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

គណនានៃដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាគណនានមានអ៊ីមតែរមិនលុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបាន លំហូរសាច់ប្រាក់តាមកិច្ចសន្យាបានចម្រុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានខិនភាពនៃតម្លៃ។ បន្ថែមលើសពីនេះ គណនានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជា គណនានមានអ៊ីមតែរមិនទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការលុបចោល

គណនានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារ កំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួន ដែលត្រូវលុបចេញពីបញ្ជី។ ការរាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់អ៊ីមតែរមិនឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

2.6.2 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសារនៅពេលតម្កល់ដំបូងមានរយៈពេល 3ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការធ្លាក់ប្តូរតម្លៃ និងប្រើប្រាស់ដោយធនាគារក្នុងការគ្រប់គ្រងកិច្ចសន្យារយៈពេលខ្លី។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានកត់ត្រាតាមថ្លៃដើមរំលស់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

2.6.3 គណនាន និងបុរេប្រទាន

គណនាន និងបុរេប្រទាន ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូល គណនានដែល ត្រូវបានរាស់វែងតាមថ្លៃដើមរំលស់។ គណនាន និងបុរេប្រទាន ត្រូវបានរាស់វែងលើកដំបូងតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.4 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើមរំលស់ ដកអ៊ីមតែរមិនប្រសិនបើមាន។

2.6.5 ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការរាស់វែង

ធាតុនៃទ្រព្យ និងបរិក្ខារត្រូវបានរាស់វែងដោយចំណាយដកការរំលស់បង្គរនិងការខាតបង់លើខិនភាពតម្លៃបង្គរ បើមាន។

នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នាធាតុទាំងនោះត្រូវបាន ចាត់ទុកជាផ្នែកផ្សេងគ្នានៃទ្រព្យ និងបរិក្ខារ។

(ii) ចំណាយបន្ទាប់

ចំណាយជាបន្តបន្ទាប់ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោង ប្រសិនបើមានភាពប្រាកដថា វាផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ លើសពីដំណើរការជាធម្មតារបស់ទ្រព្យដែលមានស្រាប់។ ការជួសជុល និងថែទាំជាប្រចាំ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងគ្រាដែលបានកើតឡើង។

(iii) ការរំលស់

រំលស់ត្រូវបានគណនាដើម្បីលុបចេញនូវថ្លៃដើមរបស់ទ្រព្យ និងបរិក្ខារ ដកតម្លៃនៅសល់ ដោយប្រើ វិធីសាស្ត្ររំលស់ថេរ ផ្អែកលើអាយុកាលប្រើ ប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារ មានដូចខាងក្រោម៖

	អាយុកាលប្រើប្រាស់
អគារ	20ឆ្នាំ
ការជួសជុលកែលម្អ	5ឆ្នាំ
យានយន្ត	5ឆ្នាំ
បរិក្ខារកុំព្យូទ័រ	5ឆ្នាំ
គ្រឿងបរិក្ខារ	5ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	5ឆ្នាំ

សំណង់ដែលកំពុងសាងសង់មិនត្រូវបានគិតរំលស់ទេនៅក្នុងអំឡុងពេលសាងសង់ រហូតដល់ពេលដែលទ្រព្យសកម្មដែលពាក់ព័ន្ធត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់។

ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវពិនិត្យឡើងវិញ និងកែតម្រូវឱ្យបានសមស្រប នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍។

2.6.6 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានអាជ្ញាប័ណ្ណ និងសូហ្វវែរ និងត្រូវបានបង្ហាញតាមតម្លៃដើម ដករំលស់បង្គរ និងការខាត បង់ពីការធ្លាក់ចុះតម្លៃបង្គរ ប្រសិនបើមាន។

ចំណាយជាបន្តបន្ទាប់លើអាជ្ញាប័ណ្ណ និងសូហ្វវែរ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោង ប្រសិនបើប្រាកដថា វាផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម។ រាល់ការចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងគ្រា ដែលបានកើតឡើង។

អាជ្ញាប័ណ្ណ និងសូហ្វវែរ ត្រូវបានធ្វើរំលស់ទៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយផ្អែកលើមូលដ្ឋានថេរ គិតចាប់ពីពេល ដែលអាចប្រើប្រាស់បាន។ អាយុកាលប្រើប្រាស់របស់ទ្រព្យអរូបី និង អាជ្ញាប័ណ្ណសម្រាប់គ្រាបច្ចុប្បន្ន និងគ្រាប្រៀបធៀបគឺ 5ឆ្នាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.6 ទ្រព្យសកម្មអរូបី (តព័ទ្ធព័រមុន)

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃនៅសំណល់ ត្រូវពិនិត្យឡើងវិញ និងកែតម្រូវឱ្យបានសមស្រប នៅរៀងរាល់កាលបរិច្ឆេទ រាយការណ៍។

2.6.7 ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាកិច្ចសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់ មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាមួយនឹង តម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាង ជាក់លាក់ ឬប្រយោល ហើយ គួរមានលក្ខណៈរូបវន្តដោយឡែក ឬកំណត់សមត្ថភាពផលិតសាររន្ធរបស់ ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ ទ្រព្យសកម្មជំនួសជាសាររន្ធក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសាររន្ធ ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារ មានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធ នឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និង គោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម។ ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធី ដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែល ទ្រព្យសកម្ម នោះនឹងត្រូវបាន ប្រើប្រាស់។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាកិច្ចសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយ ផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការ ជួលដី និងអគារដែលធនាគារជាកិច្ចសន្យា ធនាគារមិនបែងចែកសមាសធាតុមិនមែន ភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

ភតិសន្យាក្នុងករណីដែលធនាគារជាកិច្ចសន្យា

ការរៀបចំឱ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិន សារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈដែលទទួលបាន ឬគ្រប់គ្រងលើសពី បរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈពិតប្រាកដដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិន សារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយ ឯកតានៃលទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានរាស់វែងតាមច្នៃដើម រួមមានច្នៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅ ថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា បូកច្នៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និង ដកចេញនូវទ្រព្យសកម្ម ឬស្ថារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេលបន្ទាប់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទ ចាប់ផ្តើមភតិសន្យា រហូតដល់ ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាល ប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើសពីនេះ សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់អ៊ីមតែរមិននិងកែតម្រូវសម្រាប់ការរាស់វែងឡើងវិញលើបំណុលភតិសន្យា។

អាយុកាលប្រើប្រាស់បានប៉ាន់ស្មានសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន នៃអគារការិយាល័យកណ្តាល និងអគារសាខា មានចំនួនពី 5 ទៅ 10ឆ្នាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.7 ភតិសន្យា (តព័ទ្ធព័រមុន)

បំណុលភតិសន្យា ត្រូវបានរាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បហារដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានតាម លមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់ភតិៈ។ ជាទូទៅធនាគារ ប្រើអត្រាការប្រាក់កម្ចីរបស់ខ្លួនជាអត្រាអប្បហារ។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការរាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើម ភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- ការអនុវត្តតម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុង អំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមាន ហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានរាស់វែងតាមច្នៃដើមរំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបាន រាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យា នាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការ កែប្រែចំនួនប៉ាន់ស្មានដែល រំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានរាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើ តម្លៃយោងនៃសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ឬកិច្ចទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃ សូន្យ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ បានជ្រើសរើសសិទ្ធិក្នុងការមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួល ម៉ាស៊ីនដែលមានរយៈពេលកិច្ចជាង 12ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា។ ធនាគារ ទទួលស្គាល់ការទូទាត់ លើការជួលដែលទាក់ទងជាមួយភតិសន្យាទាំងនេះជាចំណាយតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃ ភតិសន្យា។

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបាន ត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្ម ទាំងនោះមានអ៊ីមតែរមិនឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាន របស់ទ្រព្យសកម្មត្រូវបាន ធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើអ៊ីមតែរមិនត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

2.6.8 អ៊ីមតែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរាងតម្លៃប្រើប្រាស់ និងតម្លៃ សមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបាន ធ្វើអប្បហារទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌ ទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើអ៊ីមតែរមិន ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពី ការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើអ៊ីមតែរមិន ត្រូវបានទទួលស្គាល់របាយការណ៍ចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃ ឯកតាបង្កើត សាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើត សាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតា បង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.8 អ៊ីមតែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (តពិទំព័រមុន)

ការខាតបង់លើអ៊ីមតែរមិន ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាគឺមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់ តទៅទៀត។ ការខាតបង់លើអ៊ីមតែរមិនត្រូវកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មាន ដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើអ៊ីមតែរមិនត្រូវបានកត់ត្រាបញ្ជាសមកវិញ ត្រឹមត្រូវតម្លៃដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើអ៊ីមតែរមិន។

2.6.9 ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន

ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុនិងអតិថិជន ត្រូវបានរាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងរាស់វែងបន្ទាប់តាមថ្លៃដើមរំលស់ ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

2.6.10 បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំត្រូវបានរាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងរាស់វែងបន្ទាប់តាមថ្លៃដើមរំលស់ ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

2.6.11 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរសាច់ប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បហារដែលនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃហិរញ្ញប្បទាន។

2.6.12 ដើមទុន

ដើមទុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ការចំណាយបន្ថែមដោយផ្ទាល់ក្នុងការចេញផ្សាយភាគហ៊ុនថ្មី ត្រូវបានកត់ត្រាក្នុងមូលធន ដោយកាត់បន្ថយការកាត់កងជាមួយពន្ធ ពីសាច់ប្រាក់បានទទួល។

2.6.13 ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នារវាងសំវិធានធន ស្របតាមCIFRSs និង សំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពរណ៍លេខ លេខ ធ៧-០១៨-០០១ ស.រ.ច.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ស្របតាមប្រការ ៧៣ គ្រឹះស្ថានត្រូវរៀបរៀបសំវិធានធន ដែលគណនាតាមប្រការ ៤៩ ដល់ប្រការ ៧១ ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ ៧២ និងត្រូវកត់ត្រាដូចខាងក្រោម៖

- i. ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ទាបជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ភ និង
- ii. ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនា តាម ស.រ.ហ.អ.ភ និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង្គរទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសភាពរណ៍លេខ ធ៧-០១៨-០០១ ដើម្បីបញ្ជាក់ បន្ថែម លើការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាព។ យោងតាមសភាពរណ៍នេះ ធនាគារត្រូវធ្វើការគណនាសំវិធានធនសម្រាប់ហ្វាស៊ីលីតឺដែលមានអ៊ីមតែរមិន ដោយអនុលោមតាមបទប្បញ្ញត្តិ ដោយហ្វាស៊ីលីតឺត្រូវបានចាត់ជា ៥ ថ្នាក់ ដែលមានអត្រាសំវិធានធន ដូចខាងក្រោម៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.13 ទុនបម្រុងតាមបទប្បញ្ញត្តិ (តពិទំព័រមុន)

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួស កាលកំណត់សង	អត្រាសំវិធានធន
សំវិធានធនទូទៅ		
<i>ហ្វាស៊ីលីតឺរយៈពេលខ្លី (គិតជាដប្បស្មើមួយឆ្នាំ)៖</i>		
ស្តង់ដារ	០ ទៅ ១៤ថ្ងៃ	1%
<i>ហ្វាស៊ីលីតឺរយៈពេលវែង (លើសពីមួយឆ្នាំ)៖</i>		
ស្តង់ដារ	០ ទៅ ២៩ថ្ងៃ	1%

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួស កាលកំណត់សង	អត្រាសំវិធានធន
សំវិធានធនជាក់លាក់		
<i>ការសម្រួលរយៈពេលខ្លី (1 ឆ្នាំ ឬក៏ច្រើននេះ)</i>		
ឃ្នាំមើល	15 – 30 ថ្ងៃ	3%
ក្រោមស្តង់ដារ	31 – 60 ថ្ងៃ	20%
សង្ស័យ	61– 90ថ្ងៃ	50%
បាត់បង់	91ថ្ងៃ ឬលើស	100%
<i>ការសម្រួលរយៈពេលវែង (លើសពី1 ឆ្នាំ)</i>		
ឃ្នាំមើល	30 – 89 ថ្ងៃ	3%
ក្រោមស្តង់ដារ	90 – 179 ថ្ងៃ	20%
សង្ស័យ	180– 359ថ្ងៃ	50%
បាត់បង់	360 ថ្ងៃ ឬលើស	100%

ចំពោះហ្វាស៊ីលីតឺដែលមានការទូទាត់សងប្រចាំត្រីមាស ប្រចាំឆមាសឬយូរជាងនេះ នឹងត្រូវបានចាត់ថ្នាក់ថា ក្រោមស្តង់ដារ ប្រសិនបើមានការខកខានទូទាត់សងចាប់ពីប្រាំថ្ងៃនៃថ្ងៃធ្វើការ។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា (“NBC”) បានចេញលិខិតលេខ ធ៣០-០២៥-១៧០ សជណ ស្តីពីការគណនាសំវិធានធនតាមបទប្បញ្ញត្តិ។ NBC តម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់គណនាសំវិធានធនតាមបទប្បញ្ញត្តិ ដោយប្រើប្រាស់តម្លៃយោងដុលររបស់ហ្វាស៊ីលីតឺ ដែលក្នុងនោះរួមបញ្ចូលទាំងការប្រាក់បង្គរ (“AIR”) ផងដែរ ដោយផ្អែកលើស្តង់ដារគណនេយ្យជាធរមាន គុណនឹងអត្រាដែលបានកំណត់តាមបទប្បញ្ញត្តិ។ ការអនុវត្តថ្មីនេះនឹងចាប់ផ្តើមពី របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤។

បទប្បញ្ញត្តិសំវិធានធនចំពោះឥណទានរៀបចំឡើង

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសភាពរណ៍លេខ ធ៧-០២១-២៣១៤ ធ.ត ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងកាត់បន្ថយនូវហានិភ័យឥណទានចំពោះឥណទានរៀបចំឡើងវិញដែលមានស្រាប់ ការធ្វើចំណាត់ថ្នាក់ និងការធ្វើសំវិធានធន ដើម្បីអនុលោមតាមបទប្បញ្ញត្តិ ប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពី ការចាត់ថ្នាក់ ហានិភ័យឥណទាន និងការធ្វើសំវិធានធនលើការខាតបង់។ ឥណទានរៀបចំឡើងវិញទាំងអស់គឺត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវធ្វើចំណាត់ថ្នាក់ និងសំវិធានធនឡើងវិញ ដោយផ្អែកទៅលើសភាពរណ៍នេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលរាយតម្លៃ ត្រូវរក្សាចំណាត់ថ្នាក់ដូចនៅមុនពេលដែលមានការរៀបចំឡើងវិញនៃកិច្ចសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.14 ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”)

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បហារសាច់ប្រាក់ដែលរំពឹងថានឹងទទួលបាន ឬនឹងត្រូវទទួលបាន តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឱ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ថ្លៃដើមរំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវ ECL។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ប្រទេស ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ថ្លៃដើមរំលស់ និងតម្លៃយោងដុល

“រំលស់ថ្លៃដើម” របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានរាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពចំពោះភាពខុសគ្នារវាងចំនួនដែល ទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះ សំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹង ទុក។

“តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ” គឺជាថ្លៃដើមរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវ សំវិធានធនសម្រាប់ការខាតបង់ឥណទាន ដែលបានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬថ្លៃដើមរំលស់នៃបំណុល។ អត្រាការប្រាក់ ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមតែរមិនបន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូល ការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើថ្លៃដើមរំលស់របស់ទ្រព្យសកម្ម ហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានអ៊ីមតែរមិននោះ ការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមតែរមិនចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវហានិភ័យ ផ្អែកលើថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ដែលត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានរាស់វែងតាមថ្លៃដើមរំលស់។

ចំណាយការប្រាក់ដែលត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត រួមបញ្ចូលការប្រាក់លើបំណុលហិរញ្ញវត្ថុ ដែលបានរាស់វែងតាមថ្លៃដើមរំលស់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.15 ថ្លៃឈ្នួល និងកម្រៃជើងសា

ចំណូល និងចំណាយថ្លៃឈ្នួល និងកម្រៃជើងសា រួមមានថ្លៃឈ្នួលផ្សេងៗ ក្រៅអំពីប្រាក់កម្រៃណាដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។

ចំណូលពីថ្លៃឈ្នួល និងកម្រៃជើងសា រួមមានថ្លៃសេវាកម្មអតិថិជន កម្រៃលើការផ្ទេរប្រាក់ ចំណាយ និងកម្រៃសេវាផ្សេងៗ លើគណនីប្រាក់បញ្ញើ ប្រាក់ កម្រៃ និងកម្រៃជើងសាលើគណនី និងចំណូលប្រាក់កម្រៃផ្សេងៗទៀត ដែលត្រូវបានទទួលស្គាល់នៅពេលដែលធនាគារបានបំពេញសេវាផ្សេងៗ។

ចំណាយពីថ្លៃឈ្នួល និងកម្រៃជើងសា ជាចំណាយទាក់ទងនឹងប្រតិបត្តិការ និងសេវាកម្ម ហើយត្រូវបានធ្វើគណនេយ្យភាពនៅពេលដែលបានទទួលសេវាកម្ម។

2.6.16 អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានកត់ជាចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ បំណុល ត្រូវបានទទួលស្គាល់សម្រាប់ចំនួនដែលបានរំពឹងទុកថានឹងត្រូវបានបង់ ប្រសិនបើធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

2.6.17 ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល រួមមានពន្ធក្នុងគ្រា និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូល ត្រូវបាន ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងនឹងធាតុ ដែលត្រូវទទួលស្គាល់ដោយ ផ្ទាល់នៅក្នុង មូលធន ឬ លទ្ធផលលម្អិតផ្សេងៗ។

ធនាគារកំណត់ថា ការប្រាក់ និងការដាក់ពិន័យ ទាក់ទងនឹងពន្ធលើប្រាក់ចំណូល រួមបញ្ចូលបំណកស្រាយពន្ធ មិនច្បាស់លាស់ មិនបានបំពេញនិយមន័យ នៃពន្ធលើប្រាក់ចំណូល ដូច្នេះត្រូវបានកត់ត្រាយោងតាម CIAS 37 ស្តីពីសំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយ ត្រូវបានកត់ត្រា ជាចំណាយដែលពាក់ព័ន្ធនៅក្នុង “ចំណាយផ្សេងៗ”។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោង គិតតាមច្បាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្ន ដែលអាចកាត់កងបានត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជា មួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យជារៀងរាល់កាលបរិច្ឆេទ រាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់ បន្ថយនោះ ត្រូវបានកត់ត្រាបញ្ជាសមកវិញ នៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត មានលក្ខណៈ ប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្ម ដែលមិនបានទទួលស្គាល់ត្រូវបានរាយកម្រៃឡើងវិញនៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ហើយត្រូវបានទទួលស្គាល់ក្នុងកម្រិតដែលអាចទៅរួចដែលថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងអាចរកបានធៀបនឹងអ្វីដែលពួកគេអាចប្រើប្រាស់បាន។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានរាស់វែងតាមអត្រាពន្ធ ដែលរំពឹងថា នឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការរាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាន នូវតម្លៃយោង របស់ទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងគ្នាបាន ក្នុងករណីរាប់ពេញលក្ខខណ្ឌជាក់លាក់ ណាមួយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2.6.18 បំណុលយថាភាព

ក្នុងករណីដែលមិនត្រូវបានបញ្ជូនទៅអង្គការអន្តរជាតិសេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃ លំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការ កើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើនក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

2.6.19 ទ្រព្យសកម្មយថាភាព

ទ្រព្យសកម្មយថាភាពជាធម្មតាកើតឡើងមកពីព្រឹត្តិការណ៍មិនបានព្រាងទុក ឬ ព្រឹត្តិការណ៍មិនទឹកស្មានដល់ ដែលមានលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ធនាគារ។ ទ្រព្យសកម្មយថាភាពមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ព្រោះវាអាចបណ្តាលឱ្យមានការទទួលស្គាល់ប្រាក់ចំណូលដែលមិនអាចប្រមូលបាន។ ប៉ុន្តែនៅពេលដែលចំណូល អាចមានលទ្ធភាពប្រមូលបានពិតប្រាកដ នោះទ្រព្យសកម្មពាក់ព័ន្ធនឹងមិនត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មយថាភាពទៀតទេ និងការទទួលស្គាល់វាក៏ត្រឹមត្រូវ។

2.7 ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គណៈគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងធ្វើការសន្មត់ថាការអនុវត្តន៍គោលការណ៍គណនេយ្យរបស់ធនាគារ និងបានរាយការណ៍ចំនួនដូចជាទ្រព្យសកម្ម ទ្រព្យអសកម្ម ចំណូល និងចំណាយ។ លទ្ធផលជាក់ស្តែងអាចនឹងខុសពីការប៉ាន់ស្មាន។

ការប៉ាន់ស្មាន និងសន្មត់ត្រូវបានពិនិត្យមើលដោយផ្អែកតាមមូលដ្ឋានបន្ត។ ការពិនិត្យមើលតាមការប៉ាន់ស្មានត្រូវបានទទួលស្គាល់។

ព័ត៌មានទាក់ទងការវិនិច្ឆ័យដែលបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យ ដែលមានឥទ្ធិពលខ្លាំងបំផុតលើចំនួនទឹកប្រាក់ ដែលទទួលស្គាល់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលនៅក្នុងកំណត់សម្គាល់ខាងក្រោម។

- កំណត់សម្គាល់2.6.1 (ii)៖ ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការរាយការណ៍តម្លៃអំពីអត្ថប្រយោជន៍ដែលទ្រព្យសកម្មត្រូវបានកាន់កាប់ និងការរាយការណ៍តម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើចំនួនទឹកប្រាក់ដើមដែលមិនទាន់មាន។

- កំណត់សម្គាល់2.6.1 (vii)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង កំណត់វិធីសាស្ត្រសម្រាប់ការរួមបញ្ចូលព័ត៌មានទស្សន៍ទាយទៅមុខនៅក្នុងការវាស់វែង ECLs និងការជ្រើសរើស និងការអនុម័តកំរិតដែលប្រើដើម្បីវាស់វែង ECLs។

ព័ត៌មានអំពីការសន្មត់ និងភាពមិនច្បាស់លាស់នៃការប៉ាន់ស្មាននៅកាលបរិច្ឆេទរបាយការណ៍ដែលមានហានិភ័យយ៉ាងខ្លាំងនៃការកែតម្រូវជាសារវន្ត ទៅលើចំនួនទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ត្រូវបានរួមបញ្ចូលនៅក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់2.6.1 (vii)៖ ការខូចខាតនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការកំណត់ធាតុចូលទៅក្នុងកំរិតវាស់វែង ECLs រួមទាំងការសន្មត់សំខាន់ៗដែលត្រូវបានប្រើក្នុងការប៉ាន់ស្មានលំហូរសាច់ប្រាក់ដែលអាចយកមកវិញបាន និងការបញ្ចូលព័ត៌មានទស្សន៍ទាយ។
- កំណត់សម្គាល់2.6.1 (vi)៖ ការកំណត់តម្លៃសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុដែលមានធាតុចូល សំខាន់ៗដែលមិនអាចសង្កេតបាន។

2.8 ស្តង់ដារថ្មី និងស្តង់ដារវិសោធនកម្ម

ធនាគារបានប្រើប្រាស់ស្តង់ដារវិសោធនកម្មជាលើកដំបូងសម្រាប់របាយការណ៍ហិរញ្ញវត្ថុ ដែលមានសុពលភាពចាប់ពីការិយបរិច្ឆេទថ្ងៃទី១ ខែមករា ឆ្នាំ2025៖

វិសោធនកម្មលើ CIAS 21, កង្វះខាតលើលទ្ធភាពដោះដូរ

វិសោធនកម្មទាំងនេះនឹងមិនមានផលប៉ះពាល់ជាសារវន្តលើតម្លៃដែលបានទទួលស្គាល់នៅក្នុងការិយបរិច្ឆេទមុន ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2025

2.9 ស្តង់ដារថ្មី និងស្តង់ដារវិសោធនកម្មលើCIFRSs ដែលមិនទាន់មានសុពលភាព

ស្តង់ដារថ្មី និងវិសោធនកម្មដែលត្រូវបានចេញ ប៉ុន្តែមិនទាន់មានសុពលភាព ឬ អនុម័តដោយធនាគារមុនកាលកំណត់ រហូតមកដល់ថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានបង្ហាញដូចខាងក្រោម៖

ស្តង់ដារ ដែលបានធ្វើវិសោធនកម្មដែលមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់ធនាគារ៖

មានសុពលភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ2026

- វិសោធនកម្មលើ CIFRS 9 និង CIFRS 7, ចំណាត់ថ្នាក់ និងការវាស់វែងនៃឧបករណ៍ហិរញ្ញវត្ថុ
- ការកែលម្អប្រចាំឆ្នាំលើស្តង់ដារគណនេយ្យ CIFRS - លេខ 11
- វិសោធនកម្មលើ CIFRS 9 និង CIFRS 7, កិច្ចសន្យាដែលយោងទៅលើអគ្គិសនីអាស្រ័យលើធម្មជាតិ

មានសុពលភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ2027

- CIFRS 18, ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- CIFRS 19, ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលពុំមានការទទួលខុសត្រូវជាសាធារណៈ៖ ការលាតត្រដាង
- វិសោធនកម្មលើ CIAS 21 ការប្តូរទៅជាប្រព័ន្ធបង្ហាញដែលមានអតិផរណាខ្ពស់

កាលបរិច្ឆេទសុពលភាពត្រូវបានពន្យារជាអចិន្ត្រៃយ៍

- វិសោធនកម្មលើ CIFRS 10 របាយការណ៍ហិរញ្ញវត្ថុរួម និង CIAS 28, ការលក់ ឬ ការរួមចំណែកទ្រព្យសកម្ម រវាងវិនិយោគិន និងក្រុមហ៊ុនសម្ព័ន្ធហ្នាតិ ឬក្រុមហ៊ុនរួមទុនរបស់ខ្លួន

3. សាច់ប្រាក់ក្នុងដៃ

សាច់ប្រាក់ក្នុងដៃរួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
សាច់ប្រាក់ក្នុងដៃ	2,935,552	11,780,370	2,443,809	9,836,332
សាច់ប្រាក់ក្នុងម៉ាស៊ីនអេធីអឹម	696,276	2,794,156	732,457	2,948,139
	3,631,828	14,574,526	3,176,266	12,784,471
	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ដុល្លារអាមេរិក	3,066,279	12,304,978	2,634,694	10,604,644
ខ្មែររៀល	565,549	2,269,548	541,572	2,179,827
	3,631,828	14,574,526	3,176,266	12,784,471

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

3. សាច់ប្រាក់ក្នុងដៃ (តំបន់ព័រមុន)

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
សាច់ប្រាក់ក្នុងដៃ	3,631,828	14,574,526	3,176,266	12,784,471
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់លេខ 4)	51,473,337	206,562,501	35,854,909	144,316,009
សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ 5)	16,566,492	66,481,332	18,878	75,984
	71,671,657	287,618,359	39,050,053	157,176,464

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ និងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (គណនីចរន្តតែមួយគត់) និងធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដែលមានកាលកំណត់ដើមបីខែ ឬ តិចជាងនេះ។ តម្លៃយោង នៃទ្រព្យសកម្មទាំងនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។

4. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជារួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
គណនីចរន្ត				
ដុល្លារអាមេរិក	43,848,730	175,964,953	31,025,675	124,878,342
ខ្មែររៀល	7,624,607	30,597,548	4,829,234	19,437,667
ប្រាក់បញ្ញើកាតព្វកិច្ច				
ប្រាក់បម្រុងកាតព្វកិច្ច	15,934,249	63,944,141	10,580,975	42,588,424
ប្រាក់តម្កល់ធានាលើដើមទុន	7,500,000	30,097,500	7,500,000	30,187,500
NCD ជាដុល្លារអាមេរិកមានកាលកំណត់ដើម៣ខែ ឬតិចជាង	4,218,986	16,930,791	809,994	3,260,226
	79,126,572	317,534,933	54,745,878	220,352,159

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

4. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (តំបន់ព័រមុន)

ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមលិខិតរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០២៣-០០៥ ស.ជ.ណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ធនាគារពាណិជ្ជកម្មរៀបចំប្រាក់បម្រុងនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជននៅសមតុល្យមធ្យមភាគប្រចាំថ្ងៃជាមួយធនាគារជាតិនៃកម្ពុជាត្រូវអនុលោមតាមកាលបរិច្ឆេទ និងអត្រាដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងកាតព្វកិច្ចរូបិយប័ណ្ណបរទេស (ឧទាហរណ៍ រូបិយប័ណ្ណក្រៅពីប្រាក់រៀល) នឹងមានអត្រា ៩.០០%
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ចរូបិយប័ណ្ណបរទេស (ឧទាហរណ៍ រូបិយប័ណ្ណក្រៅពីប្រាក់រៀល) នឹងមានអត្រា ១២.៥០%

ធនាគារជាតិ នៃកម្ពុជាបានចេញលិខិតជូនដំណឹងដែលអនុញ្ញាតឱ្យធនាគាររក្សាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើអតិថិជន និងប្រាក់កម្ចីរូបិយប័ណ្ណបរទេសតាមអត្រា ៧.០០% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើអតិថិជន និងប្រាក់កម្ចី មិនមានការប្រាក់ទេ។

ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០.០០% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រាក់តម្កល់ធានាលើដើមទុនទទួលបានអត្រាការប្រាក់ ១.០៦% និង ១.០៣% ក្នុងមួយឆ្នាំសម្រាប់ធនាគារទីមួយ និងធនាគារទីពីររៀងគ្នា (ឆ្នាំ២០២៤៖ ១.២៩% និង ១.៣១% ក្នុងមួយឆ្នាំ)។

NCDs

ធនាគារបានដាក់ NCDs ជាមួយនឹងធនាគារជាតិនៃកម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ឥណទានវិបារបន្តជាមួយធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការផ្ទេរប្រាក់រហ័ស និងសុវត្ថិភាព “Fast”។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារមិនទាន់បានប្រើប្រាស់ឥណទានវិបារបន្តលើហ្វានស៊ីលីធីគណនីទូទាត់នៅឡើយទេ។ NCDs ទទួលបានការប្រាក់ក្នុងអត្រាចន្លោះពី ០.១០% ទៅ ១.៣៣% (២០២៤៖ ១.០០% - ១.៣៣%) ក្នុងមួយឆ្នាំ។

ចំណូលការប្រាក់ ទទួលបានពីសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំមានចំនួន ៨៦,៦៩៥ ដុល្លារអាមេរិក ឬ ៣៤៧,៧៣៤ ពាន់រៀល (ឆ្នាំ២០២៤៖ ១១១,៩៧៤ ដុល្លារអាមេរិក ឬ ៤៥៥,៨៤៦ ពាន់រៀល) (មើលកំណត់សម្គាល់លេខ ១៧) ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

5. សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ

សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុរួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
គណនីចរន្ត និងគណនីសន្សំ	12,543,009	50,335,095	18,878	75,984
គណនីមានកាលកំណត់ ជាមួយកាលកំណត់ដើម៖				
3ខែ ឬតិចជាង	4,023,483	16,146,237	-	-
លើសពី៣ខែ	10,079,589	40,449,391	3,044,655	12,254,737
សមតុល្យរួម	26,646,081	106,930,723	3,063,533	12,330,721
ដក៖ សំវិធានធនសម្រាប់ ECLs	(199,806)	(801,821)	(63,109)	(254,014)
សមតុល្យសុទ្ធ	26,446,275	106,128,902	3,000,424	12,076,707

បម្រែបម្រួលនៃសំវិធានធនសម្រាប់ECLs មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
សមតុល្យនៅថ្ងៃទី១ ខែមករា	63,109	254,014	21,648	88,432
សំវិធានធនសម្រាប់ ECLs (កំណត់សម្គាល់លេខ21)	136,697	548,292	41,461	168,788
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(485)	-	(3,206)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	199,806	801,821	63,109	254,014

អត្រាការប្រាក់ប្រចាំឆ្នាំ សម្រាប់សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុកាលបរិច្ឆេទបញ្ចប់មានដូចខាងក្រោម៖

	2025	2024
គណនីចរន្ត	0.00%	0.00%
គណនីសន្សំ	0.25% - 1.30%	0.00% - 3.25%
គណនីមានកាលកំណត់	3.5 - 4.10%	6.25%

ចំណូលការប្រាក់ពីសមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងឆ្នាំមានចំនួន 1,388,081 ដុល្លារអាមេរិក ឬ 5,567,593 ពាន់រៀល (ឆ្នាំ២០២៤៖ 1,287,932 ដុល្លារអាមេរិក ឬ 5,243,171ពាន់រៀល) (មើលកំណត់សម្គាល់លេខ 17) ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

6. ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
សាជីវកម្ម				
ឥណទានមានកាលកំណត់	9,599,200	38,521,590	9,798,157	39,437,582
បុគ្គល				
ឥណទានមានកាលកំណត់	243,294,365	976,340,287	185,139,421	745,186,170
ឥណទានគេហដ្ឋាន	8,207,960	32,938,543	9,338,543	37,587,636
ឥណទានវិបាកប្រើ	4,446,989	17,845,767	1,273,890	5,127,407
ឥណទានទុនបង្កើល	509,000	2,042,617	222,000	893,550
ឥណទានយានយន្ត	21,865	87,744	50,801	204,473
	266,079,379	1,067,776,548	205,822,812	828,436,818
កម្រៃរៀបចំឥណទានមិនទាន់រំលស់	(1,102,821)	(4,425,621)	(1,215,823)	(4,893,688)
ការប្រាក់បង្ករត្រូវទទួល	15,864,043	63,662,405	5,625,034	22,640,762
ឥណទាន និងបុរេប្រទាន រួម	280,840,601	1,127,013,332	210,232,023	846,183,892
ដក៖ សំវិធានធនសម្រាប់ ECLs	(4,218,285)	(16,927,978)	(2,855,445)	(11,493,166)
ឥណទាន និងបុរេប្រទាន សុទ្ធ	276,622,316	1,110,085,354	207,376,578	834,690,726

ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

i) បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើឥណទាន និងបុរេប្រទាន ក្នុងកាលបរិច្ឆេទមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
នៅថ្ងៃទី១ ខែមករា	2,855,445	11,493,166	2,016,396	8,236,978
សំវិធានធនសម្រាប់ ECLs (កំណត់សម្គាល់លេខ 21)	810,939	3,252,676	839,049	3,415,768
បង្កើនវិញនូវតម្លៃអប្បបរមា	551,901	2,213,675	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(31,539)	-	(159,580)
នៅថ្ងៃទី៣១ ខែធ្នូ	4,218,285	16,927,978	2,855,445	11,493,166

(ii) ការវិភាគបម្រែបម្រួលឥណទាន និងបុរេប្រទាន សំវិធានធនសម្រាប់ ECLs តាមចំណាត់ថ្នាក់

យោងទៅកំណត់សម្គាល់លេខ 27.1 (ii) លើការវិភាគគុណភាពបម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើឥណទាន និងបុរេប្រទាន ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

6. គណនា និងបុរេប្រទាន (តំបន់ព័រមុន)

(iii) ការកំណត់ចំណាត់ថ្នាក់សំពៀតគណនា រួមបញ្ចូលទាំងការប្រាក់ត្រូវទទួល៖

Refer to Note 27.1 (ii) on credit quality analysis of movement of the allowance for ECLs for loans and advances.

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ចំណាត់ថ្នាក់ 1	152,504,574	612,000,855	141,968,017	571,421,268
ចំណាត់ថ្នាក់ 2	97,559,679	391,506,992	51,229,410	206,198,375
ចំណាត់ថ្នាក់ 3	30,776,348	123,505,485	17,034,596	68,564,249
សរុប	280,840,601	1,127,013,332	210,232,023	846,183,892

(iv) ការវិភាគលើគណនាសំពៀតដោយគម្លាតការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖

	2025	2024
គណនាមានកាលកំណត់	5.90% - 18.00%	5.90% - 18.00%
គណនាគេហដ្ឋាន	7.00% - 15.00%	7.00% - 15.00%
គណនាវិបារប្រទាន	8.00% - 14.50%	9.75% - 14.50%
គណនាទុនបង្គិល	9.00% - 9.50%	9.00% - 9.50%
គណនាយានយន្ត	12.50% - 16.00%	12.50% - 16.00%

ចំណូលការប្រាក់ពីគណនា និងបុរេប្រទានក្នុងឆ្នាំមានចំនួន 23,439,277 ដុល្លារអាមេរិក ឬ 94,014,940 ពាន់រៀល (ឆ្នាំ២០២៤៖ 21,362,928 ដុល្លារអាមេរិក ឬ 86,968,480 ពាន់រៀល) (មើលកំណត់សម្គាល់លេខ 17) ។

(v) ការវិភាគលើគណនា និងបុរេប្រទាននៅតម្លៃយោង តាមវិស័យ

យោងទៅកំណត់សម្គាល់លេខ 27.1 (iv) លើការវិនិច្ឆ័យទៅលើហានិភ័យគណនា និង បុរេប្រទានដោយផ្នែក។

(vi) ការវិភាគលើសំពៀតដោយនិរាសនដ្ឋាន ទំនាក់ទំនង ហានិភ័យធំ និងលក្ខណៈការរៀបចំឡើងវិញសម្រាប់គណនាដុល និងបុរេប្រទាន

យោងទៅកំណត់សម្គាល់លេខ 27.1 (iv) លើការវិនិច្ឆ័យទៅលើហានិភ័យគណនានៃ និរាសនដ្ឋាន ទំនាក់ទំនង ហានិភ័យធំ និង លក្ខណៈការរៀបចំឡើងវិញសម្រាប់គណនាដុល និងបុរេប្រទាន។

(vii) ការវិភាគលើគណនា និងបុរេប្រទាន តាមកាលសាវ័យ

យោងទៅកំណត់សម្គាល់លេខ 27.2 (ii) លើហានិភ័យសន្ទនីយភាពតាមការវិភាគកាលសាវ័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. ទ្រព្យ និងបរិក្ខារ

	អគារ	ការកែលម្អ អគារ	យានយន្ត	បរិក្ខារកុំព្យូទ័រ	បរិក្ខារ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	880,000	1,870,278	567,185	2,440,214	707,060	86,196	229,235	6,780,168
ការទិញបន្ថែម	-	86,247	63,500	100,847	139,900	29,568	709,914	1,129,976
ការលក់ចោល	-	(267,365)	-	(25,336)	(6,313)	(420)	-	(299,434)
ការផ្ទេរ	-	144,320	-	84,915	-	-	(229,235)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	880,000	1,833,480	630,685	2,600,640	840,647	115,344	709,914	7,610,710
ដក៖ រំលស់បង្ក								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	245,873	1,650,503	401,933	1,591,343	575,501	74,796	-	4,539,949
រំលស់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 23)	43,970	98,008	52,315	349,786	75,845	9,633	-	629,557
ការលក់ចោល	-	(234,905)	-	(25,336)	(6,313)	(420)	-	(266,974)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	289,843	1,513,606	454,248	1,915,793	645,033	84,009	-	4,902,532
តម្លៃយោង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	590,157	319,874	176,437	684,847	195,614	31,335	709,914	2,708,178
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	2,368,300	1,283,654	708,042	2,748,291	784,999	125,747	2,848,885	10,867,918

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. ទ្រព្យ និងបរិក្ខារ (តម្លៃដើម)

	ការកែលម្អ		យានយន្ត	បរិក្ខារកុំព្យូទ័រ	បរិក្ខារ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	ការងារកំពុងដំណើរការ	សរុប
	អគារ	អគារ						
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	880,000	1,830,758	417,185	2,368,343	706,520	86,196	24,200	6,313,202
ការទិញបន្ថែម	-	39,520	150,000	47,671	540	-	229,235	466,966
ការផ្ទេរ	-	-	-	24,200	-	-	(24,200)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	880,000	1,870,278	567,185	2,440,214	707,060	86,196	229,235	6,780,168
ដក៖ រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	201,783	1,477,365	346,471	1,227,002	470,990	62,397	-	3,786,008
រំលស់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 23)	44,090	173,138	55,462	364,341	104,511	12,399	-	753,941
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	245,873	1,650,503	401,933	1,591,343	575,501	74,796	-	4,539,949
តម្លៃយោង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	634,127	219,775	165,252	848,871	131,559	11,400	229,235	2,240,219
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	2,552,361	884,594	665,139	3,416,706	529,525	45,885	922,671	9,016,881

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យ និងបរិក្ខារដែលបានធ្វើរំលស់អស់ ហើយនៅបន្តប្រើប្រាស់មានចំនួន 3,863,991ដុល្លារអាមេរិក ឬ 15,506,196 ពាន់រៀល (ឆ្នាំ២០២៤៖ 2,708,769ដុល្លារអាមេរិក ឬ 10,902,795 ពាន់រៀល)។ នៅក្នុងឆ្នាំ 2025 មានការលុបចោលទៅលើទ្រព្យ និងបរិក្ខារចំនួន 299,434 ដុល្លារអាមេរិក ឬ 1,201,030 ពាន់រៀល និងមានខាតពីការលុបចោលនេះចំនួន 32,460 ដុល្លារអាមេរិក ឬ 130,262 ពាន់រៀល (2024៖ គ្មាន)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

8. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
អគារ ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	4,773,013	19,211,377	2,851,747	11,649,386
ការទិញបន្ថែម	2,678,940	10,745,228	1,615,225	6,575,581
ការរាស់រងឡើងវិញ	-	-	306,041	1,245,893
ការផុតកំណត់	(648,252)	(2,600,139)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(53,214)	-	(259,483)
នាថ្ងៃទី៣១ ខែធ្នូ	6,803,701	27,303,252	4,773,013	19,211,377
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	2,096,747	8,439,406	1,609,141	6,573,340
រំលស់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 23)	653,322	2,620,475	487,606	1,985,044
ការផុតកំណត់	(648,252)	(2,600,139)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(25,150)	-	(118,978)
នាថ្ងៃទី៣១ ខែធ្នូ	2,101,817	8,434,592	2,096,747	8,439,406
តម្លៃយោងនាថ្ងៃទី៣១ ខែធ្នូ	4,701,884	18,868,660	2,676,266	10,771,971

9. ទ្រព្យសកម្មអរូបី

	កុំព្យូទ័រស្នូលរៃ និងអាជ្ញាប័ណ្ណ	កុំព្យូទ័រស្នូលរៃកំពុងបង្កើត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	1,629,601	80,961	1,710,562
ការទិញបន្ថែម	110,590	326,161	436,751
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	1,740,191	407,122	2,147,313
ដក៖ រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	1,178,685	-	1,178,685
រំលស់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 23)	241,614	-	241,614
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	1,420,299	-	1,420,299
តម្លៃយោងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	319,892	407,122	727,014
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	1,283,727	1,633,780	2,917,507

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៩. ទ្រព្យសកម្មអរូបី (តព័ទ្ធជាមុន)

	កុំព្យូទ័រស្នូល និងអាជ្ញាប័ណ្ណ	កុំព្យូទ័រស្នូល កំពុងបង្កើត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	1,624,651	-	1,624,651
ការទិញបន្ថែម	4,950	80,961	85,911
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1,629,601	80,961	1,710,562
ដក៖ រំលស់បង្ក			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	885,368	-	885,368
រំលស់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 23)	293,317	-	293,317
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1,178,685	-	1,178,685
តម្លៃពិតគណនេយ្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	450,916	80,961	531,877
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	1,814,937	325,868	2,140,805

១០. ទ្រព្យសកម្មផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ប្រាក់កក់សម្រាប់ការទិញអចលនទ្រព្យ (*)	7,103,855	28,507,770	6,743,055	27,140,797
ឥណទានពន្ធលើប្រាក់ចំណូល (កំណត់សម្គាល់លេខ 11.2)	599,084	2,404,124	370,360	1,490,699
ចំណាយទូទាត់មុន	228,963	918,829	708,659	2,852,352
សម្ភារៈការិយាល័យ	148,685	596,673	154,144	620,430
ប្រាក់កក់	88,217	354,015	121,867	490,515
គណនីត្រូវទទួលផ្សេងៗ	45,251	181,592	63,987	257,548
	8,214,055	32,963,003	8,162,072	32,852,341

(*) ប្រាក់កក់សម្រាប់ការទិញអចលនទ្រព្យ សំដៅលើការទិញដីអគារដែលលក់មុន និងរងចាំការសាងសង់រួចរាល់។ ធនាគារមានគោលបំណងប្រើប្រាស់សម្រាប់ជាការិយាល័យកណ្តាលនាពេលអនាគត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

11. ពន្ធលើប្រាក់ចំណូល

11.1 ចំណាយពន្ធលើប្រាក់ចំណូល

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល ណាមួយដែលខ្ពស់ជាងរាងពន្ធលើប្រាក់ចំណូលក្នុងអត្រា 20.00% នៃប្រាក់ចំណូលជាប់ពន្ធ ឬពន្ធអប្បបរមា 1.00% នៃចំណូលប្រចាំឆ្នាំ ។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ធនាគារទទួលបានវិញ្ញាបនប័ត្រការកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារចំពោះឆ្នាំពន្ធ 2025 និង2026 ដែលអនុគ្រោះធនាគារក្នុងការបង់ពន្ធ អប្បបរមា។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា	-	-	-	-
ពន្ធពន្យារ	717,313	2,877,142	741,106	3,017,043
ចំណាយពន្ធលើប្រាក់ចំណូល	717,313	2,877,142	741,106	3,017,043

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលដែលគណនាតាមអត្រាពន្ធ 20% ចំពោះពន្ធលើប្រាក់ចំណូលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2025		2024	
	US\$	KHR'000 (Note 2.5)	US\$	KHR'000 (Note 2.5)
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល	3,264,618	13,094,385	3,417,522	13,912,732
ពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធ20%	652,924	2,618,879	683,504	2,782,546
ចំណាយមិនអាចកាត់កងបាន	64,389	258,263	57,602	234,497
ចំណាយពន្ធលើប្រាក់ចំណូល	717,313	2,877,142	741,106	3,017,043

ការគណនាប្រាក់ចំណូលជាប់ពន្ធ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យចុងក្រោយ និងអនុម័តដោយ អាជ្ញាធរពន្ធដារ។

11.2 ពន្ធលើប្រាក់ចំណូលជាតណទាន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
នាថ្ងៃទី១ ខែមករា	370,360	1,490,699	173,775	709,871
ចំណាយពន្ធបង់មុនក្នុងគ្រា	228,724	917,412	196,585	800,298
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(3,987)	-	(19,470)
នាថ្ងៃទី៣១ ខែធ្នូ (កំណត់សម្គាល់លេខ 10)	599,084	2,404,124	370,360	1,490,699

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

11. ពន្ធលើប្រាក់ចំណូល (តំបន់ព័រមុន)

11.3 ពន្ធពន្យារជាបំណុល - សុទ្ធ

បម្រែបម្រួលនៃពន្ធពន្យារជាបំណុលក្នុងការិយបរិច្ឆេទមានសមាសធាតុដូចខាងក្រោម៖

	សវិធានធនលើ		បំណុល	ខាតពីការប្តូរ	កម្រៃរៀបចំ	ខាតពន្ធលើ	សរុប		
	ការខាតបង់	ទ្រព្យ និង ទ្រព្យសកម្ម							
	កំណត់សម្គាល់	រូបិយប័ណ្ណ	កំណត់សម្គាល់	រូបិយប័ណ្ណ	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់		
	រំពឹងទុក	អរូបិយ	សិទ្ធិប្រើប្រាស់	មិនទាន់	មិនទាន់	មិនទាន់	មិនទាន់		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	(2,240,295)	164,805	(535,253)	557,857	(343,845)	-	243,165	1,517,153	(636,413)
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(179,181)	29,382	(405,124)	421,483	(543,695)	-	(22,601)	(17,577)	(717,313)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	(2,419,476)	194,187	(940,377)	979,340	(887,540)	-	220,564	1,459,516	(1,353,726)
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	(9,709,357)	779,272	(3,773,733)	3,930,091	(3,561,698)	-	885,125	6,017,798	(5,432,502)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	(635,781)	78,792	(248,521)	270,094	(197,280)	21,254	275,816	540,319	104,693
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(1,604,514)	86,013	(286,732)	287,763	(146,565)	(21,254)	(32,651)	976,834	(741,106)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(2,240,295)	164,805	(535,253)	557,857	(343,845)	-	243,165	1,517,153	(636,413)
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	(9,017,187)	663,340	(2,154,393)	2,245,374	(1,383,976)	-	978,738	6,106,542	(2,561,562)

ខាតតាមពន្ធយោងទៅការិយបរិច្ឆេទខាងមុខ

ព័ត៌មានលម្អិតនៃខាតពន្ធ ដែលមិនបានប្រើប្រាស់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានដូចខាងក្រោម៖

ឆ្នាំដែលកើតឡើង	អាចប្រើប្រាស់រហូតដល់	ខាតពន្ធ	បានប្រើប្រាស់	បានបោះបង់		Unutilized as at
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	
2023	2028	3,015,396	87,884	-	-	2,927,512
2024	2029	4,570,370	-	-	-	4,570,370
សរុប		7,585,766	87,884	-	-	7,497,882
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)		30,532,708	352,678	-	-	30,089,000

ដោយអនុលោមតាម ប្រកាសលេខ ០១៨ ស្តីពីពន្ធលើប្រាក់ចំណូល ដើម្បីឱ្យការខាតពន្ធអាចយោងទៅមុខក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា និងប្រើប្រាស់ដើម្បីកាត់កងនឹងចំណេញជាប់ពន្ធនៅក្នុងឆ្នាំបន្តបន្ទាប់បាន លក្ខខណ្ឌខាងក្រោមត្រូវបានអនុវត្ត៖

- ខាតពន្ធត្រូវបានគណនាដោយអនុលោមតាមច្បាប់ពន្ធ និងរបាយការណ៍បង់ពន្ធប្រចាំឆ្នាំទៅកាន់ GDT
- សកម្មភាពអាជីវកម្មរបស់ធនាគារមិនត្រូវបានផ្លាស់ប្តូរ និង
- ពុំមានការរាយការណ៍ឡើងវិញជាធរមានកើតឡើងលើការខាតពន្ធ ដោយ GDT។

ខាតពន្ធ អាចត្រូវបានកំណត់ឡើងវិញដោយ GDT ហើយមិនអាចប្រើប្រាស់ប្រសិនបើលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យដែលបានរៀបរាប់ខាងលើមិនត្រូវបានបំពេញ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

12. ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន

ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនរួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
គណនីចរន្ត	13,396,880	53,761,679	3,760,394	15,135,586
គណនីសន្សំ	4,914,655	19,722,511	9,100,969	36,631,400
ប្រាក់បញ្ញើបង់តាមដំណាក់	294,041	1,179,987	185,664	747,298
ប្រាក់បញ្ញើមានកាលកំណត់	276,256,326	1,108,616,636	175,478,474	706,300,858
	294,861,902	1,183,280,813	188,525,501	758,815,142

ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(i) តាមកាលសន្សំ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
ក្នុងរយៈពេល 1ខែ	33,366,004	133,897,774	32,331,511	130,134,332
> 1 ទៅ 3ខែ	26,000,276	104,339,108	10,387,470	41,809,567
> 3 ទៅ 12ខែ	150,692,854	604,730,423	94,479,516	380,280,052
> 1 ទៅ 5ឆ្នាំ	81,396,808	326,645,391	44,441,071	178,875,311
លើសពី 5ឆ្នាំ	3,405,960	13,668,117	6,885,933	27,715,880
	294,861,902	1,183,280,813	188,525,501	758,815,142

(ii) តាមទំនាក់ទំនង

	2025		2024	
	US\$	KHR'000 (Note 2.5)	US\$	KHR'000 (Note 2.5)
ផ្ទៃក្រឡា (កំណត់សម្គាល់លេខ 251)	180,831	725,675	328,801	1,323,424
ផ្សេងៗ	294,681,071	1,182,555,138	188,196,700	757,491,718
	294,861,902	1,183,280,813	188,525,501	758,815,142

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

12. ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន (តព័ទ្ធជាមុន)

(iii) តាមប្រភេទអតិថិជន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
គ្រឹះស្ថានហិរញ្ញវត្ថុ	59,075,981	237,071,912	36,119,356	145,380,408
អតិថិជន៖				
បុគ្គល	182,891,829	733,944,910	107,110,115	431,118,213
សហគ្រាស	52,894,092	212,263,991	45,296,030	182,316,521
	294,861,902	1,183,280,813	188,525,501	758,815,142

(iv) តាមអត្រាការប្រាក់ក្នុងមួយឆ្នាំ៖

	2025	2024
គណនីចរន្ត	0.00% to 2.5%	0.00% - 0.75%
គណនីសន្សំ	1.00% to 4.00%	0.75% - 4.25%
ប្រាក់បញ្ញើបង់តាមដំណាក់	5.00% to 7.00%	5.75% - 7.00%
ប្រាក់បញ្ញើមានកាលកំណត់	1.50% to 8.00%	1.85% - 9.00%
	12.50% - 16.00%	12.50% - 16.00%

ចំណាយការប្រាក់បានពីប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនក្នុងឆ្នាំមានចំនួន 12,594,992 ដុល្លារអាមេរិក ឬ 50,518,513 ពាន់រៀល (ឆ្នាំ 2024៖ 11,146,025 ដុល្លារអាមេរិក ឬ 45,375,468 ពាន់រៀល (មើលកំណត់សម្គាល់លេខ 18)។

13. បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំមានលក្ខខណ្ឌដូចខាងក្រោម៖

ម្ចាស់ប្រាក់កម្ចី	អត្រាការប្រាក់ប្រចាំឆ្នាំ	ថ្ងៃចាប់ផ្តើម	កាលសារ
	5.00%	ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០	ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៧
Chief Financial (Group) Cambodia Limited	5.00%	ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤	ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៩
	13.00%	ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤	ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៩
លោក Chen Yueming	6.25%	ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥	ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០៣០

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានទទួលការអនុម័តពី ធនាគារជាតិនៃកម្ពុជា សម្រាប់ការរួមបញ្ចូលបំណុលបន្ទាប់បន្សំនេះ ទៅក្នុងដើមទុនកម្រិតទីពីរ ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ និងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានទទួលការយល់ព្រមបន្តទៀតពី NBC ដែលអនុញ្ញាតឱ្យបំណុលបន្ទាប់បន្សំត្រូវបានរួមបញ្ចូលនៅក្នុងដើមទុនកម្រិតទីពីរ សម្រាប់គោលបំណងនៃការគណនាមូលនិធិផ្ទាល់សុទ្ធ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

13. បំណុលបន្ទាប់បន្សំ (តព័ទ្ធជាមុន)

តម្លៃយោងដុលនៃបំណុលបន្ទាប់បន្សំរួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ប្រាក់ដើម	14,800,000	59,392,400	6,200,000	24,955,000
ការប្រាក់បង្គរ	15,079	60,512	72,689	292,573
	14,815,079	59,452,912	6,272,689	25,247,573

បម្រែបម្រួលនៃបំណុលបន្ទាប់បន្សំនៅក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
នាថ្ងៃទី១ ខែមករា	6,272,689	25,247,573	1,253,862	5,122,026
ការផ្ទេរថ្លៃ	10,000,000	40,110,000	5,000,000	20,355,000
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ 18)	505,178	2,026,269	141,912	577,724
ការប្រាក់បានបង់	(562,788)	(2,257,343)	(123,085)	(501,079)
ប្រាក់ដើមបានបង់	(1,400,000)	(5,615,400)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(58,187)	-	(306,098)
នាថ្ងៃទី៣១ ខែធ្នូ	14,815,079	59,452,912	6,272,689	25,247,573

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារបានចេញអនុបំណុលបន្ថែមចំនួន 10 លានដុល្លារអាមេរិកយោងតាមអនុម័តពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

14. បំណុលភតិសន្យា

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
វិភាគតាមកាលសន្យា៖				
លំហូរសាច់ប្រាក់ តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា៖				
តិចជាង 1ឆ្នាំ	905,478	3,633,683	646,204	2,600,971
លើសពី 1ឆ្នាំ ទៅ 5 ឆ្នាំ	2,577,800	10,344,711	1,674,478	6,739,774
លើសពី 5ឆ្នាំ	2,703,110	10,847,581	1,062,000	4,274,550
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	6,186,388	24,825,975	3,382,682	13,615,295
ដក៖ ការកាត់ត្រាត្រឡប់នៃការប្រាក់	(1,289,688)	(5,175,518)	(593,396)	(2,388,419)
តម្លៃបច្ចុប្បន្នសរុបនៃបំណុលភតិសន្យា	4,896,700	19,650,457	2,789,286	11,226,876
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
ចរន្ត	658,809	2,643,801	489,422	1,969,924
អចរន្ត	4,237,891	17,006,656	2,299,864	9,256,952
	4,896,700	19,650,457	2,789,286	11,226,876

បម្រែបម្រួលបំណុលភតិសន្យាក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
នាថ្ងៃទី១ ខែមករា	2,789,286	11,226,876	1,350,471	5,516,674
ការទិញបន្ថែម	2,678,940	10,745,228	1,615,225	6,575,581
ការរស់រវើកឡើងវិញ	-	-	306,041	1,245,893
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ 18)	182,678	732,721	70,426	286,704
ការទូទាត់ផ្នែកនៃប្រាក់ដើមនៃបំណុល ភតិសន្យា	(571,526)	(2,292,391)	(482,451)	(1,964,058)
ការទូទាត់ផ្នែកនៃការប្រាក់	(182,678)	(732,721)	(70,426)	(286,704)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(29,256)	-	(147,214)
នាថ្ងៃទី៣១ ខែធ្នូ	4,896,700	19,650,457	2,789,286	11,226,876

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

14. បំណុលភតិសន្យា (តពីទំព័រមុន)

ចំនួនដែលបានទទួលស្គាល់ក្នុងចំណេញ ឬ ខាតពាក់ព័ន្ធនឹងភតិសន្យាមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
វិលសលើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 8)	653,322	2,620,475	487,606	1,985,044
ចំណាយការប្រាក់លើបំណុលភតិសន្យា	182,678	732,721	70,426	286,704
ភតិសន្យារយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្ម ដែលមានតម្លៃទាប (កំណត់សម្គាល់លេខ 24)	156,312	626,967	157,706	642,021
	992,312	3,980,163	715,738	2,913,769

15. បំណុលផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ពន្ធផ្សេងៗត្រូវទូទាត់	73,518	295,028	47,279	190,298
ពន្ធកាត់ទុកត្រូវទូទាត់	62,781	251,940	47,446	190,970
ប្រាក់រង្វាន់បន្ថែម និងប្រាក់បំណុល	3,360	13,484	2,070	8,332
ផ្សេងៗ (*)	48,906	196,259	74,051	298,057
	188,565	756,711	170,846	687,657

(*) ផ្សេងៗ រួមមានថ្លៃសវនកម្មបង្កមានចំនួន 18,085 ដុល្លារអាមេរិក ឬ 72,575 ពាន់រៀល (ឆ្នាំ២០២៤៖ 13,871 ដុល្លារអាមេរិក ឬ 55,831 ពាន់រៀល)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. ដើមទុន និងទុនបម្រុងតាមបទប្បញ្ញត្តិ

16.1. ដើមទុន

ដើមទុនរបស់ធនាគារដែលបានចុះបញ្ជី បានអនុម័ត បោះផ្សាយ និងនៅសល់ មានចំនួន 75,000,000 ដុល្លារអាមេរិក (សមមូលជាប្រាក់រៀល 300 ពាន់លានរៀល) ដែលមានតម្លៃចារិកក្នុងមួយហ៊ុនស្មើ 1 ដុល្លារអាមេរិក។

ភាគទុនិក	2025			-	2024		
	ចំនួនភាគហ៊ុន	%	ចំនួនទឹកប្រាក់ដុល្លារអាមេរិក		ចំនួនភាគហ៊ុន	%	ចំនួនទឹកប្រាក់ដុល្លារអាមេរិក
Asian Business Group Co., Ltd	75,000,000	100	75,000,000		75,000,000	100	75,000,000
			Chief Financial Group (Cambodia) Limited				

យោងតាមការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរភាគទុនិកពី Chief Financial Group (Cambodia) Limited ទៅ Asian Business Group Co., Ltd ដែលកាន់កាប់ទាំងស្រុងដោយធនាគារ។ ការផ្ទេរភាគហ៊ុននេះ មិនមានឥទ្ធិពលដល់ដើមទុនសរុបរបស់ធនាគារទេ ហើយក៏មិនមានភាគហ៊ុនត្រូវបានបោះផ្សាយ ឬលុបចោលពាក់ព័ន្ធនឹងការផ្លាស់ប្តូរនេះទេ។

16.2 ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិសំដៅលើភាពខុសគ្នា រវាងសំវិធានធនលើការខាតបង់ឥណទានរំពឹងទុក អនុលោមតាម CIFRS 9 និងសំវិធានធនលើការខាតបង់ឥណទានតាមបទប្បញ្ញត្តិ អនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ ចំនួន 6,170,612 ដុល្លារអាមេរិក ឬ 24,750,325 ពាន់រៀល (ឆ្នាំ២០២៤៖ 10,633,912 ដុល្លារអាមេរិក ឬ 43,290,656 ពាន់រៀល)។

	សមតុល្យនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ			
	ឥណទាន និងបុរេប្រទាន	ខ្ទង់ក្រៅតារាងតុល្យការ	សរុប	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
សំវិធានធនអនុលោមតាមធនាគារជាតិនៃកម្ពុជា	265,336	26,154,121	14,035	26,433,493
សំវិធានធនអនុលោមតាមCIFRS 9	199,806	4,217,885	400	4,418,091
ទុនបម្រុងតាមបទប្បញ្ញត្តិ (ក)	65,530	21,936,236	13,635	22,015,402
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
សំវិធានធនអនុលោមតាមធនាគារជាតិនៃកម្ពុជា	30,126	18,732,957	260	18,763,344
សំវិធានធនអនុលោមតាមCIFRS 9	63,109	2,855,371	74	2,918,554
ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ)	(32,983)	15,877,586	186	15,844,790
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ (ក - ខ)				6,170,612
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)				24,750,325

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

17. ចំណូលការប្រាក់

ចំណូលការប្រាក់បានមកពី៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
ឥណទាន និងបុរេប្រទាន (កំណត់សម្គាល់លេខ 6)	23,439,277	94,014,940	21,362,928	86,968,480
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ 5)	1,388,081	5,567,593	1,287,932	5,243,171
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់លេខ 4)	86,695	347,734	111,974	455,846
	24,914,053	99,930,267	22,762,834	92,667,497

18. ចំណាយការប្រាក់

ចំណាយការប្រាក់បានមកពី៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន (កំណត់សម្គាល់លេខ 12)	12,594,992	50,518,513	11,146,025	45,375,468
បំណុលបន្ទាប់បន្សំ (កំណត់សម្គាល់លេខ 13)	505,178	2,026,269	141,912	577,724
បំណុលតតិសន្យា (កំណត់សម្គាល់លេខ 14)	182,678	732,721	70,426	286,704
	13,282,848	53,277,503	11,358,363	46,239,896

19. ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ

លម្អិតនៃចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ				
ថ្លៃសេវាកម្ម និងកម្រៃជើងសារផ្សេងៗ	32,439	130,113	12,152	49,471
ចំណាយថ្លៃឈ្នួល និងកម្រៃជើងសារ				
សេវាហ៊ុយធនាគារ	14,846	59,547	8,014	32,625
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ	17,593	70,566	4,138	16,846

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

20. ចំណូលផ្សេងៗ

ចំណូលផ្សេងៗបានមកពី៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ចំណេញសុទ្ធលើការប្តូររូបិយប័ណ្ណបរទេស	69,778	279,880	357,058	1,453,583
ចំណូលផ្សេងៗ	29,745	119,307	5,891	23,982
	99,523	399,187	362,949	1,477,565

21. សំវិធានធនសម្រាប់ការខាតបង់បានរំពឹងទុក

សំវិធានធនសម្រាប់ECLs រួមមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
គណនា និងបុរេប្រទាន (កំណត់សម្គាល់លេខ 6)	810,939	3,252,676	839,049	3,415,768
សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ 5)	136,697	548,292	41,461	168,788
	947,636	3,800,968	880,510	3,584,556

22. ចំណាយបុគ្គលិក

ចំណាយបុគ្គលិករួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	2,737,993	10,982,090	2,460,740	10,017,673
ប្រាក់អតីតភាពការងារ	121,575	487,637	109,777	446,902
ផ្សេងៗ	160,436	643,509	120,839	491,935
	3,020,004	12,113,236	2,691,356	10,956,510

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

23. រំលស់

រំលស់រួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ 7)	629,557	2,525,153	753,941	3,069,294
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 8)	653,322	2,620,475	487,606	1,985,044
ទ្រព្យអរូបី (កំណត់សម្គាល់លេខ 9)	241,614	969,113	293,317	1,194,093
	1,524,493	6,114,741	1,534,864	6,248,431

24. ចំណាយប្រតិបត្តិផ្សេងៗ

ចំណាយប្រតិបត្តិផ្សេងៗរួមមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
កម្រៃអាជ្ញាប័ណ្ណ ប៉ាកង់ និងពន្ធផ្សេងៗ	958,274	3,843,637	1,097,685	4,468,676
កម្រៃសេវាវិជ្ជាជីវៈ (*)	680,683	2,730,220	1,107,160	4,507,248
ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	445,048	1,785,088	239,426	974,703
ទឹកភ្លើង	169,118	678,332	151,300	615,942
ភតិសន្យានៃទ្រព្យសកម្មមានតម្លៃទាប (កំណត់សម្គាល់លេខ)	156,312	626,967	157,706	642,021
ការទំនាក់ទំនង	137,046	549,692	128,927	524,862
អាហារធុរកិច្ច និងការកំសាន្ត	133,791	536,636	118,844	483,814
អំណោយសប្បុរសធម៌	96,458	386,893	68,212	277,691
សម្ភារការិយាល័យ និងការទិញដែលមិនធ្វើមូលធនកម្ម	59,254	237,668	48,100	195,815
ជួសជុល និងថែទាំ	44,539	178,646	40,652	165,494
សន្តិសុខ	7,042	28,245	5,894	23,994
ផ្សេងៗ(**)	104,005	417,163	83,400	339,523
	2,991,570	11,999,187	3,247,306	13,219,783

(*) កម្រៃសេវាវិជ្ជាជីវៈ រួមបញ្ចូលសេវាសវនកម្មមានចំនួន 76,582 ដុល្លារអាមេរិក ឬ 307,170 ពាន់រៀលសម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ឆ្នាំ២០២៤៖ 74,327 ដុល្លារអាមេរិក ឬ 302,585 ពាន់រៀល។

(**) ចំណាយផ្សេងៗ រួមមានការធ្វើដំណើរ ការស្នាក់នៅ ធានារ៉ាប់រង និងការចំណាយផ្សេងៗទៀត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

25. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាហិរញ្ញវត្ថុ

ប្រតិបត្តិការ និងសមតុល្យសំខាន់ៗជាមួយសម្ព័ន្ធព្យាហិរញ្ញវត្ថុមានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
Asian Business Group Co., Ltd គណៈគ្រប់គ្រងសំខាន់ៗ	Shareholder and ultimate holding company ភាគុនិក និងក្រុមហ៊ុនមេគណៈគ្រប់គ្រងសំខាន់ៗ គឺជាអ្នកដែលមានសិទ្ធិអំណាច និងតួនាទីក្នុងការធ្វើគម្រោង ផែនការ ការតម្រង់ទិស និងការគ្រប់គ្រងសកម្មភាពអាជីវកម្មរបស់ធនាគារ ដោយលក្ខណៈផ្ទាល់ ឬដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗ របស់ធនាគារ រាប់បញ្ចូលអភិបាលទាំងអស់របស់ធនាគារ និងសមាជិកនៃគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

25.1 សមតុល្យជាមួយសម្ព័ន្ធព្យាហិរញ្ញវត្ថុ

សម្ព័ន្ធព្យាហិរញ្ញវត្ថុ	ប្រភេទនៃសមតុល្យ	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
Chief Financial Group (Cambodia) Limited (*)	បំណុលបន្ទាប់បន្សំ (កំណត់សម្គាល់លេខ 13)	-	-	6,272,689	25,247,573
Asian Business Group Co., Ltd	ប្រាក់បញ្ញើ (កំណត់សម្គាល់លេខ 12.ii)	501	2,011	-	-
អភិបាល	សាច់ប្រាក់ទទួលបានពីបំណុលបន្ទាប់បន្សំ	10,000,000	40,130,000	-	-
គណៈគ្រប់គ្រងសំខាន់ៗ	ប្រាក់បញ្ញើ (កំណត់សម្គាល់លេខ 12.ii)	180,330	723,664	328,801	1,323,424
	ឥណទាន និងបុរេប្រទាន(កំណត់សម្គាល់លេខ 27.1)	41,689	167,298	154,842	623,239

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

25. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាហិរញ្ញវត្ថុ

25.1 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាហិរញ្ញវត្ថុ

សម្ព័ន្ធព្យាហិរញ្ញវត្ថុ	ប្រភេទប្រតិបត្តិការ	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់លេខ 2.5)		(កំណត់សម្គាល់លេខ 2.5)	
Chief Financial Group (Cambodia) Limited (*)	កម្រៃអាជ្ញាប័ណ្ណ	36,000	146,556	72,000	293,112
	ការប្រាក់បានបង់ (កំណត់សម្គាល់លេខ 13)	-	-	123,085	501,079
	ចំណាយការប្រាក់លើបំណុលបន្ទាប់បន្សំបានបង់ (កំណត់សម្គាល់លេខ 13)	-	-	141,912	577,724
	ចំណាយបានបង់/បង់ជំនួសធនាគារ	26	104	9,452	38,479
Chief Securities Limited (*)	សេវាគ្រប់គ្រង	173,892	707,914	314,400	1,279,922
	ចំណាយបានបង់/បង់ជំនួសធនាគារ	3,972	15,932	-	-
អភិបាល	សាច់ប្រាក់ទទួលបានពីបំណុលបន្ទាប់បន្សំ	10,000,000	40,110,000	-	-
គណៈគ្រប់គ្រងសំខាន់ៗ	ការប្រាក់ពីឥណទាន	-	-	24,597	100,134
	ប្រាក់ខែ និងអត្ថប្រយោជន៍	-	-	196,304	799,152
	ចំណាយលើការជួល	161,700	658,281	120,000	488,520
	ចំណាយការប្រាក់ពីប្រាក់បញ្ញើ	36,000	146,556	11,882	48,372

(*) ចំនួននេះ មិនរាប់បញ្ចូលរយៈពេលដែល Chief Finance Group (Cambodia) Limited និង Chief Securities Limited លែងជាសម្ព័ន្ធព្យាហិរញ្ញវត្ថុទៀតហើយ ដោយសារការផ្លាស់ប្តូរម្ចាស់ភាគហ៊ុនរបស់ខ្លួនទៅជាភាគីទីបី ដែលមានសុពលភាពពីខែកក្កដា ឆ្នាំ 2025។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. កិច្ចសន្យា និងបំណុលយថាភាព

26.1 ប្រតិបត្តិការ

នៅក្នុងដំណើរការធម្មតានៃអាជីវកម្ម ធនាគារមានកិច្ចសន្យាផ្សេងៗ និងមានយថាភាពត្រូវបង់បំណុលជាមួយនឹងអតិថិជនរបស់ខ្លួន។ គ្មានការ ខាតបង់ជាសារវន្តណាមួយត្រូវបានរំពឹងទុកពីប្រតិបត្តិការទាំងនេះទេ ដោយសារគណៈគ្រប់គ្រងជឿជាក់ថាខាតបង់ករណីខាងក្រោម នេះពុំមានហានិភ័យ ឥណទានកើនឡើងជាសារវន្ត៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ឥណទានវិបារូបន៍មិនទាន់ប្រើប្រាស់	1,363,451	5,471,529	26,048	104,843
លិខិតធានាការអនុវត្តកិច្ចសន្យា	40,000	160,520	-	-
	1,403,451	5,632,049	26,048	104,843

26.2 យថាភាពនៃពន្ធ

ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលត្រូវបានផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដាក់ពន្ធនាគារ និងការគិតការប្រាក់។ ការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិចំពោះប្រតិបត្តិការជាច្រើនប្រភេទ ងាយរងនឹងការបកស្រាយ ខុសគ្នា។

បញ្ហាទាំងអស់នេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងប្រទេសកម្ពុជាដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា បានកត់ត្រាបំណុលពន្ធផ្តល់គ្រប់គ្រាន់សម្រាប់ដោយផ្អែកលើការបកស្រាយនៃច្បាប់សារពើពន្ធរបស់ខ្លួន។ ទោះជាយ៉ាងណា អាជ្ញាធរដែលពាក់ព័ន្ធអាចនឹងមានបំណកស្រាយផ្សេងពីនេះ ហើយអាចមានផលប៉ះពាល់ជាសារវន្ត។

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសន្ទនីយភាព និង
- ការគ្រប់គ្រងដើមទុន

ការប្រចុយនឹងហានិភ័យគឺ ជាកត្តាចម្បងសម្រាប់អាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកដែលមិនអាចជៀស ផុតក្នុងវិស័យសាធារណៈនេះ។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោតប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមថ្ងៃដើមរំលស់ នាចុងការិយបរិច្ឆេទរាយការណ៍ ដូច ខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើជាមួយធនាគារជាតិនៃកម្ពុជា (*)	55,692,323	223,493,292	36,664,903	147,576,235
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	26,446,275	106,128,902	3,000,424	12,076,707
ឥណទាន និងបុរេប្រទាន	276,622,316	1,110,085,354	207,376,578	834,690,726
ទ្រព្យសកម្មផ្សេងៗ (**)	133,468	535,607	185,854	748,063
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	358,894,382	1,440,243,155	247,227,759	995,091,731
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	294,861,902	1,183,280,813	188,525,501	758,815,142
បំណុលបន្ទាប់បន្សំ	14,815,079	59,452,912	6,272,689	25,247,573
បំណុលភតិសន្យា	4,896,700	19,650,457	2,789,286	11,226,876
បំណុលផ្សេងៗ (***)	52,266	209,743	76,121	306,387
បំណុលហិរញ្ញវត្ថុសរុប	314,625,947	1,262,593,925	197,663,597	795,595,978
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	44,268,435	177,649,230	49,564,162	199,495,753

(*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច

(**) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល

(***) មិនរាប់បញ្ចូលពន្ធដែលត្រូវទូទាត់

27.1 ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតឡើងពីការដាក់ប្រាក់តម្កល់ និង ការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ ឥណទាននិងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលរាស់វែងតាម ថ្ងៃដើមរំលស់ និងកិច្ចសន្យាផ្តល់ឥណទាន។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារបានពិចារណា និង បង្កបង្កើនទាំងអស់នៃហានិភ័យឥណទាន - ឧទាហរណ៍៖ ហានិភ័យជាកាតព្វកិច្ចបុគ្គល ហានិភ័យភូមិសាស្ត្រ និងផ្នែកធានា។ ហានិភ័យ ឥណទានគឺជាការបាត់បង់នូវសក្តានុពល នៃប្រាក់ចំណូល និងការខាតបង់ចម្បងដែលកើតឡើងជាចម្បងពីឥណទាន និង បុរេប្រទាន និងកិច្ចសន្យាឥណទាន ដែលជាលទ្ធផលនៃការខកខានបំពេញកាតព្វកិច្ចពីអ្នកខ្ចី ឬសមភាគីតាមរយៈសកម្មភាពផ្តល់ ប្រាក់កម្ចីរបស់ខ្លួន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១)

27.1 ហានិភ័យឥណទាន

(i) ការគ្រប់គ្រងហានិភ័យឥណទាន

គណៈកម្មការឥណទានរបស់ធនាគារមានទំនួលខុសត្រូវក្នុង ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារតាមមធ្យោបាយផ្សេងៗ ដូចជា៖

- ធានាថាធនាគារ មានការអនុវត្តហានិភ័យឥណទានសមស្របមួយ រួមទាំងប្រព័ន្ធគ្រួត
- ពិនិត្យផ្ទៃក្នុងដែលប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់នូវសំវិធានធនគ្រប់គ្រាន់ស្របតាមគោលការណ៍ និងនីតិវិធីដែលបានចែង ស្របតាម CIFRS និងការណែនាំដែលពាក់ព័ន្ធផ្សេងទៀត។
- កំណត់អត្តសញ្ញាណ រាយតម្លៃ និងរាស់វែងនូវហានិភ័យឥណទានរបស់ធនាគារ ចាប់ពីឧបករណ៍រូបវន្តបុគ្គល ដល់កម្រិតសំបៀត។
- បង្កើតគោលការណ៍ឥណទាន ដើម្បីការពារធនាគារពីហានិភ័យ និងកំណត់នូវនីតិវិធីក្នុងការរាយតម្លៃនៃទ្រព្យបញ្ចាំ ដើម្បីអនុវត្ត ការរាយតម្លៃឥណទានរបស់អតិថិជនអោយបានគ្រប់ជ្រុងជ្រោយ និងដើម្បីតាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យផ្ទៃក្នុង ផ្សេងទៀតជាបន្តបន្ទាប់។
- កំហិតការប្រមូលផ្តុំហានិភ័យ តាមប្រភេទនៃទ្រព្យសកម្ម សមភាគី ឧស្សាហកម្ម ការចាត់ថ្នាក់ឥណទាន ទីតាំងភូមិសាស្ត្រ។ល។
- បង្កើតក្របខ័ណ្ឌត្រួតពិនិត្យជំរើងមាំមួម ទាក់ទងនឹងរចនាសម្ព័ន្ធសម្រាប់ការអនុវត្ត និងការបន្តផ្តល់ ឥណទានហ្វាស៊ីលីតី។
- រៀបចំ និងអភិវឌ្ឍន៍ ការចាត់ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីចាត់ថ្នាក់ហានិភ័យទៅតាមកម្រិតនៃហានិភ័យលើស្ថាន ដែលមិនអាចសងត្រឡប់មកវិញបាន។ ការធ្វើចំណាត់ថ្នាក់ហានិភ័យត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។
- រៀបចំនីតិវិធីរបស់ធនាគារក្នុងការរាស់វែងការខាតបង់ឥណទានរំពឹងទុក រួមមានការត្រួតពិនិត្យហានិភ័យឥណទាន ការបញ្ចូល ព័ត៌មានរំពឹងទុកនៅពេលអនាគត និងវិធីសាស្ត្រក្នុងការរាស់វែងការខាតបង់ ឥណទានរំពឹងទុក។
- ធានាថា ធនាគារមានគោលការណ៍ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឱ្យបានត្រឹមត្រូវនូវកំរងដែលត្រូវបានប្រើដើម្បីរាយតម្លៃ និង រាស់វែងការខាតបង់ឥណទានរំពឹងទុក។
- បង្កើតការរាយតម្លៃ និងដំណើរការរាស់វែងហានិភ័យឥណទានដែលផ្តល់ជាមូលដ្ឋានរឹងមាំសម្រាប់ប្រព័ន្ធគ្រប់គ្រង និងទិន្នន័យ ដើម្បីរាយតម្លៃលើហានិភ័យឥណទាន និងសម្រាប់ធ្វើគណនេយ្យកម្មលើការខាតបង់ឥណទានរំពឹងទុក។ ធ្វើការផ្តល់យោបល់ និង ណែនាំ ព្រមទាំងជំនាញការ ដល់អង្គការអាជីវកម្ម ដើម្បីលើកកម្ពស់ការអនុវត្តឱ្យបានប្រសើរឡើង លើការគ្រប់គ្រងហានិភ័យ ឥណទាន។
- សរនកម្មផ្ទៃក្នុងត្រូវធ្វើសរនកម្មអោយបានទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថា ការត្រួតពិនិត្យ និងនីតិវិធីដែលបានបង្កើតឡើងត្រូវបាន រៀបចំ និងអនុវត្តបានគ្រប់គ្រាន់។

(ii) ការវិភាគគុណភាពឥណទាន

តារាងខាងក្រោមនេះបង្ហាញពីមានអំពីគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមថ្ងៃដើមរំលស់។ វា ក៏បានដាក់ចេញនូវព័ត៌មានអំពីស្ថានភាពហួសកាលកំណត់នៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជននៅចំណាត់ថ្នាក់ទី១ ទី២ និង ទី៣។ លុះត្រាតែមានការចង្អុល បង្ហាញជាក់លាក់ណាមួយ ចំនួនទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ នៅក្នុងតារាងខាងក្រោម បង្ហាញជាតម្លៃយោងដុល។ ធនាគារធ្វើការរាយតម្លៃទៅលើសាច់ប្រាក់ក្នុងដៃ សាច់ប្រាក់នៅធនាគារជាតិ នៃកម្ពុជា និងទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ថាមិនមានហានិភ័យទៅលើការខាតបង់ឥណទានរំពឹងទុក និងមិនរួមបញ្ចូលក្នុងការវិភាគគុណភាពឥណទានឡើយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី២)

27.1 ហានិភ័យឥណទាន (តំបន់ទី២)

(ii) ការវិភាគគុណភាពឥណទាន (តំបន់ទី២)

	ឆ្នាំ 2025			
	ចំណាត់ថ្នាក់ទី 1	ចំណាត់ថ្នាក់ទី 2	ចំណាត់ថ្នាក់ទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅធនាគារផ្សេងៗ និង គ្រឹះស្ថានហិរញ្ញវត្ថុ៖				
ស្តង់ដារ	26,646,081	-	-	26,646,081
ដក៖ សំវិធានធនសម្រាប់ECLs	(199,806)	-	-	(199,806)
តម្លៃយោងសុទ្ធ	26,446,275	-	-	26,446,275
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	106,128,902	-	-	106,128,902
ឥណទាន និងបុរេប្រទាន៖				
ស្តង់ដារ	152,504,574	30,923,862	-	183,428,436
ឃ្នាំមើល	-	66,635,817	446,310	67,082,127
ក្រោមស្តង់ដារ	-	-	4,221,199	4,221,199
ជាប់សង្ស័យ	-	-	9,487,836	9,487,836
បាត់បង់	-	-	16,621,003	16,621,003
	152,504,574	97,559,679	30,776,348	280,840,601
ដក៖ សំវិធានធនសម្រាប់ECLs	(231,937)	(38,300)	(3,948,048)	(4,218,285)
តម្លៃយោងសុទ្ធ	152,272,637	97,521,379	26,828,300	276,622,316
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	611,070,092	391,353,294	107,661,968	1,110,085,354

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

27.1 ហានិភ័យឥណទាន (តំបន់ព័រមុន)

(ii) ការវិភាគគុណភាពឥណទាន (តំបន់ព័រមុន)

	ឆ្នាំ២០២៤			
	ចំណាត់ថ្នាក់ទី 1	ចំណាត់ថ្នាក់ទី 2	ចំណាត់ថ្នាក់ទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅធនាគារផ្សេងៗ និង គ្រឹះស្ថានហិរញ្ញវត្ថុ៖				
ស្តង់ដារ	3,063,533	-	-	3,063,533
ដក៖ សំវិធានធនសម្រាប់ECLs	(63,109)	-	-	(63,109)
តម្លៃយោងសុទ្ធ	3,000,424	-	-	3,000,424
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	12,076,707	-	-	12,076,707
ឥណទាន និងបុរេប្រទាន៖				
ស្តង់ដារ	141,968,017	47,205,248	-	189,173,265
ឃ្នាំមើល	-	4,024,162	-	4,024,162
ក្រោមស្តង់ដារ	-	-	73,736	73,736
ជាប់សង្ស័យ	-	-	510,213	510,213
បាត់បង់	-	-	16,450,647	16,450,647
	141,968,017	51,229,410	17,034,596	210,232,023
ដក៖ សំវិធានធនសម្រាប់ECLs	(108,532)	(11,839)	(2,735,074)	(2,855,445)
តម្លៃយោងសុទ្ធ	141,859,485	51,217,571	14,299,522	207,376,578
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	570,984,427	206,150,723	57,555,576	834,690,726

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

27.1 ហានិភ័យឥណទាន (តំបន់ព័រមុន)

(ii) ការវិភាគគុណភាពឥណទាន (តំបន់ព័រមុន)

តារាងខាងក្រោមវិភាគអំពីបម្រែបម្រួលនៃសំវិធានធនសម្រាប់ECLs ក្នុងអំឡុងការិយបរិច្ឆេទលើឥណទាន និងបុរេប្រទានកត់ត្រាតាមថ្ងៃដើមរំលស់៖

	ឆ្នាំ២០២៥			
	ចំណាត់ថ្នាក់ទី 1	ចំណាត់ថ្នាក់ទី 2	ចំណាត់ថ្នាក់ទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	108,532	11,839	2,735,074	2,855,445
បម្រែបម្រួលលើECLs				
ធ្វើទៅចំណាត់ថ្នាក់ទី១	114	(114)	-	-
ធ្វើទៅចំណាត់ថ្នាក់ទី២	(7,634)	7,634	-	-
ធ្វើទៅចំណាត់ថ្នាក់ទី៣	(1,566)	(682)	2,248	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	77,516	3,390	4,833	85,739
សម្រាប់ECL និងបម្រែបម្រួលផ្សេងៗ	54,975	16,233	653,992	725,200
បង្កើនវិញនូវតម្លៃអប្បបរមា	-	-	551,901	551,901
នាថ្ងៃទី៣១ ខែធ្នូ	231,937	38,300	3,948,048	4,218,285
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	930,763	153,698	15,843,517	16,927,978

	ឆ្នាំ២០២៤			
	ចំណាត់ថ្នាក់ទី 1	ចំណាត់ថ្នាក់ទី 2	ចំណាត់ថ្នាក់ទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	265,774	79,707	1,670,915	2,016,396
បម្រែបម្រួលលើ ECLs				
ធ្វើទៅចំណាត់ថ្នាក់ទី១	4,644	(4,644)	-	-
ធ្វើទៅចំណាត់ថ្នាក់ទី២	(100,887)	100,887	-	-
ធ្វើទៅចំណាត់ថ្នាក់ទី៣	(10,843)	(362,218)	373,061	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	77,516	3,390	4,833	85,739
ការរស់រវើកឡើងវិញសុទ្ធនៃសំវិធានធនលើការខាតបង់ និងបម្រែបម្រួលផ្សេងៗ	(127,672)	194,717	686,265	753,310
នាថ្ងៃទី៣១ ខែធ្នូ	108,532	11,839	2,735,074	2,855,445
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	436,841	47,652	11,008,673	11,493,166

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(iii) ចំនួនទឹកប្រាក់ដែលកើតឡើងពីECLs

(ក) ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើអ៊ីមតែរមិន

ធនាគារបានទទួលស្គាល់សំវិធានធនខាតបង់លើសម្រាប់ECLs ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនបានរាស់វែងតាម FVTPL ដូចខាងក្រោម៖

- សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ និង
- ឥណទាន និងបុរេប្រទាន។

ធនាគាររាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងECL ពេញមួយអាយុកាល លើកលែងតែការរាស់វែងតាមECL 12ខែ ដូចខាងក្រោម៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍។ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ធនាគារមិនបានអនុវត្ត ការលើកលែងឥណទានមានហានិភ័យទាប ចំពោះឧបករណ៍ហិរញ្ញវត្ថុដ៏ទៃទៀតទេ។

ECL 12ខែ គឺជាបំណែកមួយនៃការខាតបង់ឥណទានរំពឹងទុក ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានមិនបានសងប្រាក់លើឧបករណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមECL 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុ ស្ថិតក្នុងចំណាត់ថ្នាក់ទី 1”។

ECL ពេញមួយអាយុកាល គឺជាការខាតបង់ឥណទានរំពឹងទុក ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានមិនបានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់តាមECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាទ្រព្យសកម្មហិរញ្ញវត្ថុមានអ៊ីមតែរមិនលើឥណទាន ត្រូវបានចាត់ទុកជា “ឧបករណ៍ ហិរញ្ញវត្ថុស្ថិតក្នុងចំណាត់ថ្នាក់ទី2”។

ទ្រព្យសកម្មហិរញ្ញវត្ថុមានអ៊ីមតែរមិនលើឥណទាន

តាមកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកក់ត្រាតាមថ្លៃដើមរំលស់ ហើយមានការថយចុះតម្លៃ ត្រូវបានចាត់ទុកជា “ទ្រព្យសកម្មហិរញ្ញវត្ថុស្ថិតក្នុងចំណាត់ថ្នាក់ទី 3”។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានអ៊ីមតែរមិននៅពេលដែលមានព្រឹត្តិការណ៍មួយឬច្រើន បានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់លំហូរសាច់ប្រាក់ដែលបានរំពឹងទុក នាពេលអនាគត នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានអ៊ីមតែរមិនរួមបញ្ចូលនូវទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់សង
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនត្រូវធ្វើការពិចារណាឡើងវិញ ប្រសិនបើមិនចាំបាច់
- អតិថិជនទំនងជានឹងក្ស័យធន ឬត្រូវរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញសារជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែបញ្ហាហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចរចាឡើងវិញដោយសារតែស្ថានភាពរបស់អ្នកខ្ចីមានការថយចុះជាធម្មតាត្រូវបានចាត់ទុកថាមានអ៊ីមតែរមិននៃឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានកាត់បន្ថយយ៉ាងខ្លាំង ហើយមិនមានស្ថេរ នាការផ្សេងទៀតនៃអ៊ីមតែរមិននោះទេ។ លើសពីនេះ ឥណទានដែលហួសកាលកំណត់លើសពី 90ថ្ងៃ តាមរយៈការសន្មត់ដែលអាចបដិសេធរបស់ CIFRS ត្រូវបានចាត់ទុកថាមានអ៊ីមតែរមិន ទោះបីជានិយមន័យតាមបទប្បញ្ញត្តិនៃការខកខានទូទាត់សងខុសគ្នាក៏ដោយ។

ឥណទាន និងបុរេប្រទានដែលមានអ៊ីមតែរមិនឥណទាន ត្រូវបានចាត់ថ្នាក់ជា ថ្នាក់ក្រោមស្តង់ដារ ជាប់សង្ស័យ និងបាត់បង់នៅក្នុងប្រព័ន្ធការធ្វើចំណាត់ ថ្នាក់ឥណទានផ្ទៃក្នុងរបស់ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(iii) ចំនួនទឹកប្រាក់ដែលកើតឡើងពីECLs

(ក) ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើអ៊ីមតែរមិន (តពីទំព័រមុន)

ការចាត់ថ្នាក់ហានិភ័យឥណទាន

ធនាគារបានបែងចែកការប្រឈមទៅតាមការចាត់ថ្នាក់ហានិភ័យឥណទាន ស្របទៅតាមនិយមន័យរបស់ ធនាគារជាតិ នៃកម្ពុជាដោយផ្អែកទៅ តាមចំនួនថ្ងៃនៃការហួសកំណត់សងដែលជាលក្ខណៈវិនិច្ឆ័យ។ ចំណាត់ថ្នាក់ មានដូចជា៖

1. ស្តង់ដារ
2. ឃ្នាំមើល
3. ក្រោមស្តង់ដារ
4. ជាប់សង្ស័យ
5. បាត់បង់

ការប្រឈមនឹងហានិភ័យ ត្រូវបានតាមដានជាប្រចាំ ដែលការប៉ះពាល់អាចធ្វើឱ្យមានការផ្លាស់ប្តូរដល់ការចាត់ថ្នាក់ហានិភ័យឥណទាន។ ជាទូទៅ ការតាមដាននេះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យដូចខាងក្រោម៖

- ប្រវត្តិទូទាត់សង
- ស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី
- ចក្ខុវិស័យអាជីវកម្ម និងការព្យាករណ៍លំហូរសាច់ប្រាក់
- លទ្ធភាព និងឆន្ទៈទូទាត់សង
- ស្ថានភាពសេដ្ឋកិច្ច និង
- គុណភាពនៃសំណុំឯកសារ

i) ហានិភ័យឥណទានបានកើនឡើងជាសារវន្ត

ធនាគារ ពិចារណាអំពីហានិភ័យឥណទាន ដែលបានកើនឡើងជាសារវន្ត ជាពីរចំណាត់ថ្នាក់ ដូចខាងក្រោម៖

ហានិភ័យឥណទានបានកើនឡើងជាសារវន្តដែលស្ថិតក្នុងចំណាត់ថ្នាក់ទី 2

ការផ្លាស់ប្តូរកម្រិត នៃហានិភ័យឥណទានទៅលើអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមរយៈការប្រៀបធៀបហានិភ័យ ឥណទានតាមកាលបរិច្ឆេទរាយការណ៍នីមួយៗ ជាមួយនឹងហានិភ័យឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង។ ធនាគារប្រើប្រាស់ រយៈពេលខកខានសងចំនួន 30ថ្ងៃ ជាបង្គោល (backstop) ហើយអនុវត្តនូវការសន្មតដែលថា ហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត រាប់ចាប់ពីការទទួលស្គាល់ជាលើកដំបូង នៅពេលដែលទូទាត់តាមកិច្ចសន្យាមានរយៈពេលខកខានសងលើសពី 30ថ្ងៃ។ លើសពីនេះទៅទៀត ធនាគារវាយតម្លៃលើកត្តាគុណភាពដូចខាងក្រោម៖

- ការខកខានសងចំនួន 30ថ្ងៃ ជាបង្គោល (backstop) សម្រាប់ឥណទានមានរយៈពេលវែង និង 15ថ្ងៃ សម្រាប់ឥណទានមានរយៈពេលខ្លី (រាប់ចាប់ពីការខកខានសងចំនួន 30ថ្ងៃឡើងសម្រាប់ឥណទានមានរយៈពេលវែង និងពី 15ថ្ងៃឡើង សម្រាប់ឥណទានមានរយៈពេលខ្លី)
- ការប្រើសូចនាករគុណភាពផ្សេងៗទៀត (ការប្តូរ PD នៅការិយបរិច្ឆេទរាយការណ៍ចាប់ពីកាលបរិច្ឆេទដើម)
- ការផ្លាស់ប្តូរលើបង្ករ PD ដែលនៅសល់មិនលម្អៀង
- ការផ្លាស់ប្តូរ PD រយៈពេល 12ខែ ដោយមិនលម្អៀង ប្រៀបធៀបនឹងប្រភពដើម PD រយៈពេល 12ខែ មិនលម្អៀង ដែលរំពឹងទុកនៅការិយបរិច្ឆេទនៃការរាយការណ៍ជាមួយ PD រយៈពេល 12ខែ នាពេលបច្ចុប្បន្នទៅការប្រើប្រាស់របាយការណ៍នៃសូចនាករគុណភាពដែលបានកំណត់ ឬ
- ឥណទានរៀបចំឡើងវិញ ហើយត្រូវបានចាត់ថ្នាក់ក្នុងឃ្នាំមើល (ឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានរៀបចំឡើងវិញ និងត្រូវបានចាត់ថ្នាក់ក្នុងឃ្នាំមើលនិង ត្រូវបានផ្លាស់ប្តូរពីចំណាត់ថ្នាក់ទី1 ទៅចំណាត់ថ្នាក់ទី2)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(iii) ចំនួនទឹកប្រាក់ដែលកើតឡើងពីECLs

(ក) ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើអ៊ីមតែរមិន (តពីទំព័រមុន)

ការចាត់ថ្នាក់ហានិភ័យឥណទាន (តពីទំព័រមុន)

i) ហានិភ័យឥណទានបានកើនឡើងជាសារវន្ត (តពីទំព័រមុន)

ហានិភ័យឥណទានបានកើនឡើងជាសារវន្តដែលស្ថិតក្នុងចំណាត់ថ្នាក់ទី 3

ឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃចាប់តាំងពីពេលដំបូង ឬពីពេលទិញត្រូវបានចាត់ថ្នាក់ដោយស្វ័យប្រវត្តិ ជាឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុង ចំណាត់ថ្នាក់ទី៣។ ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានអ៊ីមតែរមិនរួមមានទិន្នន័យ ដែលអាចអង្កេតបានទាក់ទងទៅនឹងព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- អតិថិជនទំនងនឹងក្លាយធន ឬត្រូវរៀបចំរចនាសម្ព័ន្ធហិរញ្ញប្បទានឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដោយសារតែបញ្ហាហិរញ្ញវត្ថុ ដូចជាស្ថានភាពជំនួញ កូនបំណុលស្ថិតក្នុងដំណើរការវិវាទ ភាពញឹកញាប់នៃការរៀបចំបំណុលឡើងវិញជាដើម
- កូនបំណុលដែលក្លែងបន្លំ
- ការលក់ ឬការលុបដោយចោលឥណទានខូចដោយផ្នែក
- មរណៈភាព និង
- ការរៀបចំឡើងវិញនូវបំណុលដែលមានបញ្ហា (Trouble Debt Restructuring) ដោយមិនជោគជ័យ។

ធនាគារបានអនុវត្តការខកខានសងចំនួន ៩០ថ្ងៃ ជាបង្គោលសម្រាប់ឧបករណ៍ ហិរញ្ញវត្ថុ ពីចំណាត់ថ្នាក់ទី២ ទៅចំណាត់ថ្នាក់ទី៣ និងចាត់ទុកឧបករណ៍ហិរញ្ញវត្ថុនោះថាមានអ៊ីមតែរមិន។ លើសពីនេះទៀតឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានរៀបចំសារជាថ្មី និងបានចាត់ថ្នាក់ជាឥណទាន ក្រោមស្តង់ដារបាត់បង់ និងត្រូវបានផ្លាស់ប្តូរពី ចំណាត់ថ្នាក់ទី២ ទៅចំណាត់ថ្នាក់ទី៣។

ii) និយមន័យនៃការខកខានទូទាត់សង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានទូទាត់សងទៅ ពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទៅធនាគារទាំងស្រុងវិញ ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យធានាដោយធនាគារដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យធានា) ឬ
- អ្នកខ្ចីខកខានសងលើសពី ៩០ ថ្ងៃ លើកាតព្វកិច្ចសងឥណទានមកធនាគារ ឬ
- អ្នកខ្ចីអាចនឹងរៀបចំឡើងវិញនូវទ្រព្យសកម្មរបស់ខ្លួន ដែលជាហេតុនៃការក្លាយធនដោយសារភាព អសមត្ថភាព ក្នុងកាតព្វកិច្ចសងត្រឡប់នូវឥណទានដែលខ្លួនបានខ្ចី។

iii) ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត

ធនាគារ បានរួមបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត ទៅក្នុងការវាយតម្លៃហានិភ័យឥណទានរបស់ឧបករណ៍បានកើនឡើងជាសារវន្ត គិតចាប់តាំងពីការទទួលស្គាល់លើកដំបូង និងសម្រាប់ការវាស់វែងនៃECLs។

ព័ត៌មានខាងក្រៅដែលបានពិចារណារួមមាន ទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុ នៅក្នុងបណ្តាប្រទេសដែលធនាគារមានប្រតិបត្តិការ អង្គការឈានមុខដូចជាធនាគារជាតិនៃកម្ពុជា និងអ្នកជំនាញវិស័យឯកជន និងអ្នកព្យាករណ៍ដែលបានជ្រើសរើស។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ ផលប៉ុក្រហិរញ្ញវត្ថុនីមួយៗស្របតាមប្រទេសនីមួយៗ (ដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ) ហើយបានប៉ាន់ស្មានទំនាក់ទំនង រវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(iii) ចំនួនទឹកប្រាក់ដែលកើតឡើងពីECLs (តពីទំព័រមុន)

(ក) ធាតុចូល ការសន្មត និងបច្ចេកទេសប្រើប្រាស់ក្នុងការវាយតម្លៃលើអ៊ីមតែរមិន (តពីទំព័រមុន)

ការចាត់ថ្នាក់ហានិភ័យឥណទាន (តពីទំព័រមុន)

iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ ធ្វើការចរចាឡើងវិញនូវឥណទានផ្តល់ដល់អតិថិជនដែលមានផលលំបាកផ្នែកហិរញ្ញវត្ថុ (សំដៅដល់សកម្មភាពរៀបចំឥណទានឡើងវិញ) ដើម្បីបង្កើនឱកាសអតិបរិមាណក្នុងការប្រមូលគ្រលប់វិញ និង កាត់បន្ថយហានិភ័យនៃការខកខានសង។ ផ្អែកទៅតាមគោលការណ៍របស់ធនាគារឥណទានរៀបចំឡើងវិញ ត្រូវបានផ្តល់ជូនដោយផ្អែកលើមូលដ្ឋានជ្រើសរើស ប្រសិនបើកូនបំណុលមានការខកខានសងនាពេលបច្ចុប្បន្ន ឬប្រសិន បើមានហានិភ័យ ខ្ពស់នៃការខកខានសង និងមានភស្តុតាងបង្ហាញថាកូនបំណុលពិតជាបានខិតខំប្រឹងប្រែងសងទូទាត់បំណុលទៅតាម លក្ខខណ្ឌនៃកិច្ចសន្យាដើម និងរំពឹងថាកូនបំណុលនឹងអាចបំពេញតាម លក្ខខណ្ឌដែលបានកែប្រែ។ លក្ខខណ្ឌដែលបានកែប្រែ ជាធម្មតារួមបញ្ចូលទាំងការពន្យារពេលកំណត់ការផ្លាស់ប្តូររយៈពេលនៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ទៅតាមគោលការណ៍នៃការរៀបចំឥណទានឡើងវិញរបស់ធនាគារ ការព្យាករណ៍ PD ឆ្លុះបញ្ចាំងការកែប្រែត្រូវបានកែលម្អ ឬស្តារឡើងវិញនូវលទ្ធភាពរបស់ធនាគារក្នុងការប្រមូល ការប្រាក់ និងប្រាក់ដើម ទៅតាមបទពិសោធន៍ធនាគារធ្លាប់មាន។ ជាផ្នែកមួយនៃដំណើរការនេះ ធនាគារធ្វើការវាយតម្លៃលទ្ធភាពទូទាត់សងរបស់កូនបំណុល ធៀបទៅនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែ និងពិចារណាទៅលើសុចនាករអាកប្បកិរិយាជាច្រើនផ្សេងទៀត។

ជាទូទៅការរៀបចំឡើងវិញ គឺជាសុចនាករគុណភាពនៃការកើនឡើងជាសំខាន់នូវហានិភ័យឥណទាន ដែលការរៀបចំឡើងវិញ ត្រូវបានចាត់ទុកថាមានភស្តុតាងដែលបញ្ជាក់ពីផលប៉ះពាល់នៃឥណទានមានការថយចុះតម្លៃ។ អតិថិជន ត្រូវបង្ហាញឥរិយាបថល្អក្នុងការបង់ប្រាក់ឱ្យបានជាប់លាប់ លើរយៈពេលមួយ មុនពេលដែលហានិភ័យត្រូវបានចាត់ទុកថា លែងមានឱនភាពនៃតម្លៃ/លែងមានលទ្ធភាពសង ឬ PD ត្រូវបានចាត់ទុកថាបានថយចុះ ដែលថាសំវិធានធនលើការខាតបង់ ត្រូវបានវាស់វែងតាមចំនួនមួយ ដូចគ្នាក្នុងចំណាត់ថ្នាក់ទី១។

v) ការវាស់វែងនៃECL

ECL គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេទម្ងន់នៃការខាតបង់ឥណទាន។ ECLត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាព នៃតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះ សាច់ប្រាក់ទាំងអស់ (ពោលគឺជាតម្លៃនៃខុសគ្នារវាងលំហូរសាច់ប្រាក់ដែលដំពាក់ធនាគារស្របតាម កិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាតម្លៃខុសគ្នារវាងតម្លៃដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត។ និង

ធនាគារ គណនាការខាតបង់ឥណទានរំពឹងទុក ដោយប្រើតម្លៃយោងដុលនៃទ្រព្យសកម្មគុណនឹងអត្រា ប្រូបាប៊ីលីតេនៃការខកខានក្នុងការទូទាត់សង (PD) សរុបនៃចំណាត់ថ្នាក់នីមួយៗជាមួយនឹងកត្តាសម្របសម្រួល ហានិភ័យ។

- ECL គឺជាតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់លើអាយុកាលដែលនៅសល់ធ្វើអប្បហារតាមអត្រាការប្រាក់ប្រសិទ្ធភាព (EIR)។ នៅឆ្នាំនីមួយៗក្នុងអាយុកាលឧបករណ៍ហិរញ្ញវត្ថុការព្យាករណ៍នាពេលអនាគតនៃ PD LGD និង EAD ត្រូវបានធ្វើការប៉ាន់ស្មាន។ ការប៉ាន់ស្មានទាំងនេះ ត្រូវបានគុណនឹងគ្នាដើម្បីស្មានការខាតបង់នៃឆ្នាំនីមួយៗ។ បន្ទប់មកការស្មានទាំងនេះត្រូវបានធ្វើអប្បហារទៅរកតម្លៃនាកាល បរិច្ឆេទរាយការណ៍ ដោយប្រើ EIR ជាអត្រាអប្បហារ។

- ធនាគារប្រើឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) និងឥណទានគេហដ្ឋានម៉ូដែលក្នុងគណនា ព្រោះឥណទានទាំងនោះមានលក្ខណៈដូចគ្នាច្រើន។ ទាំងនេះជាឥណទានមានកាលកំណត់ជាមួយកាលកំណត់ដែលបានកំណត់ទុកមុន និងការវិភាគសងប្រាក់ដែលបានគណនាទុករបស់ប្រាក់ដើម និងការប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តម្លៃទំនើប)

27.1 ហានិភ័យឥណទាន (តម្លៃទំនើប)

(iii) ចំនួនទឹកប្រាក់ដែលកើតឡើងពីECLs (តម្លៃទំនើប)

(ខ) សំវិធានធនសម្រាប់ ECLs

តារាងខាងក្រោមសង្ខេបអំពីសំវិធានធនសម្រាប់ECL នាការិយបរិច្ឆេទបញ្ចប់ទៅតាមថ្នាក់នៃហានិភ័យ/ទ្រព្យសកម្ម។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.5)
សំវិធានធនសម្រាប់ECLs លើ៖				
ឥណទាន និងបុរេប្រទាន	4,218,285	16,927,978	2,855,445	11,493,166
សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	199,806	801,821	63,109	254,014
	4,418,091	17,729,799	2,918,554	11,747,180

នៅក្រោមនីតិវិធីត្រួតពិនិត្យរបស់ធនាគារ ការកើនឡើងជាសារវន្តនៃហានិភ័យឥណទានត្រូវបានកំណត់មុនពេលវាត្រូវបានខាតបង់ និងយ៉ាងយឺតបំផុតនៅពេលទ្រព្យសកម្មផុតកំណត់រយៈពេល 30 ថ្ងៃ។ ករណីនេះកើតឡើងជាពិសេសសម្រាប់ឥណទាន និងបុរេប្រទាន។ តារាងខាងក្រោមបង្ហាញអំពីការវិភាគនៃតម្លៃយោងដុលរូបរបស់ឥណទាន និងបុរេប្រទាន គិតតាមថ្នាក់នៃថ្ងៃផុតការកំណត់សង។

	2025		2024	
	តម្លៃយោង ដុល្លារអាមេរិក	សំវិធានធន សម្រាប់ECLs ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	សំវិធានធន សម្រាប់ECLs ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានលើសពី១ឆ្នាំ (ក)				
0 – 29 ថ្ងៃ	167,822,644	343,479	154,335,886	131,902
30 – 89 ថ្ងៃ	21,971,635	83,019	476,112	21,586
90 – 179 ថ្ងៃ	3,622,751	286,481	61,957	28,164
180 – 359 ថ្ងៃ	7,924,453	641,043	3,258,545	350,145
លើសពី 359 ថ្ងៃ	15,150,188	2,678,177	13,280,046	2,289,012
	216,491,671	4,032,199	171,412,546	2,820,809
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.5)	868,781,076	16,181,215	689,935,498	11,353,756

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តម្លៃទំនើប)

27.1 ហានិភ័យឥណទាន (តម្លៃទំនើប)

(iii) ចំនួនទឹកប្រាក់ដែលកើតឡើងពីECLs (តម្លៃទំនើប)

(ខ) សំវិធានធនសម្រាប់ ECLs

	2025		2024	
	តម្លៃយោង ដុល្លារអាមេរិក	សំវិធានធន សម្រាប់ECLs ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	សំវិធានធន សម្រាប់ECLs ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានលើសពី១ឆ្នាំ (ខ)				
0 – 14 ថ្ងៃ	62,599,028	33,971	38,670,268	9,179
15 – 30 ថ្ងៃ	428,165	29,978	-	-
31 – 60 ថ្ងៃ	1,133,759	79,452	3,352	1,525
61 – 90 ថ្ងៃ	362	175	-	-
លើសពី 90 ថ្ងៃ	187,616	42,510	145,857	23,932
	64,348,930	186,086	38,819,477	34,636
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.5)	258,232,256	746,763	156,248,394	139,410
សរុប ក + ខ	280,840,601	4,218,285	210,232,023	2,855,445
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.5)	1,127,013,332	16,927,978	846,183,892	11,493,166

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

27.1 ហានិភ័យឥណទាន (តំបន់ព័រមុន)

(iv) ការផ្ដោតលើហានិភ័យឥណទាន

ធនាគារបានធ្វើការត្រួតពិនិត្យការផ្ដោតលើហានិភ័យឥណទានតាមតម្លៃយោង នៃទ្រព្យសកម្មហិរញ្ញវត្ថុតាមវិស័យនីមួយៗមានដូចខាងក្រោម៖

	សមតុល្យជាមួយធនាគារជាតិ (*)		ឥណទាន និងបុរេប្រទាន	ទ្រព្យសកម្មផ្សេងៗ (**)	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥					
អចលនទ្រព្យ	-	-	81,970,792	-	81,970,792
គ្រឹះស្ថានហិរញ្ញវត្ថុ	55,692,323	26,446,275	577,112	-	82,715,710
កម្ចីផ្ទាល់ខ្លួន	-	-	42,158,077	-	42,158,077
ការជួញដូរលក់រាយ	-	-	18,416,242	-	18,416,242
ការជួល និងសកម្មភាពប្រតិបត្តិការភតិសន្យា	-	-	35,014,101	-	35,014,101
សណ្ឋាគារ និងគោដីជួល	-	-	30,750,271	-	30,750,271
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងទូរគមនាគមន៍	-	-	29,949,661	-	29,949,661
ការជួញដូរលក់ដុំ	-	-	16,589,802	-	16,589,802
កសិកម្ម	-	-	8,934,258	-	8,934,258
ការសាងសង់	-	-	6,670,515	-	6,670,515
ការដឹកជញ្ជូន និងស្តុកទំនិញ	-	-	430,668	-	430,668
ផ្សេងៗ	-	-	5,160,817	133,468	5,294,285
សរុប	55,692,323	26,446,275	276,622,316	133,468	358,894,382
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.5)	223,493,292	106,128,902	1,110,085,354	535,607	1,440,243,155

(*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច

(**) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

27.1 ហានិភ័យឥណទាន (តំបន់ព័រមុន)

(iv) ការផ្ដោតលើហានិភ័យឥណទាន (តំបន់ព័រមុន)

ធនាគារបានធ្វើការត្រួតពិនិត្យការផ្ដោតលើហានិភ័យឥណទានតាមតម្លៃយោង នៃទ្រព្យសកម្មហិរញ្ញវត្ថុតាម វិស័យនីមួយៗមានដូចខាងក្រោម៖
(តំបន់ព័រមុន)

	សមតុល្យជាមួយធនាគារជាតិ(*)		ឥណទាន និងបុរេប្រទាន	ទ្រព្យសកម្មផ្សេងៗ (**)	
	US\$	US\$		US\$	US\$
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
អចលនទ្រព្យ	-	-	85,646,497	-	85,646,497
គ្រឹះស្ថានហិរញ្ញវត្ថុ	36,664,903	3,000,424	-	-	39,665,327
កម្ចីផ្ទាល់ខ្លួន	-	-	30,800,085	-	30,800,085
ការជួញដូរលក់រាយ	-	-	22,620,606	-	22,620,606
ការជួល និងសកម្មភាពប្រតិបត្តិការភតិសន្យា	-	-	16,296,860	-	16,296,860
សណ្ឋាគារ និងគោដីជួល	-	-	13,059,423	-	13,059,423
ការជួញដូរលក់ដុំ	-	-	11,603,746	-	11,603,746
កសិកម្ម	-	-	5,134,205	-	5,134,205
ការសាងសង់	-	-	2,551,060	-	2,551,060
ការដឹកជញ្ជូន និងស្តុកទំនិញ	-	-	508,318	-	508,318
ផ្សេងៗ	-	-	19,155,778	185,854	19,341,632
សរុប	36,664,903	3,000,424	207,376,578	185,854	247,227,759
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.5)	147,576,235	12,076,707	834,690,726	748,063	995,091,731

(*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច

(**) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(iv) ការផ្ដោតលើហានិភ័យឥណទាន (តពីទំព័រមុន)

ហានិភ័យប្រមូលផ្តុំវិភាគតាមនិវាសនដ្ឋាន ទំនាក់ទំនង ការរៀបចំឡើងវិញនៃឥណទាន និងឥណទាន និង បុរេប្រទានដែលមានហានិភ័យធំ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.5)
វិភាគតាមនិវាសនដ្ឋាន៖				
និវាសនជន	280,840,601	1,127,013,332	210,232,023	846,183,892
អនិវាសនជន	-	-	-	-
	280,840,601	1,127,013,332	210,232,023	846,183,892
វិភាគតាមទំនាក់ទំនង៖				
អតិថិជនធម្មតា	278,036,563	1,115,760,727	206,187,722	829,905,581
បុគ្គលិក	2,762,349	11,085,307	3,889,459	15,655,072
គណៈគ្រប់គ្រង (កំណត់សម្គាល់លេខ 251)	41,689	167,298	154,842	623,239
	280,840,601	1,127,013,333	210,232,023	846,183,892
តាមទ្រព្យបញ្ចាំ៖				
មានធានា	230,251,025	923,997,363	203,148,426	817,672,416
មិនមានធានា	50,589,576	203,015,969	7,083,597	28,511,476
	280,840,601	1,127,013,332	210,232,023	846,183,892
តាមហានិភ័យ៖				
ហានិភ័យធំ (*)	79,451,696	318,839,656	-	-
មិនមែនហានិភ័យធំ	201,388,905	808,173,676	210,232,023	846,183,892
	280,840,601	1,127,013,332	210,232,023	846,183,892
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
ឥណទានរៀបចំឡើងវិញ(**)	107,178,147	430,105,905	77,521,262	312,023,081
ធម្មតា	173,662,454	696,907,427	132,710,761	534,160,811
	280,840,601	1,127,013,332	210,232,023	846,183,892
តាមកាលរសាន្ត៖				
រយៈពេល 1ខែ	5,259,549	21,106,570	12,814,348	51,577,751
> 1 ទៅ 3ខែ	7,654,059	30,715,739	34,533,280	138,996,452
> 3 ទៅ 12ខែ	58,904,350	236,383,157	56,694,873	228,196,864
> 1 ទៅ 5ឆ្នាំ	19,847,118	79,646,485	86,635,510	348,707,927
លើសពី 5ឆ្នាំ	189,175,525	759,161,381	19,554,012	78,704,898
	280,840,601	1,127,013,332	210,232,023	846,183,892

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(iv) ការផ្ដោតលើហានិភ័យឥណទាន (តពីទំព័រមុន)

(*) “ហានិភ័យធំៗ” ត្រូវបានកំណត់ដោយប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10.00% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យនេះ សំដៅលើចំនួនទឹកប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(**) “ឥណទានរៀបចំឡើងវិញ” គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យា ត្រូវបានកែប្រែដើម្បីផ្តល់នូវលក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកខ្ចី សម្រាប់ហេតុផលសមស្របទាក់ទងនឹងភាពប្រាកដប្រជាថវិកាហិរញ្ញវត្ថុបណ្តោះអាសន្ន។ សម្រាប់ការផ្តល់បទប្បញ្ញត្តិសំវិធានធនលើឥណទានរៀបចំឡើងវិញ សំដៅទៅ កំណត់សម្គាល់ 2.6.13។

(v) ការរស់រវែងហានិភ័យឥណទាន

ធនាគារបានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល ដែលរៀបចំឡើងដើម្បីគ្រប់គ្រងលើសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យ។ ការបន្តឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទាន ដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬសំពៀតឥណទានពិសេសរាប់ទាំងទីផ្សារគោល ដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសម្រាប់ និងនីតិវិធី នៅពេលដែលផលិតផលឥណទាន នឹងត្រូវបានរស់រវែង និងផ្តល់ឱ្យ។

អត្រាហានិភ័យត្រូវបានត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នកម្មតាមមូលដ្ឋានប្រចាំឆ្នាំ និងនៅក្នុងហេតុការណ៍ផ្សេងៗ ដូចជា (i) មានការផ្លាស់ប្តូររយៈពេល និងលក្ខខណ្ឌឥណទាន រួមទាំងការពន្យារឥណទាន (ii) ការសងប្រាក់មិនទៀងទាត់ ឬការខកខានមិនបានសងប្រាក់ និង (iii) ព័ត៌មាន ឬប្រតិបត្តិការអវិជ្ជមានពាក់ព័ន្ធនឹងអ្នកខ្ចីប្រាក់។

(vi) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍កាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅឱ្យឯកត្តជន ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រង និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលត្រូវបានគេរកឃើញ។ ធនាគារជាតិនៃកម្ពុជាបានកំណត់និយមន័យហានិភ័យធំ ថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានផលជាឯកត្តបុគ្គលដែលលើសពី 10.00% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ៧-០៦-226 ប្រ.ក. របស់ធនាគារជាតិនៃកម្ពុជា ធនាគារចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20.00% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារធៀបនឹងអ្នកទទួលបានផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី 300.00% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហានិភ័យធំមានចំនួន 79,451,696 ដុល្លារអាមេរិក ឬ 318,839,656 ពាន់រៀល (ឆ្នាំ២០២៤៖ គ្មាន) (មើលកំណត់សម្គាល់លេខ 27.1 iv)។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហានិភ័យធំសរុបដែលលើស 20% មានចំនួន 60,245,440 ដុល្លារអាមេរិក ឬ 241,764,950 ពាន់រៀល (ឆ្នាំ២០២៤៖ គ្មាន)។

ធនាគារប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយការដាក់រត្តបញ្ចាំ ចំពោះ ឥណទាន និងបុរេប្រទាន ដែលជាការអនុវត្តទូទៅមួយ។ ធនាគារអនុវត្តគោលការណ៍ ស្តីពីការទទួលបាននូវចំណាត់ថ្នាក់ដាក់លាក់នៃរត្តបញ្ចាំ ឬការបន្ថយហានិភ័យឥណទាន។ ប្រភេទនៃរត្តបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទាន និងបុរេប្រទានមានដូចជារត្តបញ្ចាំលើទ្រព្យសម្រាប់តាំងទីលំនៅ (មានដីធ្លីអគារ និងទ្រព្យផ្សេងៗ)។ បន្ថែមលើនេះ ក្នុងខែមករា ឆ្នាំ២០២៦ ធនាគារបានចេញបំណុលបន្ទាប់បន្សំមានចំនួន 10 លានដុល្លារអាមេរិក (មើលកំណត់សម្គាល់លេខ 13)។

(vii) អ៊ីមតែរមិន

វិធីសាស្ត្រអ៊ីមតែរមិនរបស់ធនាគារសម្រាប់ការរស់រវែង លើទ្រព្យសកម្មនៅតាមថ្ងៃដើមរំលស់រួមមាន៖

- ការខាតបង់អ៊ីមតែរមិនដែលមានភាពជាក់លាក់ និងមានលក្ខណៈជាសារវន្តដាច់ដោយឡែក ឬ ហានិភ័យដែលបានកំណត់ដាក់លាក់ជាសារវន្ត
- អ៊ីមតែរមិនជាគ្រុម នៃហានិភ័យដាច់ដោយឡែកមិនសារវន្ត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(vii) អ៊ីមតែរមិន (តពីទំព័រមុន)

ការខាតបង់លើឱនភាពនៃតម្លៃដែលមានភាពជាក់លាក់ ដែលមានលក្ខណៈជាសារវន្តដាច់ដោយឡែក ឬ ហានិភ័យដែលបានកំណត់ជាក់លាក់ជាសារវន្ត

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុយោងតាមថ្លៃដើមរំលស់ (ដូចជាសាច់ប្រាក់ពីធនាគារ និងឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន) ធនាគារធ្វើការត្រួតពិនិត្យថាតើគោងបំណងរត្តតាងនៃ

ឱនភាពកើតមានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាសារវន្តដោយឡែក ឬជាការងារជាក់លាក់តាមគណៈគ្រប់គ្រង។

រាជាគោលការណ៍របស់ធនាគារដើម្បីតាមដានប្រភេទឥណទាន។ ការកំណត់បង្ហាញឱនភាពរួមមាន៖ អត្រាខ្ចីផ្ទៃក្នុង បង្ហាញពីដល់កំណត់ ឬជិតដល់កំណត់ អ្នកខ្ចីស្នើឱ្យមានមូលនិធិអាសន្នពីធនាគារ អ្នកខ្ចីមានបំណុល ទៅម្ចាស់បំណុលសាធារណៈ ឬបុគ្គលិក ការចយចុះជាសារវន្តនៃតម្លៃទ្រព្យសកម្មដែលការលក់នៃទ្រព្យសកម្មហិរញ្ញវត្ថុតម្រូវឱ្យសងឥណទាន ការចយចុះជាសារវន្តនៃផលទទួលបានរបស់អ្នកខ្ចីឬអតិថិជនសំខាន់ ការចយចុះជាសារវន្តនៃការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់ថ្ងៃអនាគត ហ្វាស៊ីលីតធានារបស់ម្ចាស់បំណុល លើសកាលកំណត់ ១០ថ្ងៃ ការមិនលើកលែងពីធនាគារ ម្ចាស់បំណុល (ឬ អង្គការស្របច្បាប់ក្នុងក្រុមម្ចាស់បំណុល) ដាក់ឯកសារ/ការពារសម្រាប់ក្រុមធន និង/ឬ បំណុល ឬមូលធនរបស់ម្ចាស់បំណុលត្រូវបានផ្អាកទៅលើទិដ្ឋភាពរដ្ឋប្បវេណី ដោយសារពាក្យចាមអាមាម ឬការពិតជាក់ស្តែងអំពីការលំបាកហិរញ្ញវត្ថុ។

ប្រសិនបើមានរត្តតាងដែលបង្ហាញពីការខាតបង់ឱនភាពដែលបានកើតឡើង ចំនួននៃការខាតបង់រវាងតាមភាពខុសគ្នានៃតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្ននៃប៉ាន់ស្មានសាច់ប្រាក់ថ្ងៃអនាគត (មិនរួមបញ្ចូលការខាតបង់ឥណទានដែលមិនទាន់កើតមាន)។ តម្លៃយោងនៃទ្រព្យសកម្មត្រូវបានកាត់បន្ថយតាមការប្រើនៃគណនី សំវិធានធន និងចំនួននៃការខាតបង់ត្រូវបានទទួលស្គាល់ក្នុងចំណាយឥណទានខាតបង់ នៅក្នុងចំណេញឬខាត។ ចំណូលការប្រាក់ ត្រូវបន្តបង្ហាញនៅតាមតម្លៃបច្ចុប្បន្ននៃ តម្លៃយោង និងត្រូវបង្ហាញដោយប្រើអត្រាការប្រាក់សម្រាប់អប្បហារសាច់ប្រាក់ថ្ងៃអនាគត ក្នុងគោលបំណង រវាងសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ។ ចំណូលការប្រាក់ត្រូវបានកាត់ត្រាជាផ្នែកនៃការប្រាក់និងចំណូលប្រហែលនេះ។

ឥណទានរួមនិងសំវិធានធនពាក់ព័ន្ធ ត្រូវបានលុបចោល នៅពេលមិនមានភាពជាក់លាក់ក្នុងការប្រមូលវិញ និងទ្រព្យបញ្ចាំត្រូវបានទទួលស្គាល់ ឬត្រូវបានផ្ទេរទៅធនាគារ។ ប្រសិនបើនៅឆ្នាំបន្ទាប់ ចំនួននៃការប៉ាន់ស្មានការខាតបង់ឱនភាពកើនឡើង ឬថយចុះ ព្រោះហេតុការណ៍កើតឡើងក្រោយការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ចំនួននៃការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីមុន ត្រូវបានបង្កើន ឬបន្ថយ ដោយធ្វើនិយ័តកម្មទៅលើគណនីសំវិធានធន (ការធ្វើនិយ័តកម្មគឺមិនឱ្យលើសតម្លៃឱនភាពដែលបានទទួលស្គាល់)។ ប្រសិនបើការលុបចោល អាចប្រមូលបានវិញនៅពេលអនាគត ការប្រមូលមកវិញត្រូវបានគិតចុះចូលខាងឥណទាន ក្នុងគណនី “ចំណាយខាតបង់លើឥណទាន” ។

តម្លៃបច្ចុប្បន្ននៃការប៉ាន់ស្មានលំហូរសាច់ប្រាក់ថ្ងៃអនាគតត្រូវបានធ្វើអប្បហារដោយ EIR ដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនានៃតម្លៃបច្ចុប្បន្ននៃការប៉ាន់ស្មានលំហូរសាច់ប្រាក់ថ្ងៃអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុមានទ្រព្យបញ្ចាំ បង្ហាញលំហូរសាច់ប្រាក់ដែលកើតពីការរឹបអូស ដកតម្លៃទទួលបានពីលក់ទ្រព្យបញ្ចាំ ទោះការរឹបអូសអាច ឬមិនអាចកើតឡើងក៏ដោយ។

អ៊ីមតែរមិនជាក្រុមដែលហានិភ័យដាច់ដោយឡែកមិនសារវន្ត

សំណុំទាំងនេះត្រូវបានចាត់ថ្នាក់ឡើងវិញទៅតាមផ្នែកផ្សេងៗគ្នា តាមភាពដូចគ្នានៃលក្ខណៈនៃហានិភ័យឥណទាន ដោយប្រើប្រភពនៃចំណូលជាគោលវិនិច្ឆ័យ និងប្រើប្រាស់លីតេនៃការខកខាន (PD) មធ្យមធម្មតា និង ការខាតបង់នៃការខកខានក្នុងការសង (LGD) សម្រាប់រយៈពេលចុងក្រោយចាប់តាំងពីខែតុលា ឆ្នាំ២០១៣ (ថ្ងៃបង្កើតធនាគារ)។ ជាទូទៅ ឱនភាពនៅក្នុងប្រភេទទាំងនេះនឹងកើតឡើងនៅពេលរាជលកម្រិតដែលមានបញ្ហា (ឧទាហរណ៍ អ្នកខ្ចីដែលធ្លាក់ក្នុងកម្រិតហួសកាលកំណត់សង ១០ថ្ងៃនៃកិច្ចសន្យា (ទាំងសាច់ប្រាក់ដើម ឬការប្រាក់)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(vii) អ៊ីមតែរមិន (តពីទំព័រមុន)

អ៊ីមតែរមិនជាក្រុមដែលហានិភ័យដាច់ដោយឡែកមិនសារវន្ត (តពីទំព័រមុន)

លំហូរសាច់ប្រាក់ថ្ងៃអនាគតរបស់ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលវិភាគជាក្រុម លើអ៊ីមតែរមិនដែលត្រូវបានប៉ាន់ស្មានដោយផ្អែកលើបទពិសោធន៍ នៃការខាតបង់លើទ្រព្យសកម្ម ដែលមានចរិតលក្ខណៈហានិភ័យឥណទាន ស្រដៀងគ្នាទៅនឹងហានិភ័យជាក្រុម។ បទពិសោធន៍នៃការខាតបង់ គឺត្រូវបានធ្វើនិយ័តកម្មដោយផ្អែកតាមទិន្នន័យដែលអាចអង្កេត ដើម្បីស្វែងចេញពីឥទ្ធិពលនៃលក្ខខណ្ឌបច្ចុប្បន្ន ដែលបទពិសោធន៍នៃការខាតបង់បានផ្អែកទៅលើ និងដើម្បីដកចេញនូវឥទ្ធិពលនៃលក្ខខណ្ឌ ក្នុងអំឡុងក្រាពីអតីត ដែលនៅមិនទាន់កើតឡើងនៅពេលបច្ចុប្បន្ននៅឡើយ។

ការសន្មតនៃការប្រែប្រួលរបស់លំហូរសាច់ប្រាក់នាពេលអនាគត បានឆ្លុះបញ្ចាំង និងស្របតាមការប្រែប្រួលដែលពាក់ព័ន្ធនឹងទិន្នន័យដែលអាចអង្កេតបាន ពីគ្រាមួយ ទៅគ្រាមួយ (ដូចជាការប្រែប្រួលនៃអត្រាគ្មានការងារធ្វើ បំណុលឯកជន តម្លៃទ្រព្យបញ្ចាំ រួមមានតម្លៃទ្រព្យសម្រាប់ការបញ្ចាំ តម្លៃមុខទំនិញ ការបង់ប្រាក់ ឬកត្តាផ្សេងទៀត ដែលបានផ្តល់ស្ថេរភាពលើ ការខាតបង់ដែលបានកើតឡើងក្នុងក្រុមនិងទំហំរបស់វា)។ វិធីសាស្ត្រ និងការសន្មត ត្រូវបានប្រើសម្រាប់ការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីកាត់បន្ថយនូវភាពខុសគ្នារវាង ការខាតបង់ប៉ាន់ស្មាន និងបទពិសោធន៍ខាតបង់ជាក់ស្តែង។

(viii) ការប្រឈមអតិប្បហារនៃហានិភ័យឥណទានមុនពេលដាក់ទ្រព្យបញ្ចាំ ឬ ការពង្រឹងឥណទាន ផ្សេងៗ

តារាងខាងក្រោមបង្ហាញពីការប្រឈមអតិប្បហារលើហានិភ័យរបស់ធនាគារ លើឧបករណ៍ហិរញ្ញវត្ថុក្នុងតារាងតុល្យការ និងក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទាន ដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួន អតិបរមាដែលធនាគារនឹងត្រូវបង់ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុកើតឡើង។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមអតិបរមាលើហានិភ័យឥណទាន គឺចំនួនទឹកប្រាក់ទាំងស្រុងនៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

	ការប្រឈមនឹងហានិភ័យឥណទានអតិប្បហារ	ការប្រឈមនឹងហានិភ័យឥណទានអតិប្បហារ	ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	ផ្នែកខ្លះនៃឥណទាន	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន
	US\$	KHR'000	%	%	%
		(Note 2.5)			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥					
ធាតុក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (*)	55,692,323	223,493,292	0%	0%	100%
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	26,446,275	106,128,902	0%	0%	100%
ឥណទាន និងបុរេប្រទាន	276,622,316	1,110,085,354	72.15%	0%	27.85%
ទ្រព្យសកម្មផ្សេងៗ (**)	133,468	535,607	0%	0%	100%
សរុប	358,894,382	1,440,243,155			
ធាតុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
កិច្ចសន្យា	1,403,451	5,632,049	0%	0%	100%

(*) មិនរួមបញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច

(**) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.1 ហានិភ័យឥណទាន (តពីទំព័រមុន)

(viii) ការប្រឈមអតិប្បរម្យនៃហានិភ័យឥណទានមុនពេលដាក់ទ្រព្យបញ្ចាំ ឬ ការពង្រឹងឥណទាន ផ្សេងៗ (តពីទំព័រមុន)

	ការប្រឈមនឹង ហានិភ័យឥណទាន អតិប្បរម្យ	ការប្រឈមនឹង ហានិភ័យឥណទាន អតិប្បរម្យ	ការដាក់ ទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន	ផ្នែកខ្លះនៃ ទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល	%	%	%
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
ធាតុក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
ប្រាក់បញ្ញើទៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	36,664,903	147,576,235	0.00%	0.00%	100.00%
ប្រាក់បញ្ញើធនាគារជាតិនៃកម្ពុជា (*)	3,000,424	12,076,707	0.00%	0.00%	100.00%
ឥណទាន និងបុរេប្រទាន	207,376,578	834,690,726	97.45%	0.00%	2.55%
ទ្រព្យសកម្មផ្សេងៗ (**)	185,854	748,063	0.00%	0.00%	100.00%
សរុប	247,227,759	995,091,731			
ធាតុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
កិច្ចសន្យា	26,048	104,843	0.00%	0.00%	100.00%

(*) មិនរួមបញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច
 (***) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល

(ix) ទ្រព្យបញ្ចាំកាន់កាប់ឡើងវិញ

ក្នុងការិយបរិច្ឆេទនេះ ធនាគារមិនបានទទួលទ្រព្យសកម្មតាមរយៈ ការរឹបអូសនៃទ្រព្យបញ្ចាំនោះទេ។
 ទ្រព្យដែលបានរឹបអូស តម្រូវឱ្យលក់ក្នុងរយៈពេលមួយឆ្នាំ តាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ទ្រព្យដែលបានរឹបអូស ត្រូវចាត់
 ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាទ្រព្យរឹបអូស ប្រសិនបើមាន។

27.2 ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាពសំដៅទៅលើហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ឬមិនអាច សងបំណុល ឬដោះស្រាយ
 ក្នុងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាក់លាក់ និងស្ថានភាពទីផ្សារ។ ហានិភ័យ សន្ទនីយភាពកើតឡើងពីភាពមិនត្រូវគ្នានៃកាលកំណត់
 និងបរិមាណលំហូរសាច់ប្រាក់ ដែលមានជាប់ជាមួយប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

(i) ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ធនាគារ បានបង្កើតគោលការណ៍ និងក្របខ័ណ្ឌគ្រប់គ្រងដោយសម្រាប់គ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយរងគ្រោះ។ គណៈកម្មាធិការ
 គ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ (ALCO) ទទួលខុសត្រូវក្នុង ការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់ធនាគារ
 តាមរយៈការរួមបញ្ចូលគ្នានៃការបង្កើតគោលការណ៍ ការត្រួតពិនិត្យឡើងវិញ និងអភិបាលកិច្ច ការវិភាគ ការធ្វើស្រួសសើស ការកំណត់
 កម្រិត និង ការត្រួតពិនិត្យ។ ដើម្បីគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយរងគ្រោះធនាគារ៖

- រក្សាផលប័ត្រនៃទ្រព្យសកម្ម ដែលអាចប្តូរជាសាច់ប្រាក់បានយ៉ាងងាយបំផុត ជាប្រិយប័ណ្ណផ្សេងៗ
- ធានាថាមានភាពចម្រុះនៅក្នុងមូលដ្ឋានមូលនិធិរបស់ខ្លួន រួមមានប្រាក់បញ្ញើអតិថិជន (ទាំងរាយ និងសាជីវកម្ម) និងទីផ្សារបញ្ញើ
 លក់ដុំ និងការថែរក្សាថាភាព
- តាមដានចរិតលក្ខណៈ នៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ
- តាមដានរបាយការណ៍សាច់ប្រាក់ងាយស្រួល ដោយវិភាគលើកាលវេលានៃទ្រព្យសកម្ម និងបំណុល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.2 ហានិភ័យសន្ទនីយភាព (តពីទំព័រមុន)

(i) ការគ្រប់គ្រងហានិភ័យសន្ទនីយភាព (តពីទំព័រមុន)

- បង្កើតនូវសូចនាករព្រមានទុកជាមុន អំពីព្រឹត្តិការណ៍ស្រួសសន្ទនីយភាព និងធានាថាមានទ្រព្យសកម្មដែលអាចប្រើប្រាស់បញ្ចាំ
 ប្រសិនបើចាំបាច់
- ធ្វើស្រួសសើសជាទៀងទាត់នៃស្ថានភាពសាច់ប្រាក់របស់ធនាគារ ប្រឆាំងនឹងផលប៉ះពាល់ផ្សេង និងព្រឹត្តិការណ៍ជាក់លាក់ សកល
 ប្រទេស និងធនាគារ និង
- រក្សានូវផែនការមូលនិធិយថាភាព ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវក្របខ័ណ្ឌមួយដែលភាពតានតឹងនៃសាច់ប្រាក់អាចត្រូវ
 បានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ផ្នែករតនាភិបាលរបស់ធនាគារ អនុវត្តយុទ្ធសាស្ត្រសាច់ប្រាក់ងាយស្រួល និងមូលនិធិរបស់ធនាគារក្នុងការធ្វើកិច្ចសហប្រតិបត្តិការ
 ជាមួយអង្គការអាជីវកម្មផ្សេងទៀត របស់ធនាគារ។ យុទ្ធសាស្ត្រសាច់ប្រាក់ងាយស្រួល និងមូលនិធិរបស់ធនាគារត្រូវបានកំណត់
 ស្របតាមតម្រូវការបទប្បញ្ញត្តិក្នុងស្រុកដែលពាក់ព័ន្ធ។ ប្រតិបត្តិការបរទេសរបស់ធនាគារ កំណត់នូវយុទ្ធសាស្ត្រសាច់ប្រាក់ងាយស្រួល
 ក្នុងស្រុក ដែលត្រូវការឱ្យស្របទៅនឹងក្របខ័ណ្ឌបទប្បញ្ញត្តិក្នុងស្រុក និងគោលការណ៍រួមរបស់ធនាគារ។

មានការត្រួតពិនិត្យប្រចាំថ្ងៃ ដើម្បីកំណត់ និងតាមដានអនុលោមភាពនៃកម្រិតដែលធនាគារអាចទទួលយកបាននូវហានិភ័យសន្ទនីយភាព។
 រង្វាស់រង្វាល់គោល ដែលត្រូវបានយកមកប្រើប្រាស់ គឺលទ្ធផលនៃការធ្វើ ស្រួសសើសរបស់ធនាគារ ដែលគាំទ្របន្ថែមដោយលទ្ធផល
 នៃអនុបាតផ្លូវច្បាប់សំខាន់ៗ រួមមាន អនុបាត សន្ទនីយភាព (ដែលរាស់វែងគុណភាពអនុបាតសន្ទនីយភាពនៃសាច់ប្រាក់ងាយស្រួល
 មានគុណភាពខ្ពស់ ដែលត្រូវទូទាត់ទៅខាងក្រៅ ទៅក្នុងសេណារីយ៉ូ 30 ថ្ងៃ ដែលស្រួសបំផុត) និងអនុបាតមូលនិធិស្ថេរភាពសុទ្ធ
 (ដែលស្វែងរកដើម្បីបង្កើតភាពបិតចេរនៃរចនាសម្ព័ន្ធកាលវេលានៃ របស់សមតុល្យថវិកា)។

ការធ្វើស្រួសសើសសន្ទនីយភាព ត្រូវបានធ្វើឡើងនៅក្រោមសេណារីយ៉ូផ្សេងៗ ដែលគ្របដណ្តប់ទាំង លក្ខខណ្ឌ ទីផ្សារធម្មតា និង
 ធ្ងន់ធ្ងរ។ សេណារីយ៉ូទាំងនេះ ត្រូវបានបង្កើតឡើងដោយពិចារណាលើព្រឹត្តិការណ៍ជាក់លាក់របស់ធនាគារ (ឧទាហរណ៍ ការបន្ទាប
 ចំណាត់ថ្នាក់) និងព្រឹត្តិការណ៍ទាក់ទងនឹងទីផ្សារ (ឧទាហរណ៍ ភាពមិនច្បាស់លាស់ លើទីផ្សារការកាត់បន្ថយប្រិយប័ណ្ណ គ្រោះមហន្តរាយ
 ធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗទៀត)។ លើសពីនេះទៀត សេណារីយ៉ូតានតឹងផ្សេងៗ អាចផ្អែកលើព្រឹត្តិការណ៍នាពេលកន្លងមក
 (historical scenario) ដែលបានកត់សម្គាល់ ចំពោះស្ថាប័នផ្ទាល់ ឬជាទូទៅ លើស្ថានភាពវិបត្តិសេដ្ឋកិច្ចដែលត្រូវបានអង្កេត
 ដោយស្ថាប័នផ្សេងទៀត ដែលមានទំហំ ម៉ូដែល និងតំបន់អាជីវកម្មស្រដៀងគ្នា។ ជាញឹកញាប់ ធនាគារក៏បានបញ្ចូលធាតុនៃវិបត្តិនានា
 ពីព្រឹត្តិការណ៍នាពេលកន្លងមក ដើម្បីបង្កើតជាសម្មតិកម្ម ប៉ុន្តែសេណារីយ៉ូលើវិបត្តិដែលអាចជឿជាក់បាន ដែលសមស្របទៅនឹងម៉ូ
 ដែលអាជីវកម្ម និងការប្រឈមបច្ចុប្បន្នរបស់ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់មុន)

27.2 ហានិភ័យសន្ទនីយភាព (តំបន់មុន)

(ii) ការវិភាគតាមកាលសន្ទនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យសន្ទនីយភាពរបស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ថ្លៃឡើងវិញ ឬដល់កាលសន្ទទៅតាមមួយណាដែលកើតឡើងមុន។

	តម្លៃយោង	លំហូរចូល/ (ចេញ)ដុល	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	មិនមាន កាលសន្ទ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	3,631,828	3,631,828	-	-	-	-	-	3,631,828
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (*)	55,692,323	55,692,323	-	4,218,986	-	-	-	51,473,337
សមតុល្យសុទ្ធនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	26,446,275	26,646,081	-	-	14,103,072	-	-	12,543,009
ឥណទាន និងបុរេប្រទាន	276,622,316	385,271,963	2,141,240	8,248,020	69,455,924	128,063,851	177,362,928	-
ទ្រព្យសកម្មផ្សេងៗ (**)	133,468	133,468	-	-	-	-	-	133,468
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	362,526,210	471,375,663	2,141,240	12,467,006	83,558,996	128,063,851	177,362,928	67,781,642
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុនិងអតិថិជន	294,861,902	305,591,011	15,427,250	26,562,429	154,566,479	85,136,059	5,587,259	18,311,535
បំណុលបន្ទាប់បន្សំ	14,815,079	15,742,536	33,973	64,658	3,696,548	11,947,357	-	-
បំណុលភតិសន្យា	4,896,700	6,186,388	77,739	152,739	675,000	2,577,800	2,703,110	-
បំណុលផ្សេងៗ (***)	52,266	52,266	-	-	-	-	-	52,266
បំណុលហិរញ្ញវត្ថុសរុប	314,625,947	327,572,201	15,538,962	26,779,826	158,938,027	99,661,216	8,290,369	18,363,801
គម្លាតកាលសន្ទសរុប	47,900,263	143,803,462	(13,397,722)	(14,312,820)	(75,379,031)	28,402,635	169,072,559	49,417,841
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	192,223,755	577,083,293	(53,765,058)	(57,437,347)	(302,496,051)	113,979,774	678,488,179	198,313,796

- (*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច
- (**) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល
- (***) មិនរាប់បញ្ចូលពន្ធដែលត្រូវបង់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់មុន)

27.2 ហានិភ័យសន្ទនីយភាព (តំបន់មុន)

(ii) ការវិភាគតាមកាលសន្ទនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់មុន)

	តម្លៃយោង	លំហូរចូល/ (ចេញ)ដុល	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	មិនមាន កាលសន្ទ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	3,176,266	3,176,266	-	-	-	-	-	3,176,266
សមតុល្យនៅធនាគារជាតិនៃកម្ពុជា(*)	36,664,903	36,664,903	-	809,994	-	-	-	35,854,909
សមតុល្យសុទ្ធនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	3,000,424	3,063,533	-	-	3,044,655	-	-	18,878
ឥណទាន និងបុរេប្រទាន	207,376,578	339,284,835	2,179,499	10,768,816	41,976,296	127,790,021	156,570,203	-
ទ្រព្យសកម្មផ្សេងៗ(**)	185,854	185,854	-	-	-	-	-	185,854
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	250,404,025	382,375,391	2,179,499	11,578,810	45,020,951	127,790,021	156,570,203	39,235,907
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	188,525,501	206,213,155	19,776,512	10,779,004	100,545,333	51,104,080	11,146,863	12,861,363
បំណុលបន្ទាប់បន្សំ	6,272,689	7,188,118	41,541	79,062	1,764,103	5,303,412	-	-
បំណុលភតិសន្យា	2,789,286	3,382,682	46,073	110,146	489,985	1,674,478	1,062,000	-
បំណុលផ្សេងៗ (***)	76,121	76,121	-	-	-	-	-	76,121
បំណុលហិរញ្ញវត្ថុសរុប	197,663,597	216,860,076	19,864,126	10,968,212	102,799,421	58,081,970	12,208,863	12,937,484
គម្លាតកាលសន្ទសរុប	52,740,428	165,515,315	(17,684,627)	610,598	(57,778,470)	69,708,051	144,361,340	26,298,423
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	212,280,223	666,199,143	(71,180,624)	2,457,657	(232,558,342)	280,574,905	581,054,394	105,851,153

- (*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច
- (**) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល
- (***) មិនរាប់បញ្ចូលពន្ធដែលត្រូវបង់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.2 ហានិភ័យសន្ទនីយភាព (តពីទំព័រមុន)

(iii) ប្រាក់បម្រុងសន្ទនីយភាព

តារាងខាងក្រោមបង្ហាញពីសមាសធាតុនៃប្រាក់បម្រុងសន្ទនីយភាពរបស់ធនាគារ៖

	2025	2024
សាច់ប្រាក់ក្នុងដៃ	3,631,828	3,176,266
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (*)	55,692,323	36,664,903
សមតុល្យនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	26,446,275	3,000,424
ប្រាក់បម្រុងសន្ទនីយភាពសរុប	85,770,426	42,841,593
<i>សមមូលជាពាន់រៀល (កំណត់សម្គាល់លេខ 2.5)</i>	<i>344,196,720</i>	<i>172,437,412</i>

(*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច

27.3 ហានិភ័យទីផ្សារ

“ហានិភ័យទីផ្សារ” គឺជាហានិភ័យដែលធ្លាក់ចុះឬរូបរាងតម្លៃទីផ្សារ (ឧទាហរណ៍ដូចជាអត្រាការប្រាក់ និងអត្រាប្តូរ រូបិយប័ណ្ណបរទេស) ដែលអាចធ្វើឱ្យប៉ះពាល់ចំណូលរបស់ធនាគារ ឬតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុដែលសម្ព័ន្ធ ធនាគារកាន់កាប់។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺធានាបាននូវគ្រប់គ្រង និងត្រួតពិនិត្យការ ប៉ះពាល់នៃហានិភ័យទីផ្សារ នៅក្នុងការកែតម្រូវដែលអាចទទួលបានដើម្បីធានាបានសោធនភាព ក៏ដូចជាបង្កើនចំណូលលើហានិភ័យដែលធនាគារប្រឈម។

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ

សិទ្ធិទាំងមូលលើហានិភ័យទីផ្សារគឺវិនិយោគក្នុង គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) នៅក្នុងអភិបាល និង ALCO ថ្នាក់គ្រប់គ្រង។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ រៀបចំឡើងការកំណត់លើផ្នែកនីមួយៗ ហានិភ័យទាំងមូល និងសម្រាប់ប្រភេទ (ប្រភេទទាំងនេះជាប្រភេទមិនមានជួញដូរ)។ ផ្នែកហានិភ័យឥណទាន និងទីផ្សារនៅផ្នែកហានិភ័យទទួលខុសត្រូវ សម្រាប់ការអភិវឌ្ឍន៍លម្អិត នៃវិធានការគ្រប់គ្រងហានិភ័យ (សម្រាប់ការពិនិត្យដោយ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងអនុញ្ញាតិដោយក្រុមប្រឹក្សាភិបាល)។ ផ្នែករតនាភិបាលអនុវត្ត និងគ្រប់គ្រងហានិភ័យទីផ្សារប្រចាំថ្ងៃនៅក្នុងសកម្មភាពប្រចាំថ្ងៃ។

ក) ហានិភ័យអត្រាការប្រាក់

ហានិភ័យប្រាក់ដើម ដែលផលប៉ុន្តែមិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ត្រូវប្រឈម គឺហានិភ័យនៃការបាត់បង់លើ ការឡើងចុះ នៃលំហូរសាច់ប្រាក់នាពេលអនាគត ឬតម្លៃសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុ ឬតម្លៃសេដ្ឋកិច្ចនៃមូលធនរបស់ធនាគារ ដោយសារការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់ គឺគ្រប់គ្រងគោលដៅដោយតាមដានគម្លាតអត្រាការប្រាក់ និងកម្រិតដែលបានអនុម័តរួចលើតម្លៃកំណត់ឡើងវិញ។ ALCO ដើរតួនាទីជាភ្នាក់ងារត្រួតពិនិត្យ លើអនុលោមភាពនៃកម្រិតទាំងនេះ និងត្រូវបានជួយដោយផ្នែករតនាភិបាល នៅក្នុងសកម្មភាពត្រួតពិនិត្យប្រចាំថ្ងៃ។ សកម្មភាពត្រួតពិនិត្យប្រចាំថ្ងៃទាំងនេះរួមមាន ការត្រួតពិនិត្យការ ប្រែប្រួលនៃការប្រឈមហានិភ័យអត្រាការប្រាក់របស់ធនាគារ ដែលរួមបញ្ចូលនូវឥទ្ធិពលនៃបំណុលព្យាករណ៍ទុក និងបំណុលនៅសល់របស់ធនាគារ។

RMC និង ALCO ទទួលខុសត្រូវសម្រាប់ការរៀបចំយុទ្ធសាស្ត្រផ្តោះផ្តូរ (hedging strategy) ហានិភ័យទាំងមូលរបស់ធនាគារ។ ផ្នែករតនាភិបាល ទទួលខុសត្រូវសម្រាប់ការអនុវត្តយុទ្ធសាស្ត្រទាំងនោះដោយដាក់ការរៀបចំនូវការផ្តោះផ្តូរនីមួយៗ។

តារាងខាងក្រោមសង្ខេបអំពីចំហគម្លាតអត្រាការប្រាក់របស់ធនាគារ។ តារាងគម្លាតកំណត់តម្លៃអត្រាការប្រាក់ ធ្វើការវិភាគទៅលើរចនាសម្ព័ន្ធពេញលេញនៃអត្រាការប្រាក់មិនស៊ីគ្នា រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាព របស់ធនាគារផ្នែកលើរវាង (i) ថ្ងៃបន្ទាប់នៃការដាក់តម្លៃឡើងវិញ ឬ (ii) កាលសារ ប្រសិនបើជាអត្រាការប្រាក់ទីផ្សារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ (តពីទំព័រមុន)

ក) ហានិភ័យអត្រាការប្រាក់ (តពីទំព័រមុន)

	តម្លៃយោង	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	3,631,828	-	-	-	-	-	3,631,828
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	55,692,323	-	4,218,986	-	-	-	51,473,337
សមតុល្យសុទ្ធនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	26,446,275	-	-	13,903,266	-	-	12,543,009
ឥណទាន និងបុរេប្រទាន	276,622,316	5,126,707	6,323,466	57,788,194	19,605,868	187,778,081	-
ទ្រព្យសកម្មផ្សេងៗ	133,468	-	-	-	-	-	133,468
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	362,526,210	5,126,707	10,542,452	71,691,460	19,605,868	187,778,081	67,781,642
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	294,861,902	15,054,469	26,000,276	150,692,854	81,396,808	3,405,960	18,311,535
បំណុលបន្ទាប់បន្សំ	14,815,079	15,079	-	3,400,000	11,400,000	-	-
បំណុលភតិសន្យា	4,896,700	55,836	109,683	493,290	1,897,204	2,340,687	-
បំណុលផ្សេងៗ	52,266	-	-	-	-	-	52,266
គម្លាតកាលអវសាន្តការប្រាក់	314,625,947	15,125,384	26,109,959	154,586,144	94,694,012	5,746,647	18,363,801
គម្លាតកាលអវសាន្តការប្រាក់	47,900,263	(9,998,677)	(15,567,507)	(82,894,684)	(75,088,144)	182,031,434	49,417,841
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	192,223,755	(40,124,691)	(62,472,406)	(332,656,367)	(301,328,722)	730,492,145	198,313,796

- (*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច
- (**) មិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល
- (***) មិនរាប់បញ្ចូលពន្ធដែលត្រូវបង់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

27.3 ហានិភ័យទីផ្សារ (តំបន់ព័រមុន)

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ (តំបន់ព័រមុន)

ក) ហានិភ័យអត្រាការប្រាក់ (តំបន់ព័រមុន)

	កម្រៃយោង	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	3,176,266	-	-	-	-	-	3,176,266
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (*)	36,664,903	-	809,994	-	-	-	35,854,909
សមតុល្យសុទ្ធនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	3,000,424	-	-	2,981,546	-	-	18,878
ឥណទាន និងបុរេប្រទាន	207,376,578	12,811,919	34,475,618	56,385,588	84,500,096	19,203,357	-
ទ្រព្យសកម្មផ្សេងៗ (**)	185,854	-	-	-	-	-	185,854
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	250,404,025	12,811,919	35,285,612	59,367,134	84,500,096	19,203,357	39,235,907
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	188,525,501	19,470,149	10,387,470	94,479,516	44,441,069	6,885,934	12,861,363
បំណុលបន្ទាប់បន្សំ	6,272,689	472,689	-	1,400,000	4,400,000	-	-
បំណុលភតិសន្យា	2,789,286	33,594	85,638	389,851	1,349,976	930,227	-
បំណុលផ្សេងៗ (***)	76,121	-	-	-	-	-	76,121
បំណុលហិរញ្ញវត្ថុសរុប	197,663,597	19,976,432	10,473,108	96,269,367	50,191,045	7,816,161	12,937,484
គម្លាតកាលអនាគតប្រាក់	52,740,428	(7,164,513)	24,812,504	(36,902,233)	34,309,051	11,387,196	26,298,423
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	212,280,223	(28,385,133)	97,877,535	(174,814,955)	106,332,957	28,152,838	105,851,153

(*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច

(**) មិនមិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល

(***) មិនរាប់បញ្ចូលពន្ធដែលត្រូវបង់

ខ) ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស

ធនាគារធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការជាប្តូររូបិយប័ណ្ណផ្សេងៗ ហើយត្រូវប្រឈមនឹងហានិភ័យលើការប្តូររូបិយប័ណ្ណផ្សេងៗជាពិសេសប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់ដុល្លារហុងកុង។

ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស កើតឡើងពីការធ្វើប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និង ទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជាប្តូររូបិយប័ណ្ណដែលមិនមែនជាប្តូររូបិយប័ណ្ណមុខងាររបស់ ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

27.3 ហានិភ័យទីផ្សារ (តំបន់ព័រមុន)

ខ) ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស (តំបន់ព័រមុន)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក		
	ប្រាក់រៀល	ដុល្លារអាមេរិក	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	565,549	3,066,279	3,631,828
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (*)	8,223,280	47,469,043	55,692,323
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	9,147,352	17,298,923	26,446,275
ឥណទាន និងបុរេប្រទាន	28,517,376	248,104,940	276,622,316
ទ្រព្យសកម្មផ្សេងៗ (**)	375	133,093	133,468
	46,453,932	316,072,278	362,526,210
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	22,376,475	272,485,427	294,861,902
បំណុលបន្ទាប់បន្សំ	-	14,815,079	14,815,079
បំណុលភតិសន្យា	-	4,896,700	4,896,700
បំណុលផ្សេងៗ (***)	22,737	29,529	52,266
	22,399,212	292,226,735	314,625,947
ទ្រព្យសកម្មហិរញ្ញវត្ថុ – សុទ្ធ	24,054,720	23,845,543	47,900,263
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	96,531,591	95,692,164	192,223,755

(*) មិនរាប់បញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច។

(**) មិនមិនរាប់បញ្ចូលចំណាយបង់មុន សម្ភារៈការិយាល័យ ប្រាក់បញ្ញើសម្រាប់ទិញអចលនទ្រព្យ និងឥណទានពន្ធលើប្រាក់ចំណូល

(***) មិនរាប់បញ្ចូលពន្ធដែលត្រូវបង់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

27.3 ហានិភ័យទីផ្សារ (តព័ទ្ធព័រមុន)

ខ) ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស (តព័ទ្ធព័រមុន)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទុនពុយសកម្ម និងបំណុលហិរញ្ញវត្ថុតុច តាមបុរេទេសរូបិយប័ណ្ណមានដូចខាងក្រោម (តព័ទ្ធព័រមុន)៖

	បុរេទេសរូបិយប័ណ្ណសមមូលដុល្លារអាមេរិក		
	ប្រាក់រៀល	ដុល្លារអាមេរិក	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	541,572	2,634,694	3,176,266
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (*)	4,878,958	31,785,945	36,664,903
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	988,827	2,011,597	3,000,424
ឥណទាន និងបុរេប្រទាន	23,132,566	184,244,012	207,376,578
ទ្រព្យសកម្មផ្សេងៗ (**)	962	184,892	185,854
	29,542,885	220,861,140	250,404,025
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	14,115,530	174,409,971	188,525,501
បំណុលបន្ទាប់បន្សំ	-	6,272,689	6,272,689
បំណុលតតិសន្យា	-	2,789,286	2,789,286
បំណុលផ្សេងៗ (***)	9,214	66,907	76,121
	14,124,744	183,538,853	197,663,597
ទ្រព្យសកម្មហិរញ្ញវត្ថុ – សុទ្ធ	15,418,141	37,322,287	52,740,428
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	62,058,018	150,222,205	212,280,223

ការវិភាគភាពប្តូរប្រាក់

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម៖

	2025		2024	
	- 1% ការថយចុះ	+ 1% ការកើនឡើង	- 1% ការថយចុះ	+ 1% ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់រៀល	242,977	(238,166)	155,739	(152,655)
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	975,068	(955,759)	626,850	(614,435)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

27.4 ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

“ហានិភ័យប្រតិបត្តិការ” ជាហានិភ័យនៃការបាត់បង់ផ្សេងៗដោយផ្ទាល់ ឬដោយប្រយោល ដែលកើតចេញពី ដំណើរការផ្ទៃក្នុងរបស់ធនាគារ ធនធានមនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធព្រមទាំង ហានិភ័យព័ត៌មានខាងក្រៅផ្សេងៗ ក្រៅអំពីហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសន្តិសុខភាព ឧទាហរណ៍មានដូចជាហានិភ័យដែលកើតចេញពីការតម្រូវ ផ្នែកច្បាប់ និងបទប្បញ្ញត្តិ និងស្តង់ដារបុគ្គលិកលក្ខណៈដែលត្រូវបានទទួលស្គាល់សម្រាប់សាធារណៈ ហានិភ័យប្រតិបត្តិការ គឺអាចកើតចេញពី រាល់សកម្មភាពប្រតិបត្តិការទាំងអស់របស់ធនាគារ។

គោលបំណងរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ គឺដើម្បីរក្សាកុល្យភាពលើការបញ្ចៀសនូវការខាតបង់ហិរញ្ញវត្ថុ និងការខូចខាតកេរ្តិ៍ឈ្មោះរបស់ធនាគារ ប្រកបដោយប្រសិទ្ធភាព និងការបង្កើតថ្មី។ រាល់គោលការណ៍របស់ធនាគារទាំងអស់ គឺត្រូវអនុលោមទៅតាមការតម្រូវផ្នែកច្បាប់ និងបទប្បញ្ញត្តិ។

ផ្នែកហានិភ័យ និងអនុលោមភាព មានការទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ និងការអនុវត្តនៃការគ្រប់គ្រងដើម្បីអាចដោះស្រាយបាននូវហានិភ័យប្រតិបត្តិការ។ ទំនួលខុសត្រូវនេះត្រូវបានគាំទ្រដោយការអភិវឌ្ឍន៍នៃស្តង់ដារធនាគារទាំងមូល សម្រាប់ការគ្រប់គ្រងនូវហានិភ័យប្រតិបត្តិការមានចែងដូចខាងក្រោម៖

- តម្រូវការសម្រាប់ការបែងចែកតួនាទី រួមមានការត្រួតពិនិត្យលើការអនុម័តដោយឯករាជ្យ
- តម្រូវការសម្រាប់ការសម្របសម្រួល និងតាមដានលើប្រតិបត្តិការ
- ស្របតាមច្បាប់ និងតម្រូវការផ្នែកច្បាប់ផ្សេងៗ
- ការកត់ត្រាលើការគ្រប់គ្រង និងនីតិវិធី
- តម្រូវការសម្រាប់ការវិភាគលើហានិភ័យប្រតិបត្តិការ និងភាពពេញលេញនៃការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់ហានិភ័យប្រតិបត្តិការ
- តម្រូវការសម្រាប់ការរាយការណ៍ការខាតបង់នៃប្រតិបត្តិការ និងស្នើរធានាការកែប្រែ
- ការអភិវឌ្ឍន៍នៃផែនការមិនច្បាស់លាស់
- ការហ្វឹកហ្វាត់ និងការអភិវឌ្ឍន៍វិជ្ជាជីវៈ
- ព័ត៌មានបច្ចេកវិទ្យា និងហានិភ័យអ៊ីនធឺណិត និង
- ការកាត់បន្ថយហានិភ័យដោយការធានារ៉ាប់រង លុះត្រាតែការ ចំណាយនោះមានប្រសិទ្ធភាព។

27.5 ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែលធនាគារមិនមានធនធានដើមទុនគ្រប់គ្រាន់ ដើម្បីបំពេញទៅតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ក្នុងការគាំទ្រចំណាត់ ថ្នាក់ឥណទាន និងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ធនាគារ។

យុទ្ធសាស្ត្ររបស់ធនាគារ គឺរក្សាឱ្យបាននូវមូលដ្ឋានដើមទុនឱ្យបានរឹងមាំ ដើម្បីរក្សាទំនុកចិត្តអតិថិជន និងដើម្បីរក្សា និរន្តរភាពនៃការអភិវឌ្ឍន៍បន្ថែមលើអាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើប្រាក់ចំណូលរបស់ភាគទុនិក ត្រូវបានទទួលស្គាល់ ហើយធនាគារត្រូវរក្សាឱ្យមានកុល្យភាពរវាងប្រាក់ចំណូលខ្ពស់ ដែលអាចដាក់លំអិតចលករ និងឧត្តមភាព និងសុវត្ថិភាព ទទួលបានពីដំហូរដើមទុនរឹងមាំ។

ធនាគារជាតិនៃកម្ពុជា ដែលជាទិយ័តករសំខាន់ជាងគេ បានកំណត់ និងតាមដានការតម្រូវលើដើមទុនសម្រាប់ធនាគារទាំងមូល។

ការគ្រប់គ្រងហានិភ័យដើមទុន

ហានិភ័យដើមទុនត្រូវបានរស់រវៃ និងត្រួតពិនិត្យដោយប្រើផែនការកំណត់ដែលបានគណនាស្របតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពី ទ្រទ្រង់ដើមទុននៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា ២២ នៃប្រកាសនេះ ស្ថាប័នត្រូវអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងទ្រទ្រង់ ដើមទុនបម្រុងតិចឱ្យបាន 50.00% នៃទ្រទ្រង់ដែលត្រូវបន្ថែមឱ្យបានមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ និងអនុវត្តឱ្យបាន ពេញលេញត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសារព័ត៌មានស្តីពីការអនុវត្តប្រកាស ស្តីពីការកំណត់ទ្រទ្រង់ដើមទុនក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំណត់ដោយទ្រទ្រង់ដើមទុនខោនដើស៊ីយ៉ូនល (countercyclical capital buffer) ទ្រទ្រង់ក្នុងកម្រិត 0.00% រហូតដល់មានសេចក្តីប្រកាសជាថ្មី។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.5 ហានិភ័យដើមទុន

ការគ្រប់គ្រងហានិភ័យដើមទុន (តពីទំព័រមុន)

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរបន្ថែមណែនាំស្តីពីការអនុវត្តប្រកាសស្តីពីទ្រទ្រង់ដើមទុនក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីណែនាំពីការអនុវត្តបន្ថែមទៅលើសារាចរ។ រហូតមកដល់ថ្ងៃនៃសារាចរនេះ គ្មានការធ្វើបច្ចុប្បន្នភាពដែលកំណត់ពីសន្ទះមូលធនប្រឆាំងទៅកម្រិត ០.០០%ទេ។

(i) ដើមទុនតាមបទបញ្ញត្តិ

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់ គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនវិងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលការណ៍របស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនវិងមាំដើម្បីរក្សានូវទំនុកចិត្តអតិថិជននៅក្នុងទីផ្សារ និងដើម្បីធានានូវស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ធនាគារ ក៏បានត្រូវទទួលស្គាល់ ហើយធនាគារបានទទួល ស្គាល់នូវតម្រូវការ ដើម្បី ធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

27.5 ហានិភ័យដើមទុន

ការគ្រប់គ្រងហានិភ័យដើមទុន (តពីទំព័រមុន)

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុន រវាងប្រតិបត្តិការ និងសកម្មភាពដាក់លាក់មួយចំណែកធំត្រូវបានជម្រុញដោយការធ្វើឱ្យល្អប្រសើរ នៃផលចំណេញដែលទទួលបានពីដើមទុនបែងចែកនោះ។ ដើមទុន ដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

28. កាលសន្តនៃទ្រព្យសកម្ម និងបំណុល

តារាងខាងក្រោមបានបង្ហាញពីការវិភាគលើស្ថានភាពកាលសន្តនៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ចាត់តាំងអាចប្រមូលបានមកវិញ ឬអាចធ្វើការទូទាត់បានក្នុងអំឡុងពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
	ក្នុងរយៈពេលមួយឆ្នាំ	លើសពីមួយឆ្នាំ	សរុប	ក្នុងរយៈពេលមួយឆ្នាំ	លើសពីមួយឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	3,631,828	-	3,631,828	3,176,266	-	3,176,266
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	55,692,323	23,434,249	79,126,572	36,664,903	18,080,975	54,745,878
សមតុល្យជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ	26,646,081	-	26,646,081	3,063,533	-	3,063,533
ឥណទាន និងបុរេប្រទាន	71,894,844	210,048,578	281,943,422	36,373,653	175,074,193	211,447,846
ទ្រព្យសកម្មផ្សេងៗ	133,468	-	133,468	185,854	-	185,854
	157,998,544	233,482,827	391,481,371	79,464,209	193,155,168	272,619,377
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ទ្រព្យសកម្មផ្សេងៗ	8,080,587	-	8,080,587	7,976,218	-	7,976,218
ទ្រព្យ និងបរិក្ខារ	-	7,610,710	7,610,710	-	6,780,168	6,780,168
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	-	6,803,701	6,803,701	-	4,773,013	4,773,013
ទ្រព្យសកម្មអរូបី	-	2,147,313	2,147,313	-	1,710,562	1,710,562
	8,080,587	16,561,724	24,642,311	7,976,218	13,263,743	21,239,961
កម្រៃរៀបចំឥណទានមិនទាន់រំលស់			(1,102,821)			(1,215,823)
សំវិធានធនសម្រាប់ ECL			(4,418,091)			(2,918,554)
រំលស់បង្ក			(8,424,648)			(7,815,381)
ទ្រព្យសកម្មសរុប	166,079,131	250,044,551	402,178,122	87,440,427	206,418,911	281,909,580
ពាន់រៀល (កំណត់សម្គាល់លេខ 2.5)	666,475,553	1,003,428,783	1,613,940,803	351,947,719	830,836,117	1,134,686,061

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

28. កាលសន្តនៃទ្រព្យសកម្ម និងបំណុល (តំបន់ប្រទេស)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
	ក្នុងរយៈពេលមួយឆ្នាំ	លើសពីមួយឆ្នាំ	ក្នុងរយៈពេលមួយឆ្នាំ	លើសពីមួយឆ្នាំ	ក្នុងរយៈពេលមួយឆ្នាំ	លើសពីមួយឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន	59,366,280	235,495,622	294,861,902	137,198,499	51,327,002	188,525,501
បំណុលបន្ទាប់បន្សំ	-	14,815,079	14,815,079	-	6,272,689	6,272,689
បំណុលផ្សេងៗ	52,266	-	52,266	76,121	-	76,121
បំណុលភតិសន្យា	658,809	4,237,891	4,896,700	2,017,467	771,819	2,789,286
	60,077,355	254,548,592	314,625,947	139,292,087	58,371,510	197,663,597
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលផ្សេងៗ	136,299	-	136,299	94,725	-	94,725
ពន្ធលើប្រាក់ចំណូល ត្រូវទូទាត់	-	1,353,726	1,353,726	-	636,413	636,413
ពន្ធពន្យារជាបំណុល	136,299	1,353,726	1,490,025	94,725	636,413	731,138
បំណុលសរុប	60,213,654	255,902,318	316,115,972	139,386,812	59,007,923	198,394,735
ព្រំប្រទល់ (កំណត់សម្គាល់លេខ 2.5)	241,637,394	1,026,936,002	1,268,573,395	561,031,918	237,506,890	798,538,810

29. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងគុណភាព។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាម លំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅការិយបរិច្ឆេទនៃការវាយតម្លៃ ឬ ប្រសិនបើអវត្តមានទីផ្សារគោល ឬ ប្រសិនបើអវត្តមានទីផ្សារគោលត្រូវយកទីផ្សារដែលមានគុណប្រយោជន៍បំផុត ដែលធានាការរកបាននៅ កាល បរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ សំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនៃការិយបរិច្ឆេទរាយការណ៍ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាយតម្លៃលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងចរិតលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បហារ ការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ ត្រូវបានដកចេញពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ CIFRS 7៖ ការលាតត្រដាងព័ត៌មានឧបករណ៍ហិរញ្ញវត្ថុ ដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងធនាគារបុគ្គលិក និងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារផ្សេងៗ ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងអតិថិជន ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លី គឺមិនមានលក្ខណៈ រំព្រោចជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលខ្លី។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

(i) ប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុរួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងគណនីសន្សំ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

29. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ប្រទេស)

(ii) គណនា និងបុរេប្រទាន និងបំណុលបន្ទាប់បន្សំ

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បហារលើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់គណនាពេលបច្ចុប្បន្នក្នុងការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យគណនា និងកាលអរសានប្រហាក់ប្រហែលគ្នា។

(ii) ប្រាក់បញ្ញើពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើទូទាត់តាមតម្រូវការ (គណនីចរន្ត និងប្រាក់បញ្ញើសន្សំ) ឬប្រាក់បញ្ញើមានកាលកំណត់នៅសល់តិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ តម្លៃសមស្របនៃប្រាក់បញ្ញើមានកាលកំណត់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានផ្អែកលើអប្បហារ លំហូរសាច់ប្រាក់ដោយប្រើអត្រាទីផ្សារបច្ចុប្បន្ន ដែលស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើពីធនាគារ និងអតិថិជន។

ហានុក្រមតម្លៃសមស្រប

CIFRS 13 បញ្ជាក់ពីហានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំង នោះអាចអង្កេតបានឬមិនអាច អង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។

ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

តារាងខាងក្រោមសង្ខេបពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនត្រូវបានយោងក្នុងតម្លៃសមស្របនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅការិយបរិច្ឆេទដែលវិភាគតាមកម្រិតផ្សេងៗ ក្នុងហានុក្រមតម្លៃសមស្រប។

	2025		2024	
	តម្លៃយោងដុល	តម្លៃសមស្រប ថ្នាក់ទី 3	តម្លៃយោងដុល	តម្លៃសមស្រប ថ្នាក់ទី 3
	ដុល្លារអាមេរិក	អាមេរិក	អាមេរិក	អាមេរិក
គណនា និងបុរេប្រទាន	280,840,601	284,535,252	210,232,023	207,323,167
បំណុលបន្ទាប់បន្សំ	14,815,079	14,926,597	6,272,689	6,193,336
	295,655,680	299,461,849	216,504,712	213,516,503
ព្រំប្រទល់ (កំណត់សម្គាល់លេខ 2.5)	1,186,466,244	1,201,740,402	871,431,466	859,403,925

30. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរាយការណ៍

ក្រៅពីអ្វីដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នាកាលបរិច្ឆេទនៃរបាយការណ៍ មិនមានព្រឹត្តិការណ៍ណាមួយដែលបានកើតឡើង បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់។



ធនាគារ ឈីហ្វ
CHIEF BANK



ចុច Follow បណ្តាញសង្គមរបស់យើង



<https://www.chiefbank.com.kh>



info@chiefbank.com.kh



023 900 878